



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ២៤

ត្រីមាសទី ០១ ឆ្នាំ ២០១៧

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារពាណិជ្ជកម្ម ប្រកាស

ក

មាតិកា

I. ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៧៩ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ជូន នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៣ រូប ២៣០៦
- ១៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៨០ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ ដល់នាយនគរបាលជាន់ខ្ពស់ និងនាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាល ជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៥ រូប ២៣០៧
- ១៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៨១ ស្តីពី ការតាំងសំបក់ក្នុងក្របខ័ណ្ឌជូនមន្ត្រីរាជការ ចំនួន ០៥ រូប នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ២៣០៨
- ១៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៨២ ស្តីពី ការតាំងសំបក់ក្នុងក្របខ័ណ្ឌជូនមន្ត្រីរាជការ ចំនួន ៥៥ នាក់ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ២៣០៩
- ១៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៨៣ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ជាកិច្ចបញ្ជូនរណៈ ដល់សពលោក **យុន ពេរ** នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ២៣១២
- ១៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៨៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ព្រះសង្ឃ អស់លោក លោកស្រី និងឧបាសិកា ចំនួន ៦៨ អង្គ/រូប ២៣១៣
- ១៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៨៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស ជាតូបការ ចំពោះ ឯកឧត្តម អស់លោក និងកងកម្លាំងប្រដាប់អាវុធ ចំនួន ១០ រូប ២៣១៥
- ១៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៨៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កញ្ញា និងកង កម្លាំងប្រដាប់អាវុធ ចំនួន ៣០១ រូប ២៣១៦
- ២០-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៨៧ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ជូនលោកឧត្តមសេនីយ៍ត្រី **ឃៀវ សុខន** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ២៣២២

- ២០-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៨៨ ស្តីពី ការអនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយ គ្មានការបង្ខិតបង្ខំ ដល់អ្នកស្រី **ជុំ ធីតា** (CHUM THIDA) ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែល បច្ចុប្បន្នកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ២៣២៣
- ២០-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៨៩ ស្តីពី ការអនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយ គ្មានការបង្ខិតបង្ខំ ដល់អ្នកស្រី **លីម វណ្ណា** (LIM VANNA) ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលបច្ចុប្បន្នកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ២៣២៤
- ២០-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៩០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ៩៣ រូប ២៣២៥
- ២២-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៩១ ស្តីពី ការបញ្ជាប់មុខតំណែងឯកឧត្តម **ភីម៉េត្ត វិសិដ្ឋ** ពីទីប្រឹក្សា និងនាយកខុទ្ទកាល័យ សម្តេចវិបុលបញ្ជា **សុខ អាន** ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តែងតាំង និងផ្តល់ឋានៈជូនឯកឧត្តម **ភីម៉េត្ត វិសិដ្ឋ** ជានាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី ២៣២៩
- ២២-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៩២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ព្រះសង្ឃ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី និងកងកម្លាំងប្រដាប់អាវុធ ចំនួន ៧៤ អង្គ/រូប ២៣៣០
- ២២-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៩៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក លោកស្រី កញ្ញា និងកងកម្លាំងប្រដាប់អាវុធ ចំនួន ៥៦ រូប ២៣៣២

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ១៧-០៣-២០១៧ -អនុក្រឹត្យលេខ ៤០ អនក្រ.បក ស្តីពី ការតម្លើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ ២៣៣៤
- ១៧-០៣-២០១៧ -អនុក្រឹត្យលេខ ៤១ អនក្រ.បក ស្តីពី ការកែប្រែ និងការតម្លើងរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ២៣៣៧
- ១៧-០៣-២០១៧ -អនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពី ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦០ ២៣៤០

គ

២០-០៣-២០១៧ -អនុក្រឹត្យលេខ ៤៣ អនក្រ.បក ស្តីពី ការកែសម្រួលចំណុចទី ១ មាត្រា ២ នៃអនុក្រឹត្យ
លេខ ១៥ អនក្រ ចុះថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ១៩៩៤ ២៣៤៣

០៥-០៣-២០១៧ -អនុក្រឹត្យលេខ ៣០៥ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ២៣៤៥

២.សេចក្តីសម្រេច

១៧-០៣-២០១៧ -សេចក្តីសម្រេចលេខ ២១ សសរ ស្តីពី ការផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិចុះ
មូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ
ចតុកោណ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ២៣៧១

១៧-០៣-២០១៧ -សេចក្តីសម្រេចលេខ ២២ សសរ ស្តីពី ការតែងតាំងប្រធានក្រុមការងារថ្នាក់ជាតិចុះ
មូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ
ចតុកោណ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ២៣៧៣

២១-០៣-២០១៧ -សេចក្តីសម្រេចលេខ ២៣ សសរ ស្តីពី ការតែងតាំងសមាសភាពគណៈកម្មការរៀបចំ
ផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ផ្លូវសូត្រ និងផ្លូវសមុទ្រសតវត្សទី ២១ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ
ប្រជាមានិតចិន ២៣៧៥

III. ការងារបណ្តាញក្រសួង

១. ទិស្តីការរដ្ឋប្រវត្តិក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២៤-០២-២០១៧ -ប្រកាសអន្តរក្រសួងលេខ ១៩៨ សហវ.ហក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ
២០១៧ របស់នាយកដ្ឋានបឋមសិក្សា ២៣៧៨

២៤-០២-២០១៧ -ប្រកាសអន្តរក្រសួងលេខ ២០០ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់
ឆ្នាំ ២០១៧ របស់នាយកដ្ឋាននីតិកម្ម ២៣៨២

២៤-០២-២០១៧ -ប្រកាសអន្តរក្រសួងលេខ ២០២ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់
ឆ្នាំ ២០១៧ របស់តុលាការកំពូល ២៣៨៦

២. ទិស្តីការរដ្ឋប្រវត្តិក្រសួងឧស្សាហកម្ម និង សិប្បកម្ម

០១-០៣-២០១៧ -ប្រកាសលេខ ០៧៩ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យលោក **ឡេវ ម៉ិសេន**
បង្កើតរោងចក្រ កែច្នៃក្រដាស ២៣៩១

០៩-០៣-២០១៧ -ប្រកាសលេខ ០៨៣ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន **គីរីរម្យ ហ៊្វីដ**
ប្រដាក់សិន (ខេ.អេហ្វ.ភី) បង្កើតរោងចក្រ ផលិតដំណាប់ផ្លែឈើ ២៣៩៤

០៩-០៣-២០១៧	-ប្រកាសលេខ ០៨៤ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ថាណាវេ លេឌីវ ហ្វូដស៍ មេនូហ្វឹកឆឹវី បង្កើតរោងចក្រ ផលិតស្បែកជើង	២៣៩៧
១៣-០៣-២០១៧	-ប្រកាសលេខ ០៨៨ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជេដ សាន់ ហ្គាម៉ុន (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់	២៤០០
១៣-០៣-២០១៧	-ប្រកាសលេខ ០៨៩ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហ្គ្រេន ធួន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់	២៤០៣



ព្រះរាជក្រឹត្យ

នស/រកត/០៣១៧/២៧១

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយ ឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ទោ** ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៣ រូប :
- | | | | |
|--------------------|------------------|---------|----------------|
| ១- ឧត្តមសេនីយ៍ត្រី | អៀង ឈុនពៅ | អត្តលេខ | ០២២៦៥ |
| ២- ឧត្តមសេនីយ៍ត្រី | សំខ ឌុច | អត្តលេខ | ០៥៤៤២ |
| ៣- ឧត្តមសេនីយ៍ត្រី | អ៊ឹម ធឿន | អត្តលេខ | ០៥៥០៩ ។ |
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣៧.១៧/០៣.២៧១

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខៈ ២៨ ៤ ស.ណ
សំណៅខែលោកស្តេចជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ភូម សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៣១៧/២៨០

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះបៅគ្រុនកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយ ខ្សែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍** ដល់នាយនគរបាលជាន់ខ្ពស់ និងនាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៥ រូប :

- ក- ថ្នាក់ឧត្តមសេនីយ៍ទេវា :**
- | | | | |
|--------------------|-------------------|-----------------|-----------------|
| ១- ឧត្តមសេនីយ៍ត្រី | អ៊ុំ វ៉ាន់ | សារេឡីន | អត្តលេខ ៣៧៦២៤ |
| ២- ឧត្តមសេនីយ៍ត្រី | ឈុន | ជាននាតុប | អត្តលេខ ៥៧៥៧៥ |
| ៣- ឧត្តមសេនីយ៍ត្រី | យ៉ាម | វ៉ាន់ | អត្តលេខ ៦៦៥៣១ ។ |
- ខ- ថ្នាក់ឧត្តមសេនីយ៍ត្រី :**
- | | | | |
|---------------|------------|-----------------|-----------------|
| ១- វរសេនីយ៍ឯក | ឡឹក | សុខា | អត្តលេខ ០៨៤៩៧ |
| ២- វរសេនីយ៍ឯក | ពិន | ស៊ុនត្តា | អត្តលេខ ១០២៥០ ។ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនាទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៧
គូច ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ. ១៧០៣. ២៨៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៧៦ ស.ណ
សំណៅនៃលេខមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
សាយ សុខា





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/២៤៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសំបក់ក្របខ័ណ្ឌជូនមន្ត្រីរាជការ ចំនួន ០៥ រូប ទៅក្នុងឋានន្តរស័ក្តិ **អនុមន្ត្រី** នៃក្របខ័ណ្ឌមន្ត្រី រដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ គិតចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ :

- ១- លោកស្រី **នី រតនា** អនុមន្ត្រី ថ្នាក់លេខ ៤
- ២- លោក **សេង សុខាសេដ្ឋា** អនុមន្ត្រី ថ្នាក់លេខ ៤
- ៣- លោក **ហេង សារិទ្ធ** អនុមន្ត្រី ថ្នាក់លេខ ៤
- ៤- លោក **គង់ ហួត** អនុមន្ត្រី ថ្នាក់លេខ ៤
- ៥- លោក **ស៊ី ឃ្យែន** អនុមន្ត្រី ថ្នាក់លេខ ៤ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្តកម្មវត្ថុព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

ព.ស. ១៧០៣. ២៤៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ ៤៧ ស.ណ
សំណៅដល់លោកអគ្គនាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៧
អគ្គមហាសេនាបតីតេជោ
ហ៊ុន សែន





នស/រកត/០៣១៧/២៧២

ព្រះរាជក្រឹត្យ យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌជូនមន្ត្រីរាជការ ចំនួន ៥៥ នាក់ ទៅក្នុងឋានន្តរស័ក្តិ អនុមន្ត្រី នៃក្របខ័ណ្ឌ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ គិតចាប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ៖

១- លោក កែវ វិធី	អនុមន្ត្រី	ថ្នាក់លេខ ៤
២- លោក ស្រី ឧត្តម	អនុមន្ត្រី	ថ្នាក់លេខ ៤
៣- លោក អ៊ឺ ហុក	អនុមន្ត្រី	ថ្នាក់លេខ ៤
៤- លោក សយ សុវណ្ណ	អនុមន្ត្រី	ថ្នាក់លេខ ៤
៥- លោកស្រី ឈីន សំអុនសុនីតា	អនុមន្ត្រី	ថ្នាក់លេខ ៤
៦- លោក ធីត ផានូ	អនុមន្ត្រី	ថ្នាក់លេខ ៤
៧- លោក សុខ វឌ្ឍនៈ	អនុមន្ត្រី	ថ្នាក់លេខ ៤
៨- លោកស្រី ផាន ស្រីវ័ត្ត	អនុមន្ត្រី	ថ្នាក់លេខ ៤
៩- លោក សុន សុខថា	អនុមន្ត្រី	ថ្នាក់លេខ ៤
១០- លោក យ៉ា វឌ្ឍន៍វិបុល	អនុមន្ត្រី	ថ្នាក់លេខ ៤
១១- លោក នួន សុភ័ក្រ	អនុមន្ត្រី	ថ្នាក់លេខ ៤



១២- លោក ត្រី ផល្លា	អនុម្រន្ត	ថ្នាក់លេខ ៤
១៣- លោកស្រី យុទ សុខហោង	អនុម្រន្ត	ថ្នាក់លេខ ៤
១៤- លោក អ៊ុំកលី ម៉ីនលី	អនុម្រន្ត	ថ្នាក់លេខ ៤
១៥- លោកស្រី ឃៀន ម៉ុលី	អនុម្រន្ត	ថ្នាក់លេខ ៤
១៦- លោក សួន សុខឡេង	អនុម្រន្ត	ថ្នាក់លេខ ៤
១៧- លោក យូ គឹមសាយ	អនុម្រន្ត	ថ្នាក់លេខ ៤
១៨- លោក ថន យុទ្ធា	អនុម្រន្ត	ថ្នាក់លេខ ៤
១៩- លោក វង សីហា	អនុម្រន្ត	ថ្នាក់លេខ ៤
២០- លោក យុន បូធិចិត្រ	អនុម្រន្ត	ថ្នាក់លេខ ៤
២១- លោក យ៉ែន សុភាព	អនុម្រន្ត	ថ្នាក់លេខ ៤
២២- លោក ស្មឿន វិរៈ	អនុម្រន្ត	ថ្នាក់លេខ ៤
២៣- លោក ឱន នាង	អនុម្រន្ត	ថ្នាក់លេខ ៤
២៤- លោក វ៉ាច ម៉ាន់	អនុម្រន្ត	ថ្នាក់លេខ ៤
២៥- លោក សុខ មករា	អនុម្រន្ត	ថ្នាក់លេខ ៤
២៦- លោក ចេង បូរ៉ែន	អនុម្រន្ត	ថ្នាក់លេខ ៤
២៧- លោកស្រី ឌុយ សុខលី	អនុម្រន្ត	ថ្នាក់លេខ ៤
២៨- លោក អ៊ុំម វិទូប្យ	អនុម្រន្ត	ថ្នាក់លេខ ៤
២៩- លោក ខែន សុភ័ក្រ	អនុម្រន្ត	ថ្នាក់លេខ ៤
៣០- លោក នួន សុបរិញ្ញា	អនុម្រន្ត	ថ្នាក់លេខ ៤
៣១- លោក នាង ឃ្លាឃ្លា	អនុម្រន្ត	ថ្នាក់លេខ ៤
៣២- លោកស្រី គាង កញ្ញារ៉ា	អនុម្រន្ត	ថ្នាក់លេខ ៤
៣៣- លោក សេង សារ៉ាត	អនុម្រន្ត	ថ្នាក់លេខ ៤
៣៤- លោក ម៉ុក ចាន់ថន	អនុម្រន្ត	ថ្នាក់លេខ ៤
៣៥- លោក ម៉ិត វ៉ាន់ដេត	អនុម្រន្ត	ថ្នាក់លេខ ៤
៣៦- លោក នាត់ សុភា	អនុម្រន្ត	ថ្នាក់លេខ ៤
៣៧- លោក ទួន ច័ន្ទថៃ	អនុម្រន្ត	ថ្នាក់លេខ ៤
៣៨- លោក សួន វិរៈ	អនុម្រន្ត	ថ្នាក់លេខ ៤
៣៩- លោកស្រី យន ថៃ	អនុម្រន្ត	ថ្នាក់លេខ ៤
៤០- លោក ឈឿម ពិសិក	អនុម្រន្ត	ថ្នាក់លេខ ៤
៤១- លោក គី ថងឌី	អនុម្រន្ត	ថ្នាក់លេខ ៤
៤២- លោក អេង នាយហួត	អនុម្រន្ត	ថ្នាក់លេខ ៤
៤៣- លោក ផាង សំអាត	អនុម្រន្ត	ថ្នាក់លេខ ៤
៤៤- លោកស្រី គន្ធី សុគន្ធារី	អនុម្រន្ត	ថ្នាក់លេខ ៤
៤៥- លោក សែម សុខឌី	អនុម្រន្ត	ថ្នាក់លេខ ៤



៤៦- លោកស្រី ហ៊ុន សាយណា	អនុម្បន្ត	ថ្នាក់លេខ ៤
៤៧- លោក អ៊ុក សាវ៉ា	អនុម្បន្ត	ថ្នាក់លេខ ៤
៤៨- លោក មិត សៅ	អនុម្បន្ត	ថ្នាក់លេខ ៤
៤៩- លោក រតន គុន	អនុម្បន្ត	ថ្នាក់លេខ ៤
៥០- លោកស្រី ឃឿន សុវណ្ណនី	អនុម្បន្ត	ថ្នាក់លេខ ៤
៥១- លោកស្រី រ៉េត ណារិន	អនុម្បន្ត	ថ្នាក់លេខ ៤
៥២- លោក គឹម សុនា	អនុម្បន្ត	ថ្នាក់លេខ ៤
៥៣- លោកស្រី ឡុង ស្រីលក្ខណ៍	អនុម្បន្ត	ថ្នាក់លេខ ៤
៥៤- លោកស្រី ហ៊ុន ចន្ទា	អនុម្បន្ត	ថ្នាក់លេខ ៤
៥៥- លោក ខេន ចាន់ដារ៉ា	អនុម្បន្ត	ថ្នាក់លេខ ៤។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ៧ ឆ្នាំ២០១៧
គូចព្រះបរមនាម និងគាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

ពល. ១៧០៣.២៨៤

លេខ: ២៩០ ស.ណ
 សំណៅដល់មានតម្លៃជាការចែកចាយ
 រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ៧ ឆ្នាំ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៣១៧/២៨៧

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយ ឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ដំឡើងឋានន្តរស័ក្តិ ជាកិច្ចបច្ច័យរណៈ ដល់សព្វលោក **យុន ពៅ** អគ្គលេខ ០០៦១ ពីឋានន្តរស័ក្តិ **ឧត្តមអគ្គនាយក** ថ្នាក់លេខ ២ ទៅជា **ឧត្តមអគ្គនាយក** ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៧.១៧០៣.២៨៦

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៧ ស.ណ
សំណៅដែលមានតម្លៃជាការបែកចេញ
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

សាយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៣១៧/២៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោតាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)
ត្រាស់ព្រះរាជទាន

នូវ

- ក- ត្រៀមឥស្សរិយយស ជាតុបការ
ព្រះសុធម្មវង្ស មីក ចុន្ទ
- ខ- ត្រៀមឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីចម្បង
 - ១-ព្រះគ្រូធម្មាចារ្យ ត្រីង ឈឿង ៧-ឧបាសិកា ធនុប គីម
 - ២-លោក ក្រុម ដាន ៨-លោកស្រី ហាស ស៊ីនុង
 - ៣-លោក ហែម ជានិទ្ទ ៩-លោកស្រី ចាន់ ត្រីវិបុល
 - ៤-លោក ព្រហ្ម មរណៈ ១០-លោកស្រី គង់ សុខុន
 - ៥-លោក យឹម ស៊ុនសុដា ១១-លោកស្រី អៀង គីមហុន
 - ៦-លោកស្រី គីម កុលធម្មរា ១២-លោកស្រី ធី ព័ណេត
- គ- ត្រៀមឥស្សរិយយស មុនីសារាគីណ្ណ ថ្នាក់ មហាសេរីចម្បង
 - ១-ព្រះកន្តពម្ភោ ហែម សុឡើង ៦-លោក សាន ស៊ីនាន
 - ២-លោកស្រី រៀង នារី ៧-លោក ញឹក ម៉ុងហុន
 - ៣-លោកស្រី ឡាត សុខ ៨-លោក ចាន់ ចាសនា
 - ៤-ឧបាសិកា ស៊ី ចុន ៩-លោក ឡី សេរីវិណ្ណ
 - ៥-លោក កែត សារ៉ុម ១០-លោក វិម យិន
- ឃ- ត្រៀមឥស្សរិយយស សុចន្ទារា ថ្នាក់ មហាសេរីចម្បង
 - ១-លោក ពៅ ឆារី ៣-លោក ទុត កុម្មារី
 - ២-លោក សៅ សុខុន ៤-ឧបាសិកា តាក់ ឡីង
- ង- ត្រៀមឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា
 - ១-លោក ផន ជារី ៧-លោកស្រី សំ ចាន់ឡើង
 - ២-លោក សំ នា ៨-លោក ហាស ញឹម
 - ៣-លោក គិមា សោតា ៩-លោក អ៊ុំ គីតុ
 - ៤-លោក ពៅ ណារីង ១០-លោក មីក គៀ
 - ៥-លោក ហួត សម្បត្តិ ១១-លោកស្រី កែត សុខានី
 - ៦-លោក អ៊ុំ មករា ១២-លោក ឃី រៀង



ច- គ្រឿងឥស្សរិយយស មុនីសាវត្តន្ត ថ្នាក់ មហាសេនា

១-ព្រះសុធម្មោ គង់ សុខ	៩-លោក	លី ចំនួនតារា
២-ឧបាសិកា ផោត ឥន្ទ	១០-លោក	សាំង ពុទ្ធិតា
៣-លោក ឆៀម ថា	១១-លោក	ស៊ីន អេង
៤-លោក សេង សុគន្ធ	១២-លោក	អៀង ហៃ
៥-លោក ស សុភ័ន្ត	១៣-លោក	សួស ឆឿន
៦-លោក ថង សុខា	១៤-លោក	សៀង យុយ
៧-លោក ហាង គួយ	១៥-ឧបាសិកា	តាំង សុខឡាន
៨-លោក យីន ស៊ីម		

ឆ- គ្រឿងឥស្សរិយយស ព្រះរាជានាមក្រុកម្តងថា ថ្នាក់ ធិបតី

១-លោក អ៊ុក សុខា	៨-លោកស្រី	ស៊ីយ គាន
២-លោក លីម ខែ	៩-លោកស្រី	អ៊ុំ ហ៊ានី
៣-លោក តាំង ឈុនហៃ	១០-លោក	ហ៊ាយ គីមហេង
៤-លោក បើង ឆាយ	១១-លោក	តុល ចាន់ថង
៥-ឧបាសិកា ភ្នំ ច័ន	១២-លោក	សៀង រោង
៦-ឧបាសិកា ឡូ មួយ	១៣-លោក	ចេង ហាន
៧-លោក សួន សំណាង	១៤-ឧបាសិកា	យុត អ៊ុត

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

១៧.១៧០៣.២៨៧

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ: ២៧ ស.ណ
សំណៅរំលែងមានកម្លាំងការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧



សាយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៣១៧/២៧៥

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឆ្នោសព្រះរាជនាម

នូវ

គ្រឿងឥស្សរិយយស ជាតុបតារ

- | | | | | | | | |
|------------------|----------------|---------|--------|------------------|-----------------|---------|------|
| ១- ឧត្តមសេនីយ៍ឯក | រុន រ័ត្នវាសនា | អគ្គលេខ | ៥៦០៣៥ | ៦- ឧត្តមសេនីយ៍ទោ | គី ជារ៉ា | អគ្គលេខ | ០៥៥៧ |
| ២- ឧត្តមសេនីយ៍ឯក | ចាន់ ចាន់ធឿន | អគ្គលេខ | ០២១៥៩ | ៧- ឯកឧត្តមបណ្ឌិត | តាំង សេនីនអ័យ | | |
| ៣- ឧត្តមសេនីយ៍ឯក | មិន សុភមង្គលា | អគ្គលេខ | ៥៧៥៤៨ | ៨- លោក | លី សារ៉េត | | |
| ៤- ឧត្តមសេនីយ៍ទោ | គង់ ម៉ុងថន | អគ្គលេខ | ០០០១៣១ | ៩- លោក | ចាន់ ស៊ីណាត | | |
| ៥- ឧត្តមសេនីយ៍ទោ | សំ មិឡា | អគ្គលេខ | ០០០៦៨២ | ១០- លោក | ព្រីង បញ្ញាបូធី | | |

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ: ១៧០៣ - ២៧៥

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៧៥ ស.ណ
សំណៅដល់មានកម្មវិធីជាការបែកចែកឧបត្ថម្ភ
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៣១៧/២៨៦

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

**សមានភូមិជាតិសាសនា ក្រុងភ្នំពេញ ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស គម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះមហាក្សត្រគម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីធម្មន័យ

១-	ឧត្តមសេនីយ៍ត្រី	នួន ចាំរី	អគ្គលេខ	០០១០៤៩	៣៩-	លោក	ឈុក បុត្រីន
២-	វរសេនីយ៍ឯក	ប៊ុន ម៉ៅ	អគ្គលេខ	០០៥១៤២	៤០-	លោក	អ៊ុំ ហេង
៣-	វរសេនីយ៍ឯក	ឈឿន ហ៊ាវឌី	អគ្គលេខ	០២០៥៥៧	៤១-	លោក	តែត កុសល
៤-	វរសេនីយ៍ឯក	អាន សារ៉ាយ	អគ្គលេខ	០០១៣៩១	៤២-	លោក	សោម ចិនៈ
៥-	វរសេនីយ៍ឯក	ប៊ុន ច័ន្ទមុនី	អគ្គលេខ	០១០៦០៩	៤៣-	លោក	សាងម ពន្លឺណាយ
៦-	វរសេនីយ៍ឯក	ឡៅ សុខុល	អគ្គលេខ	០២៣០៩៤	៤៤-	លោក	ស្រៀម ហាក់
៧-	វរសេនីយ៍ឯក	លឹម សុផល	អគ្គលេខ	០១៦០៦៧	៤៥-	លោក	ម៉ឹម សារឿន
៨-	វរសេនីយ៍ឯក	ហ៊ាន តេនី	អគ្គលេខ	០០៣០២៩	៤៦-	ឯកឧត្តម	តាន់ ប៊ុនធី
៩-	វរសេនីយ៍ទោ	សន្តាន់ យឿន	អគ្គលេខ	០១០៦០៤	៤៧-	ឯកឧត្តម	គ្រឿង រស្មី
១០-	វរសេនីយ៍ទោ	ម៉ៅ សារិន	អគ្គលេខ	០១២២៤០	៤៨-	លោកវេជ្ជបណ្ឌិត	ច័ន្ទ សុខា
១១-	វរសេនីយ៍ទោ	លឹម សារឿន	អគ្គលេខ	០២៥៧០៧	៤៩-	លោក	ស៊ុន គុណ
១២-	វរសេនីយ៍ទោ	អុន សុខសីលា	អគ្គលេខ	០៣២២៩៣	៥០-	លោក	សោម ភាគ
១៣-	វរសេនីយ៍ទោ	រស់ សារិន្ទ	អគ្គលេខ	០១៥៧៥២	៥១-	លោក	ចាន់ សារ៉េង្ស
១៤-	វរសេនីយ៍ទោ	យុទ្ធ សានី	អគ្គលេខ	០០៣០៧០	៥២-	លោក	យុន សារឿន
១៥-	វរសេនីយ៍ទោ	សោម សុខុន	អគ្គលេខ	០១០៦៣៣	៥៣-	លោក	គឹម សុខប៊ុន
១៦-	វរសេនីយ៍ទោ	សុខ គឹមសាន្ត	អគ្គលេខ	០០៣៥០៨	៥៤-	លោក	សិរ សាតុឌ្រី



១៧- វរសេនីយ៍ទោ	ចន្ទឡ ជាន់	អគ្គលេខ	០០៥១០៧	៥៥-	លោក	ព្រំ ចាន់នី
១៨- វរសេនីយ៍ត្រី	ប៊ុត ប៊ុនធឿន	អគ្គលេខ	០១៥៨៩២	៥៦-	លោក	ប៊ុន សារ៉េត
១៩- វរសេនីយ៍ត្រី	ឡុច ប៊ុនសេង	អគ្គលេខ	០៣០២០៩	៥៧-	លោក	ធិត ច័ន្ទសុឡាតុប
២០- វរសេនីយ៍ត្រី	សេង សារី	អគ្គលេខ	០១១៨៣៦	៥៨-	លោក	ឪ ពេជ្រ័តាសនា
២១- វរសេនីយ៍ត្រី	សេស ចិន្ដា	អគ្គលេខ	០៤៣៩៩៣	៥៩-	លោក	នុ សក្ដី
២២- វរសេនីយ៍ត្រី	យ៉ម ហាត់	អគ្គលេខ	០៤៤១១៨	៦០-	លោក	ប៊ុន សារ៉េត
២៣- វរសេនីយ៍ត្រី	ទេព វិសាល	អគ្គលេខ	០៧៣៥៣៣	៦១-	លោក	ហែម កក្ដី
២៤- វរសេនីយ៍ត្រី	ជាន់ ត៊ុត	អគ្គលេខ	០៣២៨៥២	៦២-	លោក	យ៉ម សុស័ហា
២៥- វរសេនីយ៍ត្រី	ឈិន ធុនុប	អគ្គលេខ	០៨១៩២៩	៦៣-	លោក	ឈុន ស៊ុនណា
២៦- វរសេនីយ៍ត្រី	ជាន់ សុនា	អគ្គលេខ	០៣២២៨២	៦៤-	លោក	ឡាយ គឹមនេន
២៧- វរសេនីយ៍ត្រី	តី តេង	អគ្គលេខ	០០៣៧២០	៦៥-	លោក	កែត វិធី
២៨- វរសេនីយ៍ត្រី	គី ចាន់ធីន	អគ្គលេខ	០៣៥៦៨១	៦៦-	លោក	កែត សុភារ៉ា
២៩- វរសេនីយ៍ត្រី	ត្រី ប៊ុនធឿន	អគ្គលេខ	០៤២០១៦	៦៧-	លោក	ឪ ចន្ទឡារិទ្ធ
៣០- វរសេនីយ៍ត្រី	គង់ ប៊ុនតូយ	អគ្គលេខ	០២៣២១៧	៦៨-	លោក	ជួន ភាត
៣១- វរសេនីយ៍ត្រី	សំ សុខុន	អគ្គលេខ	០៥២៤៨២	៦៩-	លោក	និត បូរើត
៣២- វរសេនីយ៍ត្រី	ស្រ្ទឹម សុចន្ទឡ	អគ្គលេខ	០១៣១២៣	៧០-	លោក	ជេត ស៊ុនហុន
៣៣- លោក	នួន សៅ			៧១-	លោក	យុន សារីន
៣៤- លោក	ហួន ចាន់ធឿន			៧២-	លោក	អ៊ុន សុភាព
៣៥- លោក	បូ គុណ			៧៣-	លោក	នាយ បូរិន
៣៦- លោក	យី តុល			៧៤-	លោក	ហាត ហេង
៣៧- លោក	គុត នាយ៉ា			៧៥-	លោក	យេនីន វិបុល
៣៨- លោក	ជេត ប៊ុនណារិត			៧៦-	លោក	ឡាយ ហួននិត

ខ- គ្រឿងកសិស្សវិទ្យាល័យសសុចន្ទឡា ថ្នាក់ មហាសេរីចម្បាំង

១- ឧត្តមសេនីយ៍ទោ	អេឡុង ដាន	អគ្គលេខ	០០៣៨១៣	១៧-	លោក	គុល ស៊ីបូរ៉ាន់
២- វរសេនីយ៍ឯក	យ៉ម តារា	អគ្គលេខ	០៥១៩៩២	១៨-	លោក	ជា ចន្ទឡា
៣- វរសេនីយ៍ត្រី	ជ័យ តុធី	អគ្គលេខ	០១០៧០៤	១៩-	លោក	ជា ចន្ទឡារីត្ត
៤- លោក	អ៊ិន ចន្ទឡា			២០-	លោកស្រី	អ៊ុន កញ្ញាហួនធីន
៥- ឯកឧត្តម	ប៊ុញ ធានសុចន្ទឡា			២១-	លោក	គឹម សិរីតុឡា
៦- លោក	សួន វិចិត្រ			២២-	លោក	ចាន់ គុលា
៧- លោក	ចេន ប៊ុនវិបុល			២៣-	លោក	សយ ជ័យន
៨- លោក	វិធី វិធីសេន			២៤-	លោក	ពត សាន
	យ៉ម ជាន់			២៥-	លោកជំទាវ	ឡាយ គឹមហុន ប៊ុន សេង
	អ៊ុន ពេជ្រ័តា			២៦-	លោកជំទាវ	ធិម ជានិត ឯក សំអុន
	មេនីន លីន			២៧-	លោកជំទាវ	ធីន អ៊ុន អេឡុង ដាន



១២- លោក	សាន សុខិដា	២៨- លោក	កៅ ភាត់
១៣- លោក	មាស ចាន់ជេត	២៩- លោក	លាង អុក
១៤- លោកស្រី	ម៉ីង សុវណ្ណារី	៣០- ឧត្តមសេនីយ៍ត្រី	កៅ គេនា អត្តលេខ ៥៨៨៨៨
១៥- លោកស្រី	ឡាំ យសលក្ខិណា	៣១- អសេនីយ៍ទោ	អៀង ចំនួនី អត្តលេខ ០៣៥៦១៩
១៦- លោក	ជា សុជាតិ		

ក-គ្រឿងឥស្សរិយយសម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីវត្ត ថ្នាក់ មហាសេរីវង្សនី

១- ឯកឧត្តម	សុខ ឡេង	៦- លោក	ខេង ពិសី
២- លោក	សុខ វណ្ណសី	៧- លោក	អ៊ុក ញ៉ាន
៣- លោក	លី សុវណ្ណ	៨- លោកស្រី	កូច គីមស្រីន
៤- លោក	លី គេន:	៩- លោក	ឈុន ឡាយ
៥- លោក	នាយ កែវមុនី	១០- ឯកឧត្តម	ហ៊ឹម មន្តល

ឃ-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ណ ថ្នាក់មហាសេរីវង្សនី

១- ឧត្តមសេនីយ៍ត្រី	សារី សាមិត	អត្តលេខ	០២០៥៦៦	១៤- លោក	ម៉ៅ និវិទ្ធិ
២- អសេនីយ៍ឯក	ម៉ែន ប៊ុនស៊ាន	អត្តលេខ	០១០៦០៥	១៥- លោក	ស៊ាង ជារី
៣- អសេនីយ៍ត្រី	គង់ សៅរុន	អត្តលេខ	៣៧៤៨៨	១៦- លោកស្រី	ស៊ុត សុគន្ធារី
៤- លោក	ទុត សាវុត			១៧- លោក	អ៊ុ ជួបកុសល
៥- លោក	ហ្វូ ជារី			១៨- លោក	ខែ សុដា
៦- លោក	ហ៊ុន បញ្ញាសិទ្ធិ			១៩- លោក	ហួត ចំនួនារីវិទ្ធិ
៧- លោក	ប៊ុរ វង្សវិសាល			២០- លោកជំទាវ	និល សុទ្ធាចាន់
៨- លោកស្រី	ខៀវ សៅវុត្តា			២១- លោក	ខែម ការម្យ
៩- លោកស្រី	គុប ស៊ីដា			២២- លោកស្រី	ស្នួន វណ្ណនេ
១០- លោក	គ្រូក សៀមហេង			២៣- លោកអគ្គបណ្ឌិត	សំ សាមីន
១១- លោក	ចាន់ កត្រា			២៤- លោកជំទាវ	ឈុន វ៉ាន់ណាល់
១២- លោក	ស៊ុន ចំណាន			២៥- លោកស្រី	ឈុន វ៉ាន់ណេត
១៣- លោក	មេ គីមឡាយ			២៦- កញ្ញា	កែត សុជាតា

ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា.

១- អសេនីយ៍ឯក	អូន លុច	អត្តលេខ	០១២៨៤៨	១៨- អសេនីយ៍ត្រី	យ៉ាន់ គីមនី	អត្តលេខ	០៤២០១៧
២- អសេនីយ៍ទោ	ហាស់ លន	អត្តលេខ	០១១៩៨១	១៩- អសេនីយ៍ត្រី	ម៉ីង សុផល	អត្តលេខ	០៧៥៤៦៦
៣- អសេនីយ៍ទោ	មេ សារឿន	អត្តលេខ	០១១៤៩៧	២០- អសេនីយ៍ត្រី	សែម សុគុណ្ណា	អត្តលេខ	០៣០៤១២
៤- អសេនីយ៍ទោ	ធីម សុគន្ធា	អត្តលេខ	០៣០១៧០	២១- អសេនីយ៍ត្រី	កៅ ស៊ុនន	អត្តលេខ	០១០៧១៣
៥- អសេនីយ៍ទោ	ផុន សារឿន	អត្តលេខ	០១០៦០៨	២២- អសេនីយ៍ត្រី	ជន តុនី	អត្តលេខ	០៥២៥១១
៦- អសេនីយ៍ត្រី	ទុត សារិទ្ធិ	អត្តលេខ	០២៣២៤៩	២៣- អសេនីយ៍ត្រី	យុន សន្តិណា	អត្តលេខ	០៣១៧៧១
៧- អសេនីយ៍ត្រី	ណាន់ បុណារ៉ុច	អត្តលេខ	០១៥៧៧៨	២៤- អនុសេនីយ៍ឯក	ញឹម កៅ	អត្តលេខ	០៣០៣៩៨
៨- អសេនីយ៍ត្រី	ចាន់ មុនឡាយ	អត្តលេខ	០១០៦២៦	២៥- អនុសេនីយ៍ឯក	ឡុច សារីន	អត្តលេខ	០៣០៣៣៣



៩-	វរសេនីយ៍ត្រី	រិទ្ធិ ភីមហាត	អគ្គលេខ	០៣០១៨២	២៦-	អនុសេនីយ៍ឯក	ខិត សាខន	អគ្គលេខ	០១៥៧២១
១០-	វរសេនីយ៍ត្រី	មេឡូ អឿន	អគ្គលេខ	០២២២០២	២៧-	អនុសេនីយ៍ឯក	យស្រី បណ្ណា	អគ្គលេខ	៥៨០៣៥
១១-	វរសេនីយ៍ត្រី	ស៊ុន សុផាន់	អគ្គលេខ	០៣០៣១៤	២៨-	លោក	ជា ពិសិដ្ឋដារិ	អគ្គលេខ	១២៥៦
១២-	វរសេនីយ៍ត្រី	ជា គួងប៊ុនថេង	អគ្គលេខ	០៥៣៨៣១	២៩-	លោក	ផង់ សាវ៉ាន់	អគ្គលេខ	១១៩០
១៣-	វរសេនីយ៍ត្រី	អោម អ៊ុត	អគ្គលេខ	០១១៩៨៣	៣០-	លោក	អឿង សាវ៉ាន	អគ្គលេខ	១២៤១
១៤-	វរសេនីយ៍ត្រី	ទួន យឿន	អគ្គលេខ	០២១៦៣៦	៣១-	លោក	គគ់ ចុឿ		
១៥-	វរសេនីយ៍ត្រី	កង ហៃ	អគ្គលេខ	០២១៦៣៤	៣២-	លោក	ឌង ពិសាល		
១៦-	វរសេនីយ៍ត្រី	កែត សុវណ្ណារិទ្ធ	អគ្គលេខ	០១៤៨៤៧	៣៣-	លោក	អ៊ុច ជាសំរោត		
១៧-	វរសេនីយ៍ត្រី	រឿន ចុឿ	អគ្គលេខ	០១៤៩២២	៣៤-	លោក	ឡាយ ឆន្ទៈធីតា		

២- គ្រឿងឥស្សរិយយស សុវណ្ណារិទ្ធ ថ្នាក់មហាសេនា

១-	លោក	ភឿន សុខោធិ៍យ	៩-	លោក	រោង ណាត់
២-	លោក	ស្វាយ ចន្ទ្រៈ	១០-	លោក	ហួត សេរីមង្គល
៣-	លោក	ស៊ុន ចំនួនក្ស	១១-	លោកស្រី	ហោ ផន្ទ្រា
៤-	លោក	ស៊ុម ជុន	១២-	លោកស្រី	ស្រី សីមា
៥-	លោកស្រី	ពៅ ច្រូ ចន្ទ្រារិ	១៣-	លោក	ណាត ផាន់ណាត់
៦-	កញ្ញា	ប៊ុម សុធាវី	១៤-	លោក	លី សុភាព
៧-	លោកស្រី	ជ័រ សុវណ្ណារិទ្ធ	១៥-	លោក	ឡាយ សុភ័ក្រ
៨-	លោកស្រី	ស៊ុន សេងង	១៦-	លោក	អ៊ុម សុភ័ណ

៣- គ្រឿងឥស្សរិយយស មុនីសារាភិណ្ណ ថ្នាក់មហាសេនា

១-	លោក	ផា លាងហុច	៧-	លោកស្រី	សេង លីណា
២-	លោក	កែត គន្ធា	៨-	លោក	សុ សាងជាតិ
៣-	លោកស្រី	សួង លក្ខិណា	៩-	លោក	សរ សារិន
៤-	លោក	ជែក ធីតឡាន	១០-	លោក	យុន សេង
៥-	លោក	ប៊ុ សំរោត	១១-	លោក	ចាយ ប៊ុន
៦-	លោក	ផេង សុផាន់ណា			

៤- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបតី

១-	វរសេនីយ៍ឯក	ធីត សំណាង	អគ្គលេខ	០១០៦៤៥	២២-	អនុសេនីយ៍ឯក	ស្រី រិទ្ធិ	អគ្គលេខ	០៤២០៧២
២-	វរសេនីយ៍ទោ	សេង ផាន់	អគ្គលេខ	០២២១៣២	២៣-	អនុសេនីយ៍ឯក	សុខ ស៊ុផា	អគ្គលេខ	០៤៤៣២៣
៣-	វរសេនីយ៍ទោ	ជួប មេត្តា	អគ្គលេខ	០៧៦៨៨១	២៤-	អនុសេនីយ៍ឯក	រិន ឆេង	អគ្គលេខ	០១៦៥៧០
៤-	វរសេនីយ៍ទោ	កែត គុម្ពិទ្ធ	អគ្គលេខ	០២១៦៧២	២៥-	អនុសេនីយ៍ឯក	ធីត ចន្ទ្រា	អគ្គលេខ	០៣៣៨៥៦
៥-	វរសេនីយ៍ត្រី	ប៊ុក ប៊ុនធឿន	អគ្គលេខ	០៨២០៥៧	២៦-	អនុសេនីយ៍ឯក	សយ សេឡីត	អគ្គលេខ	០៤៤២៩៥
៦-	វរសេនីយ៍ត្រី	ធីត ប៊ុនថង	អគ្គលេខ	០៧៣៣៧៤	២៧-	អនុសេនីយ៍ឯក	ហាន ជឿក	អគ្គលេខ	០៣២៧៥១
៧-	វរសេនីយ៍ត្រី	រុន សុគន្ធ	អគ្គលេខ	០១៥៨៥១	២៨-	អនុសេនីយ៍ឯក	ឯក រោង	អគ្គលេខ	០២១៣៥៤
៨-	វរសេនីយ៍ត្រី	ហាន ប៊ុនហិ	អគ្គលេខ	១៣១១៦១	២៩-	អនុសេនីយ៍ឯក	ប៊ុន ធីតា	អគ្គលេខ	០៣២២៩៣



៩-	អនុសេនីយ៍ត្រី	អ៊ុយ ខន	អគ្គលេខ	០៣០២០១	៣០-	អនុសេនីយ៍ឯក	ដាន់ សារ៉ុន	អគ្គលេខ	១០៨០៨៧
១០-	អនុសេនីយ៍ត្រី	ធីន សុផល	អគ្គលេខ	០៣០២៥៩	៣១-	អនុសេនីយ៍ឯក	សុខ សុភាព	អគ្គលេខ	៣០៦៤៤
១១-	អនុសេនីយ៍ត្រី	ចិន ឈង់	អគ្គលេខ	១០១៧៩	៣២-	អនុសេនីយ៍ទោ	ដាន់ ចិន	អគ្គលេខ	០៤២១៦៨
១២-	អនុសេនីយ៍ត្រី	ម៉ែ សារិន	អគ្គលេខ	០២៤២៣០	៣៣-	អនុសេនីយ៍ទោ	ម៉ឺ រ៉ាត	អគ្គលេខ	១៣៦៦៧៧
១៣-	អនុសេនីយ៍ត្រី	ម៉ឺត សារ៉ាត	អគ្គលេខ	០១០៦៨៧	៣៤-	អនុសេនីយ៍ទោ	សេង សុចន្ទ	អគ្គលេខ	៦៨០៩៩
១៤-	អនុសេនីយ៍ត្រី	ហួយ សារ៉ា	អគ្គលេខ	០១៥៩៤៩	៣៥-	អនុសេនីយ៍ទោ	ឃ្លឹម សុខរិទ្ធ	អគ្គលេខ	១៦៣៥០៨
១៥-	អនុសេនីយ៍ត្រី	សុត សុខុម	អគ្គលេខ	០៥៤២៦៩	៣៦-	អនុសេនីយ៍ត្រី	ចន សុចន្ទរា	អគ្គលេខ	០៩០៧៧៣
១៦-	អនុសេនីយ៍ត្រី	ពេជ្រ ម៉ុងធីយ	អគ្គលេខ	០២១៦៣៧	៣៧-	អនុសេនីយ៍ត្រី	យ៉ឹម ធីម	អគ្គលេខ	១៣៣១៣៩
១៧-	អនុសេនីយ៍ត្រី	សួន សេម	អគ្គលេខ	០២១៦៣១	៣៨-	អនុសេនីយ៍ត្រី	ត្រួត គិល	អគ្គលេខ	០៧៥៥៩៩
១៨-	អនុសេនីយ៍ត្រី	ម៉ៅ សំ	អគ្គលេខ	០២១៦៣៨	៣៩-	លោក	ហែម ភក្តី		
១៩-	អនុសេនីយ៍ត្រី	យឹម សំអុន	អគ្គលេខ	០២១៦៣៥	៤០-	លោក	អ៊ុ សុចន្ទ		
២០-	អនុសេនីយ៍ឯក	ហាក់ ឡាយ	អគ្គលេខ	០២២២៣៣	៤១-	នាយចំណាត់	ឡុច កែវសុផានិត		
២១-	អនុសេនីយ៍ឯក	ធីម ច្រ្តា	អគ្គលេខ	០៦១០៥៩					

ឈ-គ្រឿងកែសម្រួលយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១-	អនុសេនីយ៍ទោ	យឹម ចាន់ឡើង	អគ្គលេខ	០៤៧០៨៦	៨-	អនុសេនីយ៍ឯក	ចី ចេចឃឹម	អគ្គលេខ	០៧៧៥២៦
២-	អនុសេនីយ៍ត្រី	លង់ សេងឡើង	អគ្គលេខ	១៣១០៨៤	៩-	អនុសេនីយ៍ឯក	ខាន់ សីលា	អគ្គលេខ	០៥៣៩៨៣
៣-	អនុសេនីយ៍ត្រី	លីន ធានា	អគ្គលេខ	០១១៨៦៦	១០-	អនុសេនីយ៍ទោ	នួន តុដ្ឋី	អគ្គលេខ	០៥២៨៣៦
៤-	អនុសេនីយ៍ឯក	ហម រ៉ា	អគ្គលេខ	០៣៧៤៦៣	១១-	អនុសេនីយ៍ទោ	សាម ចិន	អគ្គលេខ	០៥២៨៣១
៥-	អនុសេនីយ៍ឯក	ជួន ចាន់ថន	អគ្គលេខ	០៧៣៤៧៩	១២-	អនុសេនីយ៍ត្រី	កែវ តុត	អគ្គលេខ	០៥៤៣៧៣
៦-	អនុសេនីយ៍ឯក	ម៉ៅ សុខុម	អគ្គលេខ	០៣០៨៨៥	១៣-	លោក	ហិន គឹមស្រីន		
៧-	អនុសេនីយ៍ឯក	ធីម ឡើង	អគ្គលេខ	០៣៣១០៧					

ឈ-គ្រឿងកែសម្រួលយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្ស្រូធិ

១-	អនុសេនីយ៍ទោ	ឡុច សាវ៉ាន	អគ្គលេខ	០០២៩៤៨	១៣-	អនុសេនីយ៍ទោ	សីង ឡា	អគ្គលេខ	០៤៧៦៤៩
២-	អនុសេនីយ៍ទោ	អៀង ម៉ុងថេង	អគ្គលេខ	១៦០៤៤៣	១៤-	អនុសេនីយ៍ទោ	ឡុច សែម	អគ្គលេខ	០៣២៨១៣
៣-	អនុសេនីយ៍ត្រី	ម៉ុង តឹម	អគ្គលេខ	០០៣០៧២	១៥-	អនុសេនីយ៍ទោ	សាន ស៊ុនធី	អគ្គលេខ	៧០៣៥៧
៤-	អនុសេនីយ៍ឯក	សុខ សែន	អគ្គលេខ	០៤២០៩៩	១៦-	អនុសេនីយ៍ត្រី	ហុន វាន	អគ្គលេខ	០៥២៧២៥
៥-	អនុសេនីយ៍ឯក	ឡើង ពិសិដ្ឋ	អគ្គលេខ	០៥៨៥៥៨	១៧-	នាយចំណាត់	នាយ សុផានិត	អគ្គលេខ	២១៣៥៣៦
៦-	អនុសេនីយ៍ឯក	ជួន សំឡើង	អគ្គលេខ	០២៣៦៩៣	១៨-	នាយចំណាត់	ចេង ពិន	អគ្គលេខ	១៣១៤៧៤
៧-	អនុសេនីយ៍ឯក	សន សែន	អគ្គលេខ	០៤៤០១៦	១៩-	នាយចំណាត់	ឡើង ធីម	អគ្គលេខ	០៨៣០៩០
៨-	អនុសេនីយ៍ឯក	អ៊ុន សុផល	អគ្គលេខ	០២១៣១៩	២០-	នាយចំណាត់	ហ៊ុ ចាន់ឡើង	អគ្គលេខ	០៧៧៥១១
៩-	អនុសេនីយ៍ទោ	យឹម ចិន	អគ្គលេខ	១០៨០១១	២១-	នាយចំណាត់	ជិន សុផានិត	អគ្គលេខ	០៥៤១៧៣
១០-	អនុសេនីយ៍ទោ	អ៊ុច ចន្ទ្រៈ	អគ្គលេខ	០៣០៣៩១	២២-	ព្រឹទ្ធសាល័យ	តាំង អន	អគ្គលេខ	១៣៣១៩៥
១១-	អនុសេនីយ៍ទោ	ជួន សុចន្ទ	អគ្គលេខ	០៤២១៥៦	២៣-	ព្រឹទ្ធសាល័យ	ឃ្លឹម ច្រ្តា	អគ្គលេខ	១១០០៣២
១២-	អនុសេនីយ៍ទោ	ហែ ភារក្ស	អគ្គលេខ	០៣២៧៤៦	២៤-	លោក	កែវ គិល	អគ្គលេខ	១១៧២



ជ-គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ

១-	ឧត្តមសេនីយ៍ត្រី	សុខ សាវ៉ាត	អគ្គលេខ	០០៣៨៧៧	១១-	វរសេនីយ៍ឯក	ជា គុណ	អគ្គលេខ	០៤៧៨៨៨
២-	ឧត្តមសេនីយ៍ត្រី	ស្រីច សុវណ្ណថា	អគ្គលេខ	០០១៨៥០	១២-	វរសេនីយ៍ឯក	ហង់ ធីតា	អគ្គលេខ	៥៦២៤៧
៣-	ឧត្តមសេនីយ៍ត្រី	ឌី សុយ័ន	អគ្គលេខ	០០៨៣៧៧	១៣-	វរសេនីយ៍ឯក	គុប ធីតា	អគ្គលេខ	០១៧២០១
៤-	ឧត្តមសេនីយ៍ត្រី	ស៊ុន ថាវី	អគ្គលេខ	០១៦៤៥៣	១៤-	វរសេនីយ៍ឯក	ស្រីច សុភី	អគ្គលេខ	៦៤១៧២
៥-	ឧត្តមសេនីយ៍ត្រី	ធីន ធីន	អគ្គលេខ	០០២១០៣	១៥-	វរសេនីយ៍ទោ	យស សាវ៉ាត	អគ្គលេខ	១៦៨៤៥៧
៦-	ឧត្តមសេនីយ៍ត្រី	ឯង ធីតា	អគ្គលេខ	០១៦៤៧៤	១៦-	វរសេនីយ៍ទោ	កែត ចាន់វិទ្យា	អគ្គលេខ	៧០៨២៥
៧-	ឧត្តមសេនីយ៍ត្រី	គូន ធីតា	អគ្គលេខ	០៤៧៨៣០	១៧-	ឧត្តមសេនីយ៍ត្រី	ម៉េច ធីតា	អគ្គលេខ	០០១៣៥១
៨-	ឧត្តមសេនីយ៍ត្រី	ឡេង ជានីន	អគ្គលេខ	០៤៧០៦១	១៨-	វរសេនីយ៍ឯក	រ៉ុត សុភា	អគ្គលេខ	០២៦៤៦១
៩-	ឧត្តមសេនីយ៍ត្រី	ត្រីម អូ	អគ្គលេខ	០២០៤៤៣	១៩-	វរសេនីយ៍ឯក	លីម សុវណ្ណ	អគ្គលេខ	០១០៥៨៨
១០-	ឧត្តមសេនីយ៍ត្រី	ស៊ុន ម៉ានិត	អគ្គលេខ	៥៦២២៩					

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៧

គូបព្រះបរមនាម និងការព្រះរាជក្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

១៧.០៧.០៣.២៨៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៤៧២ ស.ណ
សំណៅនៃលហនកម្មជាអន្តរាគមន៍
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/២៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយ ឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ទេវ** ជូនលោកឧត្តមសេនីយ៍ត្រី **ឃេរ៉ូម សុខន** អត្តលេខ ០៨៤០ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៧
ពួងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

សាលា ១៧៧៣ ២៤៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៤៧ ស.ណ
សំណៅជំនួញសេនាភក្តីចេញការចែកចំណាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/២៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** អនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំដល់អ្នកស្រី **ជុំ ធីតា** (CHUM THIDA) ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ១៩៨៦ មីកនៃឯកំណើតភូមិព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងនាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ពល. ១៧០៣.២៧១

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៧ ស.ណ
 សំណៅដែលមានកម្លាំងការបែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ២៧ ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល
 សាយ ភុន្នា





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/២៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះបរមរាជវាំង

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** អនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំដល់អ្នកស្រី **លីម វណ្ណា** (LIM VANNA) ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៨៧ ទីកន្លែងកំណើតភូមិស្វាយព័ន្ធទី២ ឃុំខ្មៅស្រុកកងមាស ខេត្តកំពង់ចាម ដែលបច្ចុប្បន្នកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃផ្សាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣. ១៧/០៣. ២៧២

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៧១ ស.ណ
 សំណៅជេលមានកម្រិតខ្ពស់ការបែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



**ព្រះរាជក្រឹត្យ
យើង**

នស/រកត/០៣១៧/២១០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)**

ឡូសព្រះរាជនា

នូវ

ក-ក្រឡឹងឥស្សរិយយសព្រះរាជនាចក្រកម្ពុជា ថ្នាក់ មហាសេនីយឡឺន

- ១ ឧត្តមសេនីយ៍ត្រី គោគ សារ៉ាត អក្កលេខ ០០០៧៩១
- ២ ឧត្តមសេនីយ៍ត្រី គីម ផ្សំធី អក្កលេខ ០៣៣២៣១
- ៣ វរសេនីយ៍ឯក ឌឹម ហុន អក្កលេខ ០២៩៣១៧
- ៤ ឧត្តមសេនីយ៍ត្រី យឿន ណារ៉ុំ អក្កលេខ ០១៣២២២
- ៥ ឧត្តមសេនីយ៍ត្រី គុយ សុធី អក្កលេខ ០០៣១០៦
- ៦ វរសេនីយ៍ឯក ធនុប ធុន អក្កលេខ ០០៩៤២២
- ៧ វរសេនីយ៍ឯក ហង្ស សារ៉ា អក្កលេខ ០០១៨៤៦
- ៨ វរសេនីយ៍ឯក ផ្សិត អន្ទារ៉ា អក្កលេខ ០២៨៨២៧

ខ-ក្រឡឹងឥស្សរិយយសព្រះរាជនាចក្រកម្ពុជា ថ្នាក់ មហាសេនា

- ១ ឧត្តមសេនីយ៍ត្រី កែត គីមស៊ាន អក្កលេខ ០០០៦៩៣
- ២ ឧត្តមសេនីយ៍ត្រី មិន នី អក្កលេខ ០០៤៨៧៨
- ៣ ឧត្តមសេនីយ៍ត្រី ឡាច គឿន អក្កលេខ ០០០៦៥៥
- ៤ ឧត្តមសេនីយ៍ត្រី យ៉ង់ សុផុន អក្កលេខ ០១៧១០៤
- ៥ ឧត្តមសេនីយ៍ត្រី ផ្សំ សារ៉េត អក្កលេខ ០០៨៩៦៦
- ៦ ឧត្តមសេនីយ៍ត្រី អ៊ឹម សំគី អក្កលេខ ០០៩០៦៤
- ៧ ឧត្តមសេនីយ៍ត្រី ហ៊ៅ ចាន់ អក្កលេខ ០០២១១៨
- ៨ ឧត្តមសេនីយ៍ត្រី មាស សុខេម អក្កលេខ ០១៤៦០៦
- ៩ ឧត្តមសេនីយ៍ត្រី សៅ ច័ន្ទ អក្កលេខ ០០០៦៤៤
- ១០ ឧត្តមសេនីយ៍ត្រី គង់ សាង អក្កលេខ ០១៥៤៤៥



៧	វរសេនីយ៍ទោ	ខោល	សំអាត	អគ្គលេខ	០១៦៧២៦
៨	វរសេនីយ៍ទោ	តូ	ជា	អគ្គលេខ	០៣៤១៧១
៩	វរសេនីយ៍ទោ	ឡឺង	ប៊ុនធឿន	អគ្គលេខ	០១៦៧២០
១០	វរសេនីយ៍ទោ	សន	សារិន	អគ្គលេខ	០០២០៥០
១១	វរសេនីយ៍ទោ	ម៉ៅ	យឿន	អគ្គលេខ	០១៦៩២១
១២	វរសេនីយ៍ទោ	ឆាន	សុខឡា	អគ្គលេខ	០៨៧៦៩៩
១៣	វរសេនីយ៍ទោ	ឧលុល	ជារា	អគ្គលេខ	០៤៤១៥២
១៤	វរសេនីយ៍ត្រី	ហ៊ាន	ហួត	អគ្គលេខ	២១៧០០៦
១៥	វរសេនីយ៍ត្រី	ឈឹម	សារ៉ុ	អគ្គលេខ	០០២០៤៩
១៦	វរសេនីយ៍ត្រី	អំ	ចំណាន	អគ្គលេខ	០២២២២៣
១៧	វរសេនីយ៍ត្រី	ង៉ែ	ឆាន់ត	អគ្គលេខ	០២៥៩៦៣
១៨	វរសេនីយ៍ត្រី	សាយ	គឹមអន	អគ្គលេខ	១៤៨៨៤៤
១៩	វរសេនីយ៍ត្រី	អៀប	អុន	អគ្គលេខ	១១០០៣៥
២០	វរសេនីយ៍ទោ	ស៊ីង	ចេង	អគ្គលេខ	០១៧១៨៧

១-គ្រឿងសម្របសម្រួលសម្រាប់ការងារក្រុមគ្រប់គ្រង ឆ្នាំ អស្សុឌ្ឍិ

១	វរសេនីយ៍ត្រី	សន	ប៊ុនសាយ	អគ្គលេខ	០០៩០៥២
២	វរសេនីយ៍ត្រី	គឹម	តេន:	អគ្គលេខ	០៣៦៣៥៣
៣	វរសេនីយ៍ត្រី	ចាន	ចិន្ទុរ	អគ្គលេខ	០៤២០៤០
៤	វរសេនីយ៍ត្រី	ឌុយ	ឆ្រី	អគ្គលេខ	១៥០៣៧១
៥	វរសេនីយ៍ត្រី	សុខ	តារាតុរ	អគ្គលេខ	១៤៦៦១៦
៦	វរសេនីយ៍ត្រី	ថាន់	សុចិស្ឋិ	អគ្គលេខ	០៨៨៦២២
៧	វរសេនីយ៍ត្រី	សាន	ប៊ុន	អគ្គលេខ	០១២២១៤
៨	វរសេនីយ៍ត្រី	ពោធិ៍	មុនី	អគ្គលេខ	០០៩៧៤២
៩	វរសេនីយ៍ត្រី	ឌុត	សុគន្ធារិ	អគ្គលេខ	០៨៦៣១៥
១០	វរសេនីយ៍ត្រី	សុប្ប	សុរិយា	អគ្គលេខ	០១២៦២៩
១១	វរសេនីយ៍ត្រី	ម៉ៅ	សាគង់	អគ្គលេខ	០៣៩៤៦៤
១២	វរសេនីយ៍ត្រី	ខៀវ	ចាន់	អគ្គលេខ	០៣៤១៦៩
១៣	វរសេនីយ៍ត្រី	ដួង	ចាន់ឆ្រី	អគ្គលេខ	០២៦១៣២
១៤	វរសេនីយ៍ត្រី	ប៊ុត	សុដាន់ណា	អគ្គលេខ	០៣៤០៤៤
១៥	វរសេនីយ៍ត្រី	ជា	ចំរើន	អគ្គលេខ	០៤៧១៥១
១៦	វរសេនីយ៍ត្រី	ជុំ	សុតិ	អគ្គលេខ	០១២៨៧៦
១៧	វរសេនីយ៍ត្រី	គឹម	សុខពិសិដ្ឋ	អគ្គលេខ	១៩១១២២
១៨	វរសេនីយ៍ត្រី	ម៉ុំ	សុចន្ត្រា	អគ្គលេខ	០២៦១៤៩



១៩	វរសេនីយ៍ត្រី	ឃី	សុភាព	អគ្គលេខ	០២២៣៤៣
២០	វរសេនីយ៍ត្រី	ឯក	ខៀវធីណា	អគ្គលេខ	១៦៦៤៨០
២១	វរសេនីយ៍ត្រី	អេង	ហួត	អគ្គលេខ	១៣៤៦៤៨
២២	វរសេនីយ៍ត្រី	គង់	វិសាល	អគ្គលេខ	០១៦០៨៣
២៣	វរសេនីយ៍ត្រី	លី	សោភា	អគ្គលេខ	០៤៤៦២៣
២៤	វរសេនីយ៍ត្រី	ប៊ុន	ចិន្ដា	អគ្គលេខ	០៣៩៧១១
២៥	វរសេនីយ៍ត្រី	ដំន	ចន	អគ្គលេខ	០២៨៨៦១
២៦	វរសេនីយ៍ត្រី	ជួន	សុភាណាត	អគ្គលេខ	០៣៧៥៧៣
២៧	វរសេនីយ៍ត្រី	អ៊ុន	សារិទ្ធ	អគ្គលេខ	០១៣២២៤
២៨	អនុសេនីយ៍ឯក	អ៊ុំ	គឹមហួន	អគ្គលេខ	០៣២២៥៩
២៩	អនុសេនីយ៍ឯក	ហាន	សុភ័ណ្ណ	អគ្គលេខ	២១១២៩០
៣០	អនុសេនីយ៍ឯក	ធា	អរិស្ថ	អគ្គលេខ	០៣៣៩៨២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែ ៧ ឆ្នាំ ២០១៧

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ស.ស. ១៧១០៣១.២៧៧៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៩៤ ស.ណ

សំណៅជូនមានគម្ពីរជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែ ៧ ឆ្នាំ ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល

សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/២៧១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៩១៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល សមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** បញ្ឈប់មុខតំណែងឯកឧត្តម **ភីម៉ារ៉ុត វិសិដ្ឋ** ពីទីប្រឹក្សា និងនាយកខុទ្ទកាល័យសម្តេចវិបុលបញ្ញា **សុខ អាន** ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ។
- មាត្រា ២ :** តែងតាំងនិងផ្តល់ឋានៈជូនឯកឧត្តម **ភីម៉ារ៉ុត វិសិដ្ឋ** ជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ **រដ្ឋមន្ត្រី** ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៧
**គូច ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

១៧៧- ១៧០៣- ២៧២

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ ២៧៦ ស.ណ
សំណៅដែលមានតម្លៃជាការបែកចេញ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/ ២៤២

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា
សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ
ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូច

ក - /គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ៖

- ១-ឯកឧត្តម ស្នង សុផល ៨-លោក រតនៈ សម្បត្តិ
- ២- ឯកឧត្តម ឡុង នវិន្ទ ៩-លោក វ៉ែ ម៉េងហុង
- ៣-លោកជំទាវ ទេព វិប្បកន្ត ១០-លោក ប៊ុច ឈិន
- ៤- លោកឧត្តមសេនីយ៍ត្រី ថឹម វ្រី អត្តលេខ ០១៤០១ ១១- លោក ហេង សុងគួន
- ៥- លោកស្រីវរសេនីយ៍ទោ ចយ សារី អត្តលេខ ៥៣៥៦៧ ១២- លោក គួន ម៉ារ៉ាឌី
- ៦- លោកស្រីវរសេនីយ៍ទោ ចាន់ វុទ្ធា អត្តលេខ ៦៤៤៤៤ ១៣-លោក នួន ស៊ីត្រា
- ៧- លោក អ៊ឹង មួយលី

ខ - /គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ៖

- ១- លោកឧត្តមសេនីយ៍ត្រី យូ សេងរដ្ឋា អត្តលេខ ៥៦៧៧៨ ៥-លោកវរសេនីយ៍ទោ ជា ពៅ អត្តលេខ ០៦៩១៤
- ២- លោកឧត្តមសេនីយ៍ត្រី ម៉ុ សុផាណារិទ្ធ អត្តលេខ ៣៤០៨២ ៦- លោកវរសេនីយ៍ទោ ឡុក វណ្ណឆេង អត្តលេខ ៥៨០៦៨
- ៣-លោកវរសេនីយ៍ឯក ពៅ សំអុន អត្តលេខ ០៦៨៧៨ ៧-លោកវរសេនីយ៍ត្រី រុន សុផាតា អត្តលេខ ៥៧៦៣២
- ៤- លោកវរសេនីយ៍ឯក អៀង ហ៊ាត អត្តលេខ ៣០៩៧៤

គ - /គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់និមន្ត ៖

- ១ -ព្រះតេជគុណ អ៊ឹម អាត ៦-លោក ប៊ី ចន្ទា
- ២-លោកវរសេនីយ៍ត្រី ជួន វ្រី អត្តលេខ ៣០៤៧៥ ៧-លោកស្រី ប៉ែន ឆារ៉ា
- ៣-លោកវរសេនីយ៍ត្រី គង់ សៅរុន អត្តលេខ ៣៧៤៨៨ ៨-លោកស្រី សោម សារ៉ុ
- ៤-លោក សុខ សាវន ៩-លោកស្រី វ៉ែល វ៉ានី
- ៥-លោក នួន សុភី

ឃ - /គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ៖

- ១-លោកវរសេនីយ៍ត្រី អ៊ុំ ច័ន្ទតុលា អត្តលេខ ៦២៧៣១ ៦-លោកអនុសេនីយ៍ទោ ហុង ជីវង្ស អត្តលេខ ៦១៨៧៣
- ២-លោកអនុសេនីយ៍ទោ ក្រក ចុនា អត្តលេខ ៧២៩៣៨ ៧-លោកអនុសេនីយ៍ត្រី សុខ ចារ៉ា អត្តលេខ ៧៤២៣៤
- ៣-លោកអនុសេនីយ៍ទោ ជឹង វន អត្តលេខ ១៨៤៦៤ ៨-លោកអនុសេនីយ៍ត្រី បេ ពិសិដ្ឋ អត្តលេខ ៧៧១៥១
- ៤-លោកអ៊ឹម វណ្ណឆាយ
- ៥- លោក ចាន់ គឹម ហាន



១ - /គ្រឿងសម្របសម្រួលសម្ភារៈសំណង់ ផ្ទាំងបញ្ជាសេរីចម្បង ៖

- ១-ឧកញ៉ា លឹម ចៃឡូន (LIM CHAI LOON)
- ២- ឯកឧត្តម ហ៊ុន សុវណ្ណារិទ្ធិ
- ៣-លោក សុគុក លឿង (SOH KOK LEONG)
- ៤-លោក តាំង ផេងស៊ា
- ៥-លោកឧត្តមសេនីយ៍ត្រី អ៊ាន សុត្តារ អត្តលេខ ០៩០១
- ៦- លោកវរសេនីយ៍ឯក កែវ នី អត្តលេខ ០៥៣១៥
- ៧-លោក លាង ឃី

- ៨-លោក ហ៊ីរ៉ាតា ស៊ីនហ្គូ (HIRATA SINGO)
- ៩-លោកឧត្តមសេនីយ៍ត្រី ហូ ហូរ អត្តលេខ ៧៣៦៦៧
- ១០-លោក សាតូ អ៊ីដិ (SATO EIJI)
- ១១- លោកវរសេនីយ៍ទោ ចិត ស៊ីណា អត្តលេខ ០៣១៤១
- ១២- លោកអនុសេនីយ៍ឯក ហោ វណ្ណា អត្តលេខ ៧១៩៥៦
- ១៣-លោក កៅ សៀងជេវិត

២ - /គ្រឿងសម្របសម្រួលសម្ភារៈសំណង់ ផ្ទាំងបញ្ជាសេនា ៖

- ១- ព្រះតេជគុណព្រះគុណ ផឹង សុខា
- ២- លោកឧត្តមសេនីយ៍ត្រី ស៊ាង ធាវិទូ អត្តលេខ ៥៥២៩៧
- ៣- លោកវរសេនីយ៍ទោ ជា ហោង អត្តលេខ ៣៤១៩១
- ៤- លោកស្រីវរសេនីយ៍ត្រី សេង សុចិត្តា អត្តលេខ ៣០៥៣៨
- ៥- លោកវរសេនីយ៍ត្រី ជុំ សាឡេន អត្តលេខ ៦៦៨៥១
- ៦- លោកវរសេនីយ៍ត្រី ខាម សុផា អត្តលេខ ៦៣០៤៨

- ៧-លោកអនុសេនីយ៍ឯក កែវ ឈន អត្តលេខ ៦១១១៣
- ៨-លោកអនុសេនីយ៍ឯក ឌិន វណ្ណៈ អត្តលេខ ០៦៨៦៣
- ៩-លោកអនុសេនីយ៍ឯក ហ៊ុន ប៉ូលីន អត្តលេខ ៥៥៥៦៨
- ១០-លោកអនុសេនីយ៍ឯក ស៊ុន វ៉ាវុធ អត្តលេខ ៣៩១១០
- ១១- លោកជំទាវ សុ សំរាត

៣ - /គ្រឿងសម្របសម្រួលសម្ភារៈសំណង់ ផ្ទាំងបញ្ជាសេនា ៖

- ១- លោកវរសេនីយ៍ទោ អ៊ុក សុផល អត្តលេខ ៥៤៩០៧
- ២- លោកវរសេនីយ៍ទោ ហ៊ុំ សុភ័ក្រ្ត អត្តលេខ ៥៧៤៥៤
- ៣- លោកវរសេនីយ៍ទោ ឌី រដ្ឋាណារ៉េត អត្តលេខ ៦៦៨០៧
- ៤- លោកវរសេនីយ៍ទោ វិន សារ៉ាត់ អត្តលេខ ៧៨១៨៨
- ៥- លោកវរសេនីយ៍ទោ ឈូ ប៊ុនលី អត្តលេខ ០៤១១៣
- ៦- លោកវរសេនីយ៍ទោ ឌី ប៊ុណ្ណារិទ្ធិ អត្តលេខ ៣០៦១៧

- ៧- លោកវរសេនីយ៍ទោ មឿន សារុធ អត្តលេខ ៥៤៩៧៩
- ៨- លោកអនុសេនីយ៍ឯក ប៉ាង វិជ្ជុល អត្តលេខ ៧៣២៨៨
- ៩- លោកអនុសេនីយ៍ឯក លី តារាពិសិដ្ឋ អត្តលេខ ៦៨៦៦៦
- ១០- លោកអនុសេនីយ៍ឯក សែន រស្មី អត្តលេខ ៦៦៦៧៧
- ១១- លោកអនុសេនីយ៍ទោ សុំ វិទូមេត្តា អត្តលេខ ៧៤១៨៨
- ១២- លោកអនុសេនីយ៍ទោ សុខ រដ្ឋា អត្តលេខ ៧៦៣៩៨

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧
ក្នុងព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ស.រ. ១៧០៣. ២៥៥

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចបិតុលសេនាភក្តី សាយ ឈុំ

លេខ: ២៥ ៥ ស.ណ
សំណើសុំសម្របសម្រួលសម្ភារៈសំណង់ ផ្ទាំងបញ្ជាសេនា
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៣១៧/២៩៧៣

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ**
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លោសព្រះរាជានាង

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីចម្បត់
១-ឯកឧត្តម **គង់ វិហារ** ២-ឯកឧត្តម **ឈឹម ចន្ទ្រៈ**
៣-ឯកឧត្តម **ជា គឹមហាន** ៤- ឯកឧត្តម **ហុក ប៊ុនលី**
៥- ឯកឧត្តម **ហៀង ថៃ** ៦- លោក **ហ៊ុន ប៊ុនហុន**
៧- លោក **អេង សេ**

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា
១-ឯកឧត្តម **គង់ ម៉េងទូន** ២-ឯកឧត្តម **អ៊ុំ សោភារិទ្ធិ**
៣-ឯកឧត្តម **ឌុន សារ៉ាវី** ៤-ឯកឧត្តម **ទេព ចាន់សា**
៥-លោក **ខៀវ សុផិ** ៦-លោក **គឹម ណាន**
៧-លោកវេជ្ជបណ្ឌិត **សុខ ផាន** ៨-ឯកឧត្តមសាស្ត្រាចារ្យបហាបវិញ្ញា **ម៉ែម វិធានិទ្ធិ**
៩-លោក **អ៊ុក ប៊ុនធឿន** ១០-លោក **អ៊ុក ចន្ទ្រកិរី**

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតីទូ
១-ឯកឧត្តម **ទូន ស្មើ** ២-ឯកឧត្តម **គុយ ប៊ុន**
៣-ឯកឧត្តម **ជា គី** ៤-ឯកឧត្តម **ណុច ម៉ង់ឌី**
៥-ឯកឧត្តម **គឹម សុខណាង** ៦-លោក **កៅ ប្រាជ្ញ**
៧-លោក **ហេង សារ៉ែន** ៨-លោក **ទុក សាគុណ**
៩-លោក **ម៉េង សារ៉េត** ១០-លោក **យស បញ្ញារិទ្ធិ**



១១-លោក	ស ប៊ាហ្វ	១២-លោកអនុសេនីយ៍ទោ	ហេង កុសល
ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា			
១-លោក	ហួយ គឹមស្រ្ទីន	២-លោក	យ៉ុន សេងគុណ
៣-លោកស្រី	លំ គន្ធារី	៤-លោក	ឌឹម គឹមហុន
៥-លោក	ជា ពុំ	៦-លោក	អ៊ុត សុផាន់
៧-លោកស្រី	ជា ពន	៨-លោក	អ៊ុច វណ្ណារី
៩-លោក	ហង្ស វិច្ឆិកា	១០-លោក	ឆៀង ម៉ុវ៉ា
១១-លោក	ហេង សុមី		
ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្ស័យធិ			
១-លោក	ហៀង ហួន	២-លោក	គឹម សំរោក
៣-លោកស្រី	អ៊ឹម វ៉ាវី	៤-លោក	ឡុន និមល
៥-លោក	យ៉ា សុគុន	៦-លោក	ធីម មុនីវុឌ្ឍី
៧-លោក	ជូ សុខឿន	៨-កញ្ញា	ស៊ុន ចាន់ឿន
៩-កញ្ញា	លាង ស្រីភាព	១០-លោកស្រី	កើត គន្ធា
១១-លោក	ឃឹម សោភ័ណ	១២-លោក	យាត់ វុឌ្ឍី
១៣-លោក	ហ៊ាន តាំងរ៉ាន់	១៤-លោក	សោម ពិធី
១៥-លោក	ខួយ សោភ័ណ	១៦-លោក	សុខ សារឿន

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ: ១៧០៣.២៧៦

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៧៩ ស.ណ
 សំណេរដែលមានតម្លៃជាការបែកផ្សាយ
 រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤០ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

**ការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិក
ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីតូច**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១១/០១១ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការបង្កើតគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមរបបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ២២ អនក្រ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី២
- បានឃើញអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្តីពីការកំណត់ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងប្រធានការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលក្រុង ស្រុក
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .-

ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ ត្រូវបានដំឡើងដូចខាងក្រោម៖

ល.រ	បរិយាយ	ប្រាក់ឧបត្ថម្ភ(រៀល)
១	ប្រធានក្រុមប្រឹក្សារាជធានី ប្រធានក្រុមប្រឹក្សាខេត្ត	១ ២១០ ០០០
២	សមាជិកក្រុមប្រឹក្សារាជធានី សមាជិកក្រុមប្រឹក្សាខេត្ត	៩៧០ ០០០
៣	ប្រធានក្រុមប្រឹក្សាក្រុង ប្រធានក្រុមប្រឹក្សាស្រុក ប្រធានក្រុមប្រឹក្សាខណ្ឌ	៩៣៥ ០០០
៤	សមាជិកក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាខណ្ឌ	៧៥០ ០០០
៥	មេឃុំ ចៅសង្កាត់	៨៨០ ០០០
៦	ជំទប់ទី១ ចៅសង្កាត់រងទី១ ជំទប់ទី២ ចៅសង្កាត់រងទី២	៦៥០ ០០០
៧	សមាជិកក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាសង្កាត់	៥៧០ ០០០
៨	មេភូមិ	២២៥ ០០០
៩	អនុប្រធានភូមិ	១៨០ ០០០
១០	សមាជិកភូមិ	១៦០ ០០០

មាត្រា ២ ..

ប្រាក់ឧបត្ថម្ភដែលបានកំណត់នៅក្នុងអនុក្រឹត្យនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ តទៅ។

មាត្រា ៣ ..

មាត្រា ៤ នៃអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្តីពីការកំណត់ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីកូមិ និងប្រធានការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលក្រុង ស្រុក ត្រូវទុកជានិរាករណ៍។

មាត្រា ៤ ..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ**

សម្តេចក្រឡាហោម ស ខេង

**នាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

លោជ ម៉ីនធីន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសរដ្ឋមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសរដ្ឋមហាសេនាបតីតេជោ ឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៤
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤១ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

**ការកែប្រែនិងការដំឡើងរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល
និងអតីតយុទ្ធជន**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពី ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញក្រឹត្យលេខ១០ក្រ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៩៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបប សោធននិវត្តន៍និងសោធនបាត់បង់សមត្ថភាពពលកម្មចំពោះនគរបាលប្រជាជនកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០៧/នស/៩៤ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីរបបសោធននិវត្តន៍និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពល ខេមរាកូមិន្ទ
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២០១/៤៥០ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០១ ស្តីពីរបៀបវាយ មូលដ្ឋាននិងប្រាក់បន្ទាប់បន្សំនៃរបៀបវាយរបស់មន្ត្រីរាជការស៊ីវិល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០១០៨/០៣៩ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៨ ស្តីពី របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧១០/៥៩៥ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០ ស្តីពី របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន



- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន
- បានឃើញអនុក្រឹត្យលេខ២៧៨ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការដំឡើងប្រាក់វិភាជន៍គ្រួសាររបស់មន្ត្រីរាជការស៊ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូនយោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ២៧៩ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សង្ខេប

មាត្រា ១ .-


របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ត្រូវបានកែប្រែនិងដំឡើងដូចខាងក្រោម៖

- កម្រិត១ : របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នទាបជាងឬស្មើ៤០០ ០០០(បួនសែន)រៀល ត្រូវបន្ថែមឱ្យដល់៤២០ ០០០(បួនសែនពីរម៉ឺន)រៀលក្នុង១(មួយ)ខែ
- កម្រិត២ : របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី៤០០ ០០១(បួនសែនមួយ)រៀល ដល់ត្រឹម៥៩០ ០០០(ប្រាំសែនប្រាំបួនម៉ឺន)រៀល ត្រូវផ្តល់ជូនបន្ថែមចំនួន២០ ០០០ (ពីរម៉ឺន)រៀលក្នុង១(មួយ)ខែ
- កម្រិត៣ : របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី៥៩០ ០០១(ប្រាំសែនប្រាំបួនម៉ឺនមួយ)រៀល ដល់ ៦០០ ០០០(ប្រាំមួយសែន)រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៦១០ ០០០(ប្រាំមួយសែនមួយម៉ឺន)រៀលក្នុង១(មួយ)ខែ
- កម្រិត៤ : របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី៦០០ ០០១(ប្រាំមួយសែនមួយ)រៀលឡើងទៅ ត្រូវផ្តល់ជូនបន្ថែមចំនួន១០ ០០០(មួយម៉ឺន)រៀលក្នុង១(មួយ)ខែ។

អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជនដែលបានទទួលការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែក្នុងកម្រិតណាមួយខាងលើរួចមកហើយ មិនអាចទទួលបានកម្រិតផ្សេងទៀតឡើយ។

មន្ត្រីរាជការដែលទទួលបានការដំឡើងតម្លៃឯកតានៃសន្ទស្សន៍មូលដ្ឋានអនុលោមបទប្បញ្ញត្តិ នៃអនុក្រឹត្យលេខ២៧៩ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលត្រូវដាក់ឱ្យចូលនិវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៧ មិនត្រូវទទួលបានការបន្ថែមរបបសន្តិសុខសង្គមដូចមានកំណត់ខាងលើនេះឡើយ។

របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ តទៅ។



មាត្រា ២ ..

អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ត្រូវបានផ្តល់ប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូនប្រចាំខែដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូនប្រចាំខែរបស់យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ។ ប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូនប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ តទៅ។

មាត្រា ៣ ..

មាត្រា ៤ នៃអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ត្រូវទុកជានិរាករណ៍។

មាត្រា ៤ ..




រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

នាយករដ្ឋមន្ត្រី	រដ្ឋមន្ត្រី	រដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	ក្រសួងមុខងារសាធារណៈ
		
អូន ស៊ីនស៊ីត	ស៊ីន សុភ	ពេជ្រ ប៊ុនធីន

- អន្តេទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៤
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤២ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ
ស្តីពី

ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ
ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦០

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- យោងលើសមិទ្ធកម្មល្អនៃថវិកានិងសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧

សម្រេច

មាត្រា ១ .-

ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦០ ចំនួន៥០ ០០០(ប្រាំម៉ឺន)រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ

មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ សមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្ត្រីជាប់ កិច្ចសន្យា និងបុគ្គលិកអណ្តែតដែលកំពុងបម្រើការងារនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា។

ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់សម្រាប់ម្នាក់ៗតែមួយកន្លែងនិងមួយលើកប៉ុណ្ណោះ។

មាត្រា ២ .-

ការបើកផ្តល់ប្រាក់ឧបត្ថម្ភខាងលើ ត្រូវអនុវត្តឱ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦០ និងត្រូវគោរពគោលការណ៍ដូចខាងក្រោម៖

- ១. ក្រសួង ស្ថាប័នដែលបានរៀបចំការបើកគណនីបៀវត្សជូនមន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារ សាធារណៈរបស់ខ្លួនរួចហើយ ត្រូវធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះចូលទៅក្នុងគណនីបៀវត្ស របស់សាមីជនម្នាក់ៗផ្ទាល់តែម្តង។
- ២. ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកអណ្តែត ត្រូវអនុវត្តតាមគណនី បៀវត្សរបស់សាមីជនម្នាក់ៗ។
- ៣. ក្រសួង ស្ថាប័ន និងអង្គភាពដែលមិនទាន់បានបើកគណនីបៀវត្សសម្រាប់មន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួន ត្រូវចាត់ចែងការបើកផ្តល់ប្រាក់ឧបត្ថម្ភឱ្យបានដល់សាមីជន ម្នាក់ៗគ្រប់ចំនួននិងទាន់ពេលវេលា។
- ៤. និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីត មន្ត្រីនគរបាលជាតិកម្ពុជាដែលកំពុងបំពេញការងារជាមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ ឬ សមាជិកភូមិ ត្រូវទទួលប្រាក់ឧបត្ថម្ភតែមួយកន្លែង ដែលចាត់ចែងបើកផ្តល់ដោយក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
- ៥. ក្រសួង ស្ថាប័ន ត្រូវទទួលខុសត្រូវក្នុងការពិនិត្យផ្ទៀងផ្ទាត់ រៀបចំសំណើ និងធ្វើការបើកផ្តល់ ប្រាក់ឧបត្ថម្ភដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ដោយមិនរាប់បញ្ចូលមុខសញ្ញានិវត្តជនក្នុង ចំណុច៤ខាងលើ។

មាត្រា ៣ .-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួង ស្ថាប័នសាមី ត្រូវសហការនិងចាត់ចែងរៀបចំការបើកផ្តល់ ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីឱ្យដល់សាមីជនម្នាក់ៗយ៉ាងយូរឬបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។

ក្រសួង ស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកសំណើជាក់ស្តែងអំពីចំនួនមន្ត្រីដែល ត្រូវទទួលប្រាក់ឧបត្ថម្ភមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាការប្រញាប់ ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំប្រកាសបន្ថែមឥណទានថវិកាជូនទាន់ពេលវេលានិងធានាឱ្យការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះអនុវត្ត បានទាន់ពេលវេលា។



មាត្រា ៤ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

នាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

អូន ស៊ីនីស៊ី

លោក អ៊ុន ធីន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

~*~*~*~

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៣ អនក្រ.លេខ ២៥

អនុក្រឹត្យ

ស្តីពី

ការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ ១៥ អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤



រាជរដ្ឋាភិបាល

- បានឃើញ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែ សម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែ សម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញ អនុក្រឹត្យលេខ ១៥ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

មាត្រាមួយ.-

ចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ ១៥ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ត្រូវបានធ្វើការកែសម្រួល ដូចតទៅ៖

១ ថ្មី- សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី ១០០ ០០០ (ដប់ម៉ឺន) ដុល្លារអាមេរិក ឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ ១។ សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី ៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាល ស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារ ជា “ឧកញ៉ា”។

មាត្រាទី១.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រាទី២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាបី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០១០៤ អនក្រ.បក.ជ ១៥



អនុក្រឹត្យ

ស្តីពីការជូនមេដាយ ការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើ ប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖

ត្រូវបានបំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ជូនដល់នាយករដ្ឋមន្ត្រី និងមន្ត្រីនគរបាលជាតិ ចំនួន ៦៥៤ នាក់ របស់នាយកដ្ឋាន-អង្គភាព នៃក្រសួងមហាផ្ទៃ ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថេរភាពសង្គម ជូនប្រជាពលរដ្ឋ ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាស ការងារ៖

- | | | | |
|-------------------------------------|--------------|---------------|--|
| ១-លោកឧត្តមសេនីយ៍ទោ ចាន់ ចាន់ | ចាន់ | អត្តលេខ ០១២៣៩ | អនុប្រធានអង្គភាពអន្តរាគមន៍ |
| ២-លោកឧត្តមសេនីយ៍ត្រី សៅ សៅ | ម៉ៅឡែ | អត្តលេខ ០៦៥៧ | អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក |
| ៣-លោកឧត្តមសេនីយ៍ត្រី សេង សេង | សារី | អត្តលេខ ០៥២១៩ | អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក |
| ៤-លោកឧត្តមសេនីយ៍ត្រី ដេង ដេង | ធី | អត្តលេខ ១២៣១៣ | អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក |

៥-លោកស្រីឧត្តមសេនីយ៍ត្រី	ហួត យ៉ាន	អគ្គលេខ ០៥៤៤១	អនុប្រធានអង្គភាពអន្តរាគមន៍
៦-លោកឧត្តមសេនីយ៍ត្រី	ប៊ុន ណុន	អគ្គលេខ ០១២៣៣	អនុប្រធានអង្គភាពអន្តរាគមន៍
៧-លោកឧត្តមសេនីយ៍ត្រី	អ៊ុន ឡឿន	អគ្គលេខ ០១២៣០	អនុប្រធានអង្គភាពអន្តរាគមន៍
៨-លោកឧត្តមសេនីយ៍ត្រី	កាត ចន	អគ្គលេខ ០១២៥២	អនុប្រធានអង្គភាពអន្តរាគមន៍
៩-លោកឧត្តមសេនីយ៍ត្រី	ខែង កុសុន្ទ	អគ្គលេខ ០១៣៧០	ប្រធានអង្គភាព នៃនាយកដ្ឋានអង្គរក្ស
១០-លោកឧត្តមសេនីយ៍ត្រី	ឡាយ ប៊ុន្នារិទ្ធ	អគ្គលេខ ៦៨២៩២	ជំនួយការឯកឧត្តម ដី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
១១-លោកវរសេនីយ៍ឯក	សំរិទ្ធ ណារ៉េត	អគ្គលេខ ០៨៥២	អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក
១២-លោកវរសេនីយ៍ឯក	ខឹម ខុន	អគ្គលេខ ០៨៥៨	អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៣-លោកវរសេនីយ៍ឯក	ខែង គុន	អគ្គលេខ ៧៣៥៥៣	អនុប្រធាននាយកដ្ឋាន នៃអគ្គសវនកម្មផ្ទៃក្នុង
១៤-លោកវរសេនីយ៍ឯក	ហេង សារិទ្ធ	អគ្គលេខ ៥៧៨៦៣	អនុប្រធាននាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល
១៥-លោកវរសេនីយ៍ឯក	យឹម គុទ្ធី	អគ្គលេខ ៦៦៧៧៨	អនុប្រធាននាយកដ្ឋានស៊ើបការក្រៅ និងបច្ចេកទេស
១៥-លោកវរសេនីយ៍ឯក	គុន ស៊ីថា	អគ្គលេខ ៦២០៤៣	ជំនួយការ សម្តេចក្រឡាហោម ស ខេង
១៦-លោកវរសេនីយ៍ឯក	តៅ ពេញមរិយា	អគ្គលេខ ១០៥៤២	នាយការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១៧-លោកវរសេនីយ៍ឯក	យិន តាយ	អគ្គលេខ ០២២៤៥	នាយការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១៨-លោកវរសេនីយ៍ឯក	ចាន់ រ័ត្ន	អគ្គលេខ ០២២២៦	នាយការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១៩-លោកវរសេនីយ៍ឯក	ខែង ម៉ៅ	អគ្គលេខ ៣១០៥៧	នាយការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
២០-លោកវរសេនីយ៍ឯក	ដួង ស៊ីហែ	អគ្គលេខ ០២៧២៧	នាយការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
២១-លោកវរសេនីយ៍ឯក	ប័ន្ទ តារា	អគ្គលេខ ០៥២១២	នាយការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
២២-លោកវរសេនីយ៍ឯក	សារ៉ុ សារ៉ាតុប	អគ្គលេខ ០៨៥៤	នាយការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
២៣-លោកវរសេនីយ៍ឯក	មិ សំអុល	អគ្គលេខ ១២១៧៣	នាយការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
២៤-លោកវរសេនីយ៍ឯក	ឡឹក វណ្ណារ	អគ្គលេខ ៣១៦៤៥	នាយការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
២៥-លោកវរសេនីយ៍ឯក	ឈន លាងតិច	អគ្គលេខ ៣៧១៤៧	នាយការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
២៦-លោកវរសេនីយ៍ឯក	សោម ណារិទ្ធ	អគ្គលេខ ០៤៩៦១	នាយការិយាល័យ នៃនាយកដ្ឋានវិទ្យុទាក់ទង
២៧-លោកវរសេនីយ៍ឯក	ស សេរីនាសនា	អគ្គលេខ ២៨៨៨៨	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៨-លោកវរសេនីយ៍ឯក	អ៊ុក ហេង	អគ្គលេខ ១២៧២៤	ជំនួយការ ឯកឧត្តមអគ្គស្នងការរង
២៩-លោកវរសេនីយ៍ឯក	យ៉ាត់ លាន	អគ្គលេខ ០៣១៤៩	ជំនួយការ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
៣០-លោកវរសេនីយ៍ឯក	តៅ ប័ន្ទុសុឡ	អគ្គលេខ ៧៨៦៦៦	ជំនួយការ នៃនាយកដ្ឋានវិទ្យុទាក់ទង
៣១-លោកវរសេនីយ៍ឯក	ឈិន លន	អគ្គលេខ ០៦២៩៨	នាយផ្នែក នៃនាយកដ្ឋានអង្គរក្ស

៣២-លោកវេជ្ជសេនីយ៍ទោ	ពិន	ស៊ីឌុក្កា	អគ្គលេខ ១០២៥០	អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប
៣៣-លោកវេជ្ជសេនីយ៍ទោ	រេត	ធួនី	អគ្គលេខ ៦៧៦០៥	អនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ នៃសេនាធិការដ្ឋាន
៣៤-លោកវេជ្ជសេនីយ៍ទោ	យុន	លីនណារ៉ូ	អគ្គលេខ ៦៨៤៣៣	អនុប្រធាននាយកដ្ឋានស្ថាបនា
៣៥-លោកវេជ្ជសេនីយ៍ទោ	ឡេង	ចែម	អគ្គលេខ ២៩៧៤៩	អនុប្រធានអង្គភាព នៃនាយកដ្ឋាននគរបាលទេសចរណ៍
៣៦-លោកវេជ្ជសេនីយ៍ទោ	ណេវ	សុចិត្រ	អគ្គលេខ ៥៦៣៨៨	អនុប្រធាននាយកដ្ឋានចារកម្ម
៣៧-លោកវេជ្ជសេនីយ៍ទោ	ឡឺក	សុខា	អគ្គលេខ ៦២៥២២	អនុប្រធាននាយកដ្ឋានជនភៀសខ្លួន
៣៨-លោកវេជ្ជសេនីយ៍ទោ	មុត	ពិសិដ្ឋ	អគ្គលេខ ៧៧៨៨៩	នាយការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣៩-លោកវេជ្ជសេនីយ៍ទោ	ខុម	ឈុក	អគ្គលេខ ១២៤៩៣	នាយការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៤០-លោកវេជ្ជសេនីយ៍ទោ	ឈឹម	ចាន់ពិសិដ្ឋ	អគ្គលេខ ៦៦៥៧២	នាយការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៤១-លោកវេជ្ជសេនីយ៍ទោ	មាស	សារុម	អគ្គលេខ ០៦៧១១	នាយការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៤២-លោកវេជ្ជសេនីយ៍ទោ	ហុន	ស៊ីនហៀង	អគ្គលេខ ០៥៣៩០	នាយការិយាល័យ នៃអង្គភាពអន្តរាគមន៍
៤៣-លោកវេជ្ជសេនីយ៍ទោ	ឈុន	ពិសិដ្ឋ	អគ្គលេខ ៥៦៤៧១	នាយការិយាល័យ នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត
៤៤-លោកវេជ្ជសេនីយ៍ទោ	សំ	យ៉ាវ៉ាន់	អគ្គលេខ ៣១៤២៤	នាយការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៤៥-លោកវេជ្ជសេនីយ៍ទោ	កែវ	ចាន់ទិដ្ឋ	អគ្គលេខ ៧០៨២៥	នាយការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៤៦-លោកវេជ្ជសេនីយ៍ទោ	ទុំ	សុគន្ធារ៉ូ	អគ្គលេខ ៧០៨៨៥	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៤៧-លោកវេជ្ជសេនីយ៍ទោ	រេត	សុខម៉ូទិន	អគ្គលេខ ៧២១០១	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៤៧-លោកវេជ្ជសេនីយ៍ទោ	ស៊ីវ	សារ៉ាពេជ្រ	អគ្គលេខ ៦៤៤៦៧	ជំនួយការ ឯកឧត្តមអគ្គស្នងការរង
៤៨-លោកវេជ្ជសេនីយ៍ទោ	សាគុណ	ទិដ្ឋី	អគ្គលេខ ០៦៦១៤	ជំនួយការ ឯកឧត្តមអគ្គស្នងការរង
៤៩-លោកវេជ្ជសេនីយ៍ទោ	ឡេង	ពៅ	អគ្គលេខ ០៥៨០៨	នាយរងការិយាល័យ នៃសេនាធិការដ្ឋាន
៥០-លោកវេជ្ជសេនីយ៍ទោ	ឈិន	លន់អេង	អគ្គលេខ ០៦០០៣	នាយរងការិយាល័យ នៃសេនាធិការដ្ឋាន
៥១-លោកវេជ្ជសេនីយ៍ទោ	ថា	ឡុយ	អគ្គលេខ ០៤៨៣៤	នាយរងការិយាល័យ នាយកដ្ឋានរដ្ឋបាលទូទៅ នៃសេនាធិការដ្ឋាន
៥២-លោកវេជ្ជសេនីយ៍ទោ	ស៊ីម	សាឡាត់	អគ្គលេខ ០៦៦៩៣	នាយរងការិយាល័យ នាយកដ្ឋានរដ្ឋបាលទូទៅ នៃសេនាធិការដ្ឋាន
៥៣-លោកវេជ្ជសេនីយ៍ទោ	យុន	ម៉ីនស្នួង	អគ្គលេខ ៣១៦២៥	នាយរងការិយាល័យ នាយកដ្ឋានរដ្ឋបាលទូទៅ នៃសេនាធិការដ្ឋាន
៥៤-លោកវេជ្ជសេនីយ៍ទោ	យី	គឹមឡោ	អគ្គលេខ ៥៤៧៩០	នាយរងការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
៥៥-លោកស្រីវេជ្ជសេនីយ៍ទោ	ស្រៀង	ស៊ីណាត	អគ្គលេខ ០២២៥៤	នាយរងការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៥៦-លោកវេជ្ជសេនីយ៍ទោ	ទុំ	ចន្ទី	អគ្គលេខ ០៥១១៧	នាយរងការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៥៧-លោកវេជ្ជសេនីយ៍ទោ	អ៊ុំម	មករា	អគ្គលេខ ៦៣១៤៣	នាយរងការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៥៨-លោកវេជ្ជសេនីយ៍ទោ	ចាន់	ចាត	អគ្គលេខ ០៦៥៣៨	នាយរងការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល

៥៩-លោកវរសេនីយ៍ទោ	គឹម	សុផល	អគ្គលេខ ០២២៤៣	នាយករិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៦០-លោកវរសេនីយ៍ទោ	ឈុន	ចិន្ដា	អគ្គលេខ ០៥១២០	នាយករិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៦១-លោកវរសេនីយ៍ទោ	ចិន	សំ	អគ្គលេខ ០៥១០៧	នាយករិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៦២-លោកវរសេនីយ៍ទោ	ម៉ុំ	ម៉ុំឡាភារ	អគ្គលេខ ០២២៤៦	នាយករិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៦៣-លោកវរសេនីយ៍ទោ	ស៊ិន	សុខា	អគ្គលេខ ០៦៥១៤	នាយករិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៦៤-លោកវរសេនីយ៍ទោ	ណុម	ម៉ីនជុំ	អគ្គលេខ ០២២៥៣	នាយករិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៦៥-លោកវរសេនីយ៍ទោ	ប៉ាល់	វិធី	អគ្គលេខ ០៦៥០៥	នាយករិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៦៦-លោកវរសេនីយ៍ទោ	សំខ	ចន្ទា	អគ្គលេខ ០៦៥៣៥	នាយករិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៦៧-លោកវរសេនីយ៍ទោ	ស្រីន	មករា	អគ្គលេខ ៣៦៨០៦	នាយករិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៦៨-លោកវរសេនីយ៍ទោ	ណែម	សមណៈ	អគ្គលេខ ១១៥៥៧	នាយករិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៦៩-លោកស្រីវរសេនីយ៍ទោ	ភូម	ឆន្ទា	អគ្គលេខ ០៩៣៣៣	នាយករិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៧០-លោកវរសេនីយ៍ទោ	កែវ	សុផា	អគ្គលេខ ៣៦៣៥៤	នាយករិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៧១-លោកវរសេនីយ៍ទោ	ច្រាវ	ជំនោ	អគ្គលេខ ៥៨២៤៥	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៧២-លោកវរសេនីយ៍ទោ	ម៉េង	រដ្ឋា	អគ្គលេខ ៦៧៤២៦	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៧៣-លោកវរសេនីយ៍ទោ	ជុំ	សុខុម	អគ្គលេខ ៦៤០៣១	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៧៣-លោកវរសេនីយ៍ទោ	ហ៊ុំ	ម៉ារ៉ាឌី	អគ្គលេខ ១៦២០៦	នាយករិយាល័យ នៃនាយកដ្ឋានប្រឆាំងកេរ្តិ៍ និងឧក្រិដ្ឋកម្មឆ្លងដែន
៧៤-លោកវរសេនីយ៍ទោ	ឃុន	ភូមិសុខា	អគ្គលេខ ៥៣៤៩៨	នាយករិយាល័យ នៃនាយកដ្ឋានអធិការកិច្ច កិច្ចការពេជ្ជានី ខេត្ត
៧៥-លោកវរសេនីយ៍ទោ	ឃុន	សាឡើន	អគ្គលេខ ៦៣១៤៨	នាយករិយាល័យ នៃនាយកដ្ឋានលិខិតឆ្លងដែន
៧៦-លោកវរសេនីយ៍ទោ	យឹម	សំអុន	អគ្គលេខ ៦១៦៦៨	នាយករិយាល័យ នៃប្រធាននាយកដ្ឋានជនភៀសខ្លួន
៧៧-លោកវរសេនីយ៍ទោ	ម៉េង	ចុក្ដា	អគ្គលេខ ០១១៧៦	នាយករិយាល័យ នៃនាយកដ្ឋានវិទ្យុទាក់ទង
៧៨-លោកវរសេនីយ៍ទោ	មៀង	កុន	អគ្គលេខ ០១១៨០	នាយករិយាល័យ នៃនាយកដ្ឋានវិទ្យុទាក់ទង
៧៩-លោកវរសេនីយ៍ទោ	ហែម	សំបូរ	អគ្គលេខ ០៤៩៦៩	នាយករិយាល័យ នៃនាយកដ្ឋានវិទ្យុទាក់ទង
៨០-លោកវរសេនីយ៍ទោ	ផាត	នេង	អគ្គលេខ ៣១៧២៩	នាយករិយាល័យ នៃអង្គភាពអន្តរកម្ម
៨១-លោកវរសេនីយ៍ទោ	ហ៊ុន	ចាន់ដារ៉ា	អគ្គលេខ ៣៧២២៣	នាយករិយាល័យ នៃអង្គភាពអន្តរកម្ម
៨២-លោកវរសេនីយ៍ទោ	ស៊ិន	សាមណ	អគ្គលេខ ១៦១៩៦	នាយករិយាល័យ នៃអង្គភាពអន្តរកម្ម
៨៣-លោកវរសេនីយ៍ទោ	គុជ	សុភាព	អគ្គលេខ ០៥៣៩១	នាយករិយាល័យ នៃអង្គភាពអន្តរកម្ម
៨៤-លោកវរសេនីយ៍ទោ	សាត	សាណូ	អគ្គលេខ ០៧៣៥២	នាយករិយាល័យ នៃអង្គភាពអន្តរកម្ម
៨៥-លោកវរសេនីយ៍ទោ	អ៊ុំ	រិទ្ធី	អគ្គលេខ ៣២៦៨៣	នាយករិយាល័យ នៃអង្គភាពអន្តរកម្ម

៨៦-លោកវេសនីយ៍ទោ	អ៊ុំក	សោភ័ណ្ណ	អគ្គលេខ ២០៦៧០	នាយករិយាល័យ នៃអង្គភាពអន្តរាគមន៍
៨៧-លោកវេសនីយ៍ទោ	ហួន	ថាវិន	អគ្គលេខ ០៧៣១៦	នាយករិយាល័យ នៃអង្គភាពអន្តរាគមន៍
៨៨-លោកវេសនីយ៍ទោ	លឿង	វិទ្ធី	អគ្គលេខ ០៧៣៥៧	នាយករិយាល័យ នៃអង្គភាពអន្តរាគមន៍
៨៩-លោកវេសនីយ៍ទោ	ម៉ែម	ភិម	អគ្គលេខ ០៧២៤៩	នាយករិយាល័យ នៃអង្គភាពអន្តរាគមន៍
៩០-លោកវេសនីយ៍ទោ	វ៉ាន់	ច័ន្ទសីហា	អគ្គលេខ ៦១៦៨៩	នាយកប៉ុស្ដិ៍ នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៩១-លោកស្រីវេសនីយ៍ទោ	ស៊ឹម	ផាន់ណា	អគ្គលេខ ៥៦០៨៤	អនុប្រធានអង្គភាព នៃនាយកដ្ឋានអង្គរក្ស
៩២-លោកវេសនីយ៍ទោ	យ៉ែន	ឈាងថន	អគ្គលេខ ០៦២៧១	អនុប្រធានអង្គភាព នៃនាយកដ្ឋានអង្គរក្ស
៩៣-លោកវេសនីយ៍ទោ	កៅនី	ច័ន្ទតុឌ្ឍិ	អគ្គលេខ ០៦១៩២	នាយករិយាល័យ នៃនាយកដ្ឋានអង្គរក្ស
៩៤-លោកវេសនីយ៍ទោ	ឆ្លាង	សំអុន	អគ្គលេខ ០៥០៥០	នាយករិយាល័យ នៃនាយកដ្ឋានអង្គរក្ស
៩៥-លោកវេសនីយ៍ទោ	ចំរើនណាត	នាវីសំរេច	អគ្គលេខ ៦៣២៥០	មន្ត្រី នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៩៦-លោកវេសនីយ៍ត្រី	ចៀន	ម៉ិនថន	អគ្គលេខ ៦២៧០៨	នាយករិយាល័យ នៃនាយកដ្ឋានប្រចាំបទល្មើសបច្ចេកវិទ្យា
៩៧-លោកវេសនីយ៍ត្រី	ជា	ចន្ទ	អគ្គលេខ ១៧៤៦៩	នាយករិយាល័យ នៃនាយកដ្ឋានបង្ការពន្លត់អគ្គិក័យ និងសង្គ្រោះ
៩៨-លោកវេសនីយ៍ត្រី	ស៊ុន	សុវណ្ណារ៉ា	អគ្គលេខ ៧២២៤៤	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៩៩-លោកវេសនីយ៍ត្រី	ភឹម	សុភ័ណ្ណ	អគ្គលេខ ៦១៩៤៤	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាលទូទៅ នៃសេនាធិការដ្ឋាន
១០០-លោកស្រីវេសនីយ៍ត្រី	ម៉ែន	មរេកត	អគ្គលេខ ៦៧០៧៥	នាយករិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១០១-លោកស្រីវេសនីយ៍ត្រី	អ៊ុំក	សៅលីន	អគ្គលេខ ៧០៨៣៦	នាយករិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១០២-លោកវេសនីយ៍ត្រី	អ៊ុំម	បញ្ញាពេជ្រ	អគ្គលេខ ៣២២១០	នាយករិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១០៣-លោកវេសនីយ៍ត្រី	ទូម	សាវិន	អគ្គលេខ ៣៦០៣៧	មេបញ្ជាការរងរ១០៥ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១០៤-លោកវេសនីយ៍ត្រី	នង	វាសនា	អគ្គលេខ ៦៤៧៤០	នាយករិយាល័យ នៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ
១០៥-លោកស្រីវេសនីយ៍ត្រី	ចាន់	ស្រីណាម	អគ្គលេខ ៦៧៨៦០	នាយករិយាល័យ នៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ
១០៦-លោកស្រីវេសនីយ៍ត្រី	ឆ្លែម	សំឡេង	អគ្គលេខ ៦៨០៩៨	នាយករិយាល័យ នៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ
១០៧-លោកស្រីវេសនីយ៍ត្រី	ឡាយ	ចន្ទា	អគ្គលេខ ៦៨២៦២	នាយករិយាល័យ នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិក័យ និងសង្គ្រោះ
១០៨-លោកវេសនីយ៍ត្រី	ធីម	ទួន	អគ្គលេខ ០៥៩០២	នាយករិយាល័យ នៃនាយកដ្ឋានវិទ្យុទាក់ទង
១០៩-លោកវេសនីយ៍ត្រី	ឈាម	សាវិន	អគ្គលេខ ១២៤៥៦	នាយករិយាល័យ នៃនាយកដ្ឋានវិទ្យុទាក់ទង
១០៩-លោកស្រីវេសនីយ៍ត្រី	អ៊ុន	សុគន្ធី	អគ្គលេខ ៣៧២៦២	នាយករិយាល័យ នៃអង្គភាពអន្តរាគមន៍
១១០-លោកស្រីវេសនីយ៍ត្រី	ហួត	ចិន្ទា	អគ្គលេខ ១៦១៩៧	នាយករិយាល័យ នៃអង្គភាពអន្តរាគមន៍
១១១-លោកវេសនីយ៍ត្រី	ហែម	មោ	អគ្គលេខ ០៥៤០៦	នាយករិយាល័យ នៃអង្គភាពអន្តរាគមន៍
១១២-លោកវេសនីយ៍ត្រី	តែម	ចំរើន	អគ្គលេខ ៣៧២៨៥	នាយករិយាល័យ នៃអង្គភាពតម្រួតបទបញ្ជា

១១៣-លោកវេជ្ជសេនីយ៍ត្រី	ផាន់	កន្ទ្រាវ៉ា	អគ្គលេខ ៦៣១២៥	នាយករិយាល័យ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
១១៤-លោកវេជ្ជសេនីយ៍ត្រី	តុច	សុផល	អគ្គលេខ ៦០២៦២	នាយករិយាល័យ នៃនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ
១១៥-លោកវេជ្ជសេនីយ៍ត្រី	លីម	សំបូរ	អគ្គលេខ ៥៧៩៧៩	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១១៦-លោកវេជ្ជសេនីយ៍ត្រី	អែអេន	សិគនាសនា	អគ្គលេខ ៦៤០៣២	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១១៧-លោកវេជ្ជសេនីយ៍ត្រី	ឈឹក	សុខហិរិ	អគ្គលេខ ៥៧៧៧៧	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១១៨-លោកវេជ្ជសេនីយ៍ត្រី	វ៉ា	យូម៉េង	អគ្គលេខ ៥៩២៥៧	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១១៩-លោកវេជ្ជសេនីយ៍ត្រី	ជុំ	សុវណ្ណ	អគ្គលេខ ៦៧០២២	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១២០-លោកវេជ្ជសេនីយ៍ត្រី	ដាង	កែវមុនី	អគ្គលេខ ៥១១៥២	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១២១-លោកវេជ្ជសេនីយ៍ត្រី	ស៊ី	ម៉ានិត	អគ្គលេខ ៦១៧៣០	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១២២-លោកស្រីវេជ្ជសេនីយ៍ត្រី	ចន្ទី	ផល្លា	អគ្គលេខ ៧១៨៧៤	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១២៣-លោកវេជ្ជសេនីយ៍ត្រី	សេង	សែនឧត្តម	អគ្គលេខ ៧២៧៧៧	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១២៤-លោកវេជ្ជសេនីយ៍ត្រី	គង់	សំរោត	អគ្គលេខ ៧២០១២	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១២៤-លោកវេជ្ជសេនីយ៍ត្រី	ហេង	ពិសិដ្ឋ	អគ្គលេខ ៥៦៥១៣	នាយករិយាល័យ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១២៥-លោកវេជ្ជសេនីយ៍ត្រី	ហ៊ុម	សុខា	អគ្គលេខ ៧៤៤៤០	ជំនួយការ ឯកឧត្តម នៃនាយកដ្ឋានរដ្ឋបាល-សរុប
១២៦-លោកវេជ្ជសេនីយ៍ត្រី	ឃ្លង់	សោភ័ណ	អគ្គលេខ ៦៨៣៥៨	ជំនួយការអគ្គរង នៃនាយកដ្ឋានស្ថាបនា
១២៧-លោកវេជ្ជសេនីយ៍ត្រី	ជួប	សុខសេរី	អគ្គលេខ ៧០៨៤៦	ជំនួយការអគ្គរង នៃនាយកដ្ឋានស្ថាបនា
១២៨-លោកវេជ្ជសេនីយ៍ត្រី	នាយ	សុខា	អគ្គលេខ ៦៦៥៧០	ជំនួយការ ប្រធានសេនាធិការដ្ឋាន
១២៩-លោកវេជ្ជសេនីយ៍ត្រី	មាស	វេលីន	អគ្គលេខ ៥៧២៧៥	នាយកប៉ុស្តិ៍ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៣០-លោកវេជ្ជសេនីយ៍ត្រី	ម៉ុន	គឹមហាក់	អគ្គលេខ ០៧១១២	នាយផ្នែក នៃសេនាធិការដ្ឋាន
១៣១-លោកវេជ្ជសេនីយ៍ត្រី	ចង្ស	សិរិ	អគ្គលេខ ០៦៥១០	នាយផ្នែក នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១៣២-លោកវេជ្ជសេនីយ៍ត្រី	សិរិ	ភិរុណ	អគ្គលេខ ៥៤០១៨	នាយផ្នែក នៃនាយកដ្ឋានបុគ្គលិក
១៣៣-លោកវេជ្ជសេនីយ៍ត្រី	យ៉ាង	រិទ្ធី	អគ្គលេខ ០៤៩៧១	នាយផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
១៣៤-លោកវេជ្ជសេនីយ៍ត្រី	សាត	ប្រសើរ	អគ្គលេខ ៥៧៩៨៦	នាយផ្នែក នៃនាយកដ្ឋានអធិការកិច្ច កិច្ចការរាជធានី ខេត្ត
១៣៥-លោកវេជ្ជសេនីយ៍ត្រី	ម៉ាង	ឈៀង	អគ្គលេខ ០៧៣៦០	នាយផ្នែក នៃអង្គភាពអន្តរាគមន៍
១៣៦-លោកវេជ្ជសេនីយ៍ត្រី	ស្វាយ	ស៊ីនណារ៉ា	អគ្គលេខ ២០៦៦១	នាយផ្នែក នៃអង្គភាពអន្តរាគមន៍
១៣៧-លោកវេជ្ជសេនីយ៍ត្រី	ផុន	សំរោង	អគ្គលេខ ០៦១៧៧	នាយផ្នែក នៃនាយកដ្ឋានអង្កេតរក្សា
១៣៨-លោកវេជ្ជសេនីយ៍ត្រី	តូង	រិទ្ធិតុប	អគ្គលេខ ០៦២២៨	នាយផ្នែក នៃនាយកដ្ឋានអង្កេតរក្សា
១៣៩-លោកវេជ្ជសេនីយ៍ត្រី	ហេង	សៅ	អគ្គលេខ ០៧៣៥១	នាយផ្នែក នៃអង្គភាពអន្តរាគមន៍

១៣៩-លោកវេជ្ជសេនីយ៍ត្រី	ហាស	ចាន់ដារ៉ា	អគ្គលេខ ១៧១៨៥	នាយរងប៉ុស្តិ៍ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៤០-លោកវេជ្ជសេនីយ៍ត្រី	លី	សំណាង	អគ្គលេខ ៥៤៤០០	មន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
១៤១-លោកវេជ្ជសេនីយ៍ត្រី	ស	ជេដ្ឋា	អគ្គលេខ ០៥៥៥៧	មន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
១៤២-លោកវេជ្ជសេនីយ៍ត្រី	ហេង	វិធីវិ	អគ្គលេខ ៣២០១៣	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៤៣-លោកវេជ្ជសេនីយ៍ត្រី	ឯម	រ៉ាឡើង	អគ្គលេខ ០១៤៣០	មន្ត្រី នៃនាយកដ្ឋានពន្ធនាគារ
១៤៤-លោកវេជ្ជសេនីយ៍ត្រី	ហេង	គឹមសុខ	អគ្គលេខ ៣៣៥៤៧	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
១៤៥-លោកអនុសេនីយ៍ឯក	ចេក	សុភា	អគ្គលេខ ៦៨៨១៣	នាយការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៤៦-លោកអនុសេនីយ៍ឯក	យីម	តារា	អគ្គលេខ ៥៤៥៧១	នាយការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
១៤៧-លោកអនុសេនីយ៍ឯក	លី	សុវណ្ណ	អគ្គលេខ ៥៧៤៤១	ជំនួយការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ណារ៉ុច
១៤៨-លោកអនុសេនីយ៍ឯក	ពៅ	សេងហ្វូ	អគ្គលេខ ៧៧៥៩០	ជំនួយការ ប្រធាននាយកដ្ឋានវិទ្យុទាក់ទង
១៤៩-លោកអនុសេនីយ៍ឯក	វិវុក	មុនី	អគ្គលេខ ២០៩១១	នាយរងការិយាល័យ នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត
១៥០-លោកអនុសេនីយ៍ឯក	វិវុច	ជិន	អគ្គលេខ ៧៣៥៩៦	នាយរងការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១៥១-លោកស្រីអនុសេនីយ៍ឯក	គៀត	ឡើង	អគ្គលេខ ៣៧៩០៣	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៥២-លោកអនុសេនីយ៍ឯក	លេឡីម	សុផុនផានិត	អគ្គលេខ ៧៣១៤២	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៥៣-លោកអនុសេនីយ៍ឯក	តេច	មូរិត	អគ្គលេខ ៥៩៧១១	នាយរងការិយាល័យ នៃនាយកដ្ឋានជនកៀសខ្លួន
១៥៤-លោកអនុសេនីយ៍ឯក	ម៉ៅ	ពិសិដ្ឋ	អគ្គលេខ ៦៨៦៧០	ជំនួយការ ឯកឧត្តម អគ្គនាយករងសន្តិសុខផ្ទៃក្នុង
១៥៥-លោកអនុសេនីយ៍ឯក	ធី	ច័ន្ទសុឆានី	អគ្គលេខ ៧៣៤៥៨	ជំនួយការ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៥៦-លោកអនុសេនីយ៍ឯក	ទួន	រដ្ឋាបញ្ញា	អគ្គលេខ ៧៣៤១៩	ជំនួយការ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៥៧-លោកអនុសេនីយ៍ឯក	សិរីម	គឹមហុន	អគ្គលេខ ៥៥២៥៧	នាយផ្នែក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
១៥៨-លោកស្រីអនុសេនីយ៍ឯក	តេច	ម៉ានី	អគ្គលេខ ៣៧៨៣៩	នាយផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
១៥៩-លោកអនុសេនីយ៍ឯក	សៅ	ម៉ូលីដា	អគ្គលេខ ៦៣៧៩៦	នាយផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
១៦០-លោកអនុសេនីយ៍ឯក	សម	តេនៈ	អគ្គលេខ ៥៧០៦៧	នាយផ្នែក នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១៦១-លោកស្រីអនុសេនីយ៍ឯក	តេច	ម៉ានី	អគ្គលេខ ៣៧៨៣៩	នាយផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
១៦២-លោកអនុសេនីយ៍ឯក	សៈ	វិចិត្រ	អគ្គលេខ ៦៨២៥៤	នាយផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
១៦៣-លោកអនុសេនីយ៍ឯក	លក	សារ៉ែង	អគ្គលេខ ៤០០០៧	នាយផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
១៦៤-លោកអនុសេនីយ៍ឯក	ស៊ីម	សុភាព	អគ្គលេខ ៦១៩៨៣	នាយផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
១៦៥-លោកអនុសេនីយ៍ឯក	យូ	សុភា	អគ្គលេខ ១៦៨៩១	នាយផ្នែក នៃនាយកដ្ឋានអធិការដ្ឋានអធិការកិច្ច កិច្ចការនគរបាល
១៦៦-លោកអនុសេនីយ៍ឯក	បាល	ម៉ីនតារា	អគ្គលេខ ៦៦២៧៣	នាយផ្នែក នៃនាយកដ្ឋានចារកម្ម

១៦៧-លោកអនុសេនីយ៍ឯក	ឡឺ	សុខភាព	អត្តលេខ ៧១៩៥២	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៦៨-លោកអនុសេនីយ៍ឯក	អ៊ុំ	ចាន់ដាបុប	អត្តលេខ ៦៦៨៦១	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៦៩-លោកអនុសេនីយ៍ឯក	នួន	ជន	អត្តលេខ ៦៦៩៨៥	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៧០-លោកអនុសេនីយ៍ឯក	អេង	ឃីនជា	អត្តលេខ ៦៦៤៨៧	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៧១-លោកអនុសេនីយ៍ឯក	ថាម	សុផល	អត្តលេខ ៣៤២៥០	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៧១-លោកអនុសេនីយ៍ឯក	ហាវ	សំណាង	អត្តលេខ ៦៣៤៣៧	នាយផ្នែក នៃនាយកដ្ឋានអង្គរក្ស
១៧២-លោកអនុសេនីយ៍ឯក	សេ	ណាត	អត្តលេខ ៣៩០៣២	នាយផ្នែក នៃនាយកដ្ឋានអង្គរក្ស
១៧៣-លោកអនុសេនីយ៍ឯក	ឡុង	សូភី	អត្តលេខ ៦៨០៩០	នាយផ្នែក នៃនាយកដ្ឋានអង្គរក្ស
១៧៤-លោកអនុសេនីយ៍ឯក	លាស់	អេវ៉ាហ្វិល	អត្តលេខ ៥៤២០៣	នាយផ្នែក នៃអង្គភាពអន្តរាគមន៍
១៧៥-លោកអនុសេនីយ៍ឯក	ឡុប	សំរោត	អត្តលេខ ៣៧២៧៩	នាយផ្នែក នៃអង្គភាពអន្តរាគមន៍
១៧៦-លោកអនុសេនីយ៍ឯក	ចឿន	កែវមុនី	អត្តលេខ ៦៦៥៦២	នាយរងផ្នែក នៃសេនាធិការដ្ឋាន
១៧៧-លោកអនុសេនីយ៍ឯក	គង់	សំណាង	អត្តលេខ ៥៥៦១២	នាយរងផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
១៧៨-លោកអនុសេនីយ៍ឯក	អ៊ុំ	សាវិត	អត្តលេខ ៦៨៤៨៦	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៧៩-លោកអនុសេនីយ៍ឯក	មូរ៉ា	លក្ខិណា	អត្តលេខ ៥៧៩៩៩	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៨០-លោកអនុសេនីយ៍ឯក	ច៉ា	ចាន់ខួប	អត្តលេខ ៦៧៥៥៦	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
១៨១-លោកអនុសេនីយ៍ឯក	តាំង	ឈានវេល	អត្តលេខ ៦០២៥៨	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
១៨២-លោកអនុសេនីយ៍ឯក	ឡុប	វិធី	អត្តលេខ ៦៦៨៦៩	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
១៨៣-លោកអនុសេនីយ៍ឯក	ខៀម	ម៉ៅ	អត្តលេខ ៣១៦៨៩	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
១៨៤-លោកអនុសេនីយ៍ឯក	គង់	សុវិចិត្រ	អត្តលេខ ៦៧៧៤៩	នាយរងផ្នែក នៃនាយកដ្ឋានបច្ចេកទេសព្រំដែនគោក
១៨៥-លោកអនុសេនីយ៍ឯក	គឹម	វិចិត្រ	អត្តលេខ ៣៧៤២៩	នាយរងផ្នែក នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
១៨៦-លោកអនុសេនីយ៍ឯក	មូរ៉ា	រតនៈ	អត្តលេខ ៦៦៦៦៧	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៨៧-លោកអនុសេនីយ៍ឯក	នួន	គូនី	អត្តលេខ ៣៣៤៣៥	នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
១៨៨-លោកអនុសេនីយ៍ឯក	ហាស	អ៊ុំលេង	អត្តលេខ ៣៣៥៧០	នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
១៨៩-លោកអនុសេនីយ៍ឯក	ស៊ា	សំរិត	អត្តលេខ ៣៣៥៧២	នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
១៩០-លោកអនុសេនីយ៍ឯក	ជុំ	មុនី	អត្តលេខ ០៧៣២៦	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
១៩១-លោកអនុសេនីយ៍ឯក	សេ	សារុំ	អត្តលេខ ៣៧២៦៧	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
១៩២-លោកអនុសេនីយ៍ឯក	ពៅ	កូម៉ាស់	អត្តលេខ ៣៨៦៨៩	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
១៩៣-លោកអនុសេនីយ៍ឯក	ស្នួល	សោភាព	អត្តលេខ ០៧៣១៩	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍

១៩៤-លោកអនុសេនីយ៍ឯក	លាស់	ថាវរិទ្ឋ	អគ្គលេខ ០៥៤០៨	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
១៩៥-លោកអនុសេនីយ៍ឯក	វង្ស	ឌី	អគ្គលេខ ១៦៦៧៩	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
១៩៦-លោកអនុសេនីយ៍ឯក	យឿន	សុភក្ដិ	អគ្គលេខ ៦១៩៨៥	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១៩៧-លោកអនុសេនីយ៍ឯក	នេង	សំអេង	អគ្គលេខ ៦៩០២១	នាយរងផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល
១៩៨-លោកអនុសេនីយ៍ឯក	ផង់	វណ្ណឫ	អគ្គលេខ ៦៦៧៥៧	នាយរងផ្នែក នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអតីតជន
១៩៩-លោកអនុសេនីយ៍ឯក	លីម	ម៉េងលី	អគ្គលេខ ៦៨៣៦០	នាយរងផ្នែក នៃនាយកដ្ឋានស្ថាបនា
២០០-លោកអនុសេនីយ៍ឯក	ប៉ាន	មុរី	អគ្គលេខ ៦៥៧៣៨	មន្ត្រី នៃនាយកដ្ឋានបុគ្គលិក
២០១-លោកអនុសេនីយ៍ឯក	លី	ឈាន	អគ្គលេខ ៦២១៣៤	មន្ត្រី នាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន
២០២-លោកអនុសេនីយ៍ឯក	ស្វាយ	ពិសិដ្ឋ	អគ្គលេខ ៦២៨៥៤	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២០៣-លោកអនុសេនីយ៍ឯក	ខុំ	សុភ័ស	អគ្គលេខ ៥៦៤២៥	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២០៤-លោកអនុសេនីយ៍ឯក	ព្រហ្ម	វណ្ណឌី	អគ្គលេខ ៦៨១២១	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២០៥-លោកអនុសេនីយ៍ឯក	យ៉ោង	ជារ៉ូ	អគ្គលេខ ៥៥០១៣	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២០៦-លោកអនុសេនីយ៍ឯក	ម៉ែន	មុរី	អគ្គលេខ ៥៥០៧៤	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២០៧-លោកអនុសេនីយ៍ឯក	លី	សារី	អគ្គលេខ ៥៦៥៣០	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២០៨-លោកអនុសេនីយ៍ឯក	ឌីង	ឃានលី	អគ្គលេខ ៦១៩៥៥	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២០៩-លោកអនុសេនីយ៍ឯក	អ៊ុំង	កុសល	អគ្គលេខ ៥៤២៦៦	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២១០-លោកអនុសេនីយ៍ឯក	សំ	វាសនា	អគ្គលេខ ៦៨២៣៧	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២១១-លោកអនុសេនីយ៍ឯក	ហាវ៉ា	ចំនាថ	អគ្គលេខ ៧០៩១២	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាលទូទៅ
២១២-លោកអនុសេនីយ៍ឯក	អ៊ុំង	សុផារី	អគ្គលេខ ៦៥៣១៥	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាលទូទៅ
២១៣-លោកអនុសេនីយ៍ឯក	អាន់	សុទា	អគ្គលេខ ៦៩៥៤១	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាលទូទៅ
២១៤-លោកអនុសេនីយ៍ឯក	ហួត	សុខហេង	អគ្គលេខ ៣២៦៩២	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២១៥-លោកអនុសេនីយ៍ឯក	ស៊ីម	កុសល	អគ្គលេខ ៣៨២០៩	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២១៦-លោកអនុសេនីយ៍ឯក	ហាម	ហឿន	អគ្គលេខ ៣២៨៧១	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២១៧-លោកអនុសេនីយ៍ឯក	សុក្រ	សំរុល	អគ្គលេខ ៥៥០០៧	មន្ត្រី នៃអង្គភាពតម្រួលទម្រង់
២១៨-លោកអនុសេនីយ៍ឯក	ជិន	វណ្ណៈ	អគ្គលេខ ៥៤៩៩២	មន្ត្រី នៃអង្គភាពតម្រួលទម្រង់
២១៩-លោកអនុសេនីយ៍ឯក	រៀង	ធឿន	អគ្គលេខ ៥៤៩៨៤	មន្ត្រី នៃអង្គភាពតម្រួលទម្រង់
២២០-លោកអនុសេនីយ៍ឯក	សាន	ស៊ីនឡែន	អគ្គលេខ ៥៤៩៩៥	មន្ត្រី នៃអង្គភាពតម្រួលទម្រង់

២២១-លោកអនុសេនីយ៍ឯក	លន	ធីត	អគ្គលេខ ៥៧៥៦៩	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២២២-លោកអនុសេនីយ៍ឯក	នី	ជិនិត	អគ្គលេខ ៥៤៩៩៣	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២២៣-លោកអនុសេនីយ៍ឯក	រោត	មី	អគ្គលេខ ៥៣០២៩	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២២៤-លោកអនុសេនីយ៍ឯក	យ៉ាវ៉ា	សុវណ្ណារ៉ា	អគ្គលេខ ៥៧៥៧១	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២២៥-លោកអនុសេនីយ៍ឯក	នាយ	ចាន់ណារ៉ា	អគ្គលេខ ៥៤៩៩៦	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២២៦-លោកអនុសេនីយ៍ឯក	សុខ	ចាន់ជូ	អគ្គលេខ ៥៥០១៤	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២២៧-លោកអនុសេនីយ៍ឯក	អ៊ុំ	ការឃ្យ	អគ្គលេខ ៥៥០០៩	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២២៨-លោកអនុសេនីយ៍ឯក	សុខ	អន	អគ្គលេខ ៣៦៥៤៩	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២២៩-លោកអនុសេនីយ៍ឯក	ចាន់	វណ្ណា	អគ្គលេខ ៣៦៤៨៧	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២៣០-លោកអនុសេនីយ៍ឯក	លី	លាង	អគ្គលេខ ៦២១៣៤	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២៣១-លោកអនុសេនីយ៍ឯក	យឹម	សុផា	អគ្គលេខ ៣៣៤០៩	មន្ត្រី នៃនាយកដ្ឋានអង្ករក្ស
២៣២-លោកអនុសេនីយ៍ឯក	គង់	សុខ	អគ្គលេខ ៣៣៤៣២	មន្ត្រី នៃនាយកដ្ឋានអង្ករក្ស
២៣៣-លោកអនុសេនីយ៍ឯក	ពៅ	វិរៈ	អគ្គលេខ ៥៦០១៩	មន្ត្រី នៃនាយកដ្ឋានអង្ករក្ស
២៣៤-លោកអនុសេនីយ៍ឯក	យ៉ាវ៉ា	ពៅឡ	អគ្គលេខ ៥៤១២៣	មន្ត្រី នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទះ
២៣៥-លោកអនុសេនីយ៍ឯក	យឿន	សុភារៈ	អគ្គលេខ ៦៨៨៣៤	មន្ត្រី នៃនាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល
២៣៦-លោកអនុសេនីយ៍ឯក	លិម	វុទ្ធី	អគ្គលេខ ៥៨០៨០	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
២៣៧-លោកអនុសេនីយ៍ឯក	ជា	រត្ននៈ	អគ្គលេខ ៥៤១៣៩	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
២៣៨-លោកអនុសេនីយ៍ឯក	ថន	វណ្ណៈ	អគ្គលេខ ៦១៩១៣	មន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
២៣៩-លោកអនុសេនីយ៍ទោ	ភ័ណ	សម្បស្ស	អគ្គលេខ ៥៤២៧១	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៤០-លោកអនុសេនីយ៍ទោ	ហាឡ	សម្បត្តិ	អគ្គលេខ ៦៨៥២៣	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៤១-លោកអនុសេនីយ៍ទោ	សិវា	ចិល្វាន់	អគ្គលេខ ៦៨៩៩៦	ជំនួយការឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ម ស្រីមវណ្ណា
២៤២-លោកអនុសេនីយ៍ទោ	សំ	វារិន	អគ្គលេខ ៦៨៥១២	ជំនួយការអគ្គនាយករង នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៤៣-លោកអនុសេនីយ៍ទោ	ស៊ុន	លាង	អគ្គលេខ ៦៥៣១០	ជំនួយការអគ្គាធិការរង
២៤៤-លោកអនុសេនីយ៍ទោ	លឹម	ធីតលេង	អគ្គលេខ ៧៧៣៨៦	ជំនួយការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
២៤៥-លោកអនុសេនីយ៍ទោ	យ៉ាវ៉ា	សាឡើន	អគ្គលេខ ៤១៣៩៤	នាយផ្នែក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
២៤៦-លោកអនុសេនីយ៍ទោ	ចៀម	ពិចិត្ត	អគ្គលេខ ៥៧៨១២	នាយផ្នែក នៃសេនាធិការដ្ឋាន
២៤៧-លោកអនុសេនីយ៍ទោ	មិន	វេលជាវិទ្ធី	អគ្គលេខ ៧២១៣៩	នាយផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
២៤៨-លោកអនុសេនីយ៍ទោ	យុន	ឡើន	អគ្គលេខ ៣៦៩៦៩	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប

២៤៨-លោកអនុសេនីយ៍ទោ	នាង ចន្ទឡា	អគ្គលេខ ៥៩៩០០	នាយផ្នែក នៃនាយកដ្ឋានសរុប និងស្ថិតិ
២៤៩-លោកអនុសេនីយ៍ទោ	សូ ខេមរា	អគ្គលេខ ៦៣៥០១	នាយផ្នែក នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត
២៥០-លោកអនុសេនីយ៍ទោ	ពៅ ព្យែន	អគ្គលេខ ៥៩១៧៤	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៥១-លោកអនុសេនីយ៍ទោ	យ៉ាំ ស៊ីងម៉ៅ	អគ្គលេខ ៦៦៣១៥	ប្រធានស្នាក់ នៃនាយកដ្ឋានចារកម្ម
២៥២-លោកអនុសេនីយ៍ទោ	សាត ច័ន្ទធម្មរតនា	អគ្គលេខ ៧៥៧៨៩	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
២៥៣-លោកអនុសេនីយ៍ទោ	ស៊ីង ចន្ទធម្ម	អគ្គលេខ ៦៥៣១២	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
២៥៤-លោកអនុសេនីយ៍ទោ	ខែង ច័ន្ទណារក្ខ	អគ្គលេខ ៧៣៦១៨	នាយរងផ្នែក នាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន
២៥៥-លោកអនុសេនីយ៍ទោ	អ៊ុំ ម៉ានិត	អគ្គលេខ ៦៧៥៩៦	នាយរងផ្នែក នាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន
២៥៦-លោកអនុសេនីយ៍ទោ	ពុំ ណារិន	អគ្គលេខ ៦៦២៥៥	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
២៥៧-លោកអនុសេនីយ៍ទោ	ហេង ពុទ្ធចរិយា	អគ្គលេខ ៧៦៧៧៦	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
២៥៨-លោកអនុសេនីយ៍ទោ	ហែម ភារវិន្ទ	អគ្គលេខ ៧១៩២៧	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
២៥៩-លោកស្រីអនុសេនីយ៍ទោ	សេដ្ឋា បុញ្ញាច្យ័	អគ្គលេខ ៧២១៣៥	នាយរងផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
២៦០-លោកអនុសេនីយ៍ទោ	ភ័ន ឡឿន	អគ្គលេខ ៣៧៨៣៧	នាយរងផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
២៦១-លោកអនុសេនីយ៍ទោ	និត ម៉ឺនាយ	អគ្គលេខ ៤៥៩២០	នាយរងផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
២៦២-លោកអនុសេនីយ៍ទោ	ថា សុខុម	អគ្គលេខ ៣៧២៧១	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
២៦៣-លោកអនុសេនីយ៍ទោ	ឃាង ហេង	អគ្គលេខ ៧៣៣៧០	នាយរងផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
២៦៤-លោកអនុសេនីយ៍ទោ	ឡាយ សុមុនី	អគ្គលេខ ៦៨៤១៨	នាយរងផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
២៦៥-លោកអនុសេនីយ៍ទោ	ក្រុយ ម៉េងហ៊ុយ	អគ្គលេខ ៧៣៦៧៨	នាយរងផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល
២៦៦-លោកអនុសេនីយ៍ទោ	អ៊ុំ សុចន្ទរតន	អគ្គលេខ ៧៧១១៣	នាយរងផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល
២៦៧-លោកអនុសេនីយ៍ទោ	សៀក ម៉េងហាង	អគ្គលេខ ៧៧១១៨	នាយរងផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល
២៦៨-លោកអនុសេនីយ៍ទោ	ផេង សុភាព	អគ្គលេខ ៥៦៤៦៩	នាយរងផ្នែក នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត
២៦៩-លោកអនុសេនីយ៍ទោ	ជុំ ចន្ទ្រៈ	អគ្គលេខ ៦៣៦៦៤	នាយរងផ្នែក នៃនាយកដ្ឋានជនភៀសខ្លួន
២៧០-លោកអនុសេនីយ៍ទោ	លាង ពន្លឺ	អគ្គលេខ ៧២៧២៣	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៧១-លោកអនុសេនីយ៍ទោ	ហ៊ុំឡ វិរៈ	អគ្គលេខ ៧៤៧៤៩	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៧២-លោកអនុសេនីយ៍ទោ	ចាន់ គ្រីស្តា	អគ្គលេខ ៦៨២៤១	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៧២-លោកអនុសេនីយ៍ទោ	ប្រាង សាឡឿន	អគ្គលេខ ៣៤១៦១	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៧៣-លោកអនុសេនីយ៍ទោ	ថា ពៅ	អគ្គលេខ ៦៧៦០១	មន្ត្រី នាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន
២៧៤-លោកអនុសេនីយ៍ទោ	សេង លក្ស	អគ្គលេខ ៦៨៧០២	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប

២៧៥-លោកអនុសេនីយ៍ទោ	ឃុំន	ណារិទ្ធ	អគ្គលេខ ៦៤០៤៨	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៧៦-លោកអនុសេនីយ៍ទោ	ប្រាស	ជំនិត	អគ្គលេខ ៦៥១៥៣	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៧៧-លោកអនុសេនីយ៍ទោ	ខេង	ភារិទ្ធ	អគ្គលេខ ៦៥៦៣៧	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៧៨-លោកអនុសេនីយ៍ទោ	ជន	ជាត	អគ្គលេខ ៧២០៦៤	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៧៩-លោកស្រីអនុសេនីយ៍ទោ	ឃ្លីន	ម៉ារីយ៉ា	អគ្គលេខ ៣៧៩០៥	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៨០-លោកអនុសេនីយ៍ទោ	ចាំង	សុវណ្ណ	អគ្គលេខ ៧១៩៣១	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៨១-លោកអនុសេនីយ៍ទោ	លីម	ធី	អគ្គលេខ ៦៧៨៨៤	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៨២-លោកអនុសេនីយ៍ទោ	ទេវ	ភ័ក្ត្រ	អគ្គលេខ ៦៦១២០	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៨៣-លោកអនុសេនីយ៍ទោ	មិន	ច័ន្ទម៉ុលីវណ្ណ	អគ្គលេខ ៦៩០៧២	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៨៤-លោកអនុសេនីយ៍ទោ	គង់	ជារ៉ា	អគ្គលេខ ៧២៧៨៧	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៨៥-លោកអនុសេនីយ៍ទោ	ចៀម	កុសល	អគ្គលេខ ៦៣០០៧	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៨៦-លោកអនុសេនីយ៍ទោ	ម៉	ចំរើន	អគ្គលេខ ៦៨៤២០	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៨៧-លោកអនុសេនីយ៍ទោ	កែ	ភក្តី	អគ្គលេខ ៣៨១២៥	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
២៨៧-លោកអនុសេនីយ៍ទោ	សេក	វណ្ណៈ	អគ្គលេខ ៥៧៤៥៥	មន្ត្រី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
២៨៨-លោកអនុសេនីយ៍ទោ	លី	វណ្ណី	អគ្គលេខ ៧៣៦៦៨	មន្ត្រី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
២៨៩-លោកអនុសេនីយ៍ទោ	សួស	រតនៈ	អគ្គលេខ ៣៨៩៣១	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២៩០-លោកអនុសេនីយ៍ទោ	ឈុំ	ស៊ុនណារិទ្ធ	អគ្គលេខ ៥៨០០០	មន្ត្រី នៃនាយកដ្ឋានវិទ្យុទាក់ទង
២៩១-លោកអនុសេនីយ៍ទោ	គង់	ចាន់ថ្លា	អគ្គលេខ ៧២១៤១	មន្ត្រី នៃនាយកដ្ឋានវិទ្យុទាក់ទង
២៩២-លោកអនុសេនីយ៍ទោ	ប្រាភ	ចេម	អគ្គលេខ ៧២១៣០	មន្ត្រី នៃនាយកដ្ឋានវិទ្យុទាក់ទង
២៩៣-លោកអនុសេនីយ៍ទោ	ចាន់	ចក្រី	អគ្គលេខ ៧២១៣១	មន្ត្រី នៃនាយកដ្ឋានវិទ្យុទាក់ទង
២៩៤-លោកអនុសេនីយ៍ទោ	ភីម	សាធាន	អគ្គលេខ ៣៧២៤៥	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២៩៥-លោកអនុសេនីយ៍ទោ	រស់	សុលី	អគ្គលេខ ៥៣០៥៥	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២៩៦-លោកអនុសេនីយ៍ទោ	ឈាង	អូន	អគ្គលេខ ៣៨៩៥៣	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២៩៧-លោកអនុសេនីយ៍ទោ	សែត	សុផាត	អគ្គលេខ ៥៧៦១៥	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២៩៨-លោកអនុសេនីយ៍ទោ	គាំ	សាធើន	អគ្គលេខ ៣៧២៤៤	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
២៩៩-លោកអនុសេនីយ៍ទោ	ធិត្យ	ដូន	អគ្គលេខ ៥៣១៩២	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
៣០០-លោកអនុសេនីយ៍ទោ	ត្រួក	ជុនា	អគ្គលេខ ៧២៩៣៨	មន្ត្រី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
៣០១-លោកអនុសេនីយ៍ទោ	វិញ	មេសា	អគ្គលេខ ៦៩៥៥៥	មន្ត្រី នៃអង្គភាពអន្តរាគមន៍

៣០២-លោកអនុសេនីយ៍ទោ	យុន	សុឃី	អគ្គលេខ ៦៨៤៣៧	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣០៣-លោកអនុសេនីយ៍ទោ	សុខ	គឹមសៀ	អគ្គលេខ ៧២០៩៩	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣០៤-លោកអនុសេនីយ៍ទោ	លីម	សេង	អគ្គលេខ ៧១៩២២	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣០៥-លោកអនុសេនីយ៍ទោ	ធាម	សុវណ្ណារ៉ា	អគ្គលេខ ៧១៩៤៦	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣០៦-លោកអនុសេនីយ៍ទោ	ឃីម	គឹមសាយ	អគ្គលេខ ៧១៩៤៤	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣០៧-លោកអនុសេនីយ៍ទោ	កែវ	ម៉ូលីកា	អគ្គលេខ ៧១៩៤១	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣០៨-លោកអនុសេនីយ៍ទោ	ឡុក	សុផាត	អគ្គលេខ ៥៧២១៦	មន្ត្រី នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
៣០៩-លោកអនុសេនីយ៍ទោ	គង់	ចំរើន	អគ្គលេខ ៦២១១៣	មន្ត្រី នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
៣១០-លោកអនុសេនីយ៍ទោ	ស៊ុយ	រដ្ឋា	អគ្គលេខ ៦៩២៨៧	មន្ត្រី នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
៣១១-លោកអនុសេនីយ៍ទោ	ម៉ីង	សុផារ៉ា	អគ្គលេខ ៥៤១១១	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
៣១២-លោកអនុសេនីយ៍ត្រី	លីម	គឹមរោង	អគ្គលេខ ៧៧៣៨៦	ជំនួយការឯកឧត្តម ម៉ក់ ជីតូ អគ្គស្នងការរង
៣១៣-លោកអនុសេនីយ៍ត្រី	ជឹម	ជ័យរតនៈ	អគ្គលេខ ៦៨៧៩៧	នាយផ្នែក នៃនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
៣១៤-លោកអនុសេនីយ៍ត្រី	ពៅ	ម៉ូ	អគ្គលេខ ៤០២៥២	នាយផ្នែក នៃនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
៣១៥-លោកអនុសេនីយ៍ត្រី	ហេង	សុខឡាន	អគ្គលេខ ៧៧៨៤៨	នាយផ្នែក នៃនាយកដ្ឋានជនភៀសខ្លួន
៣១៦-លោកអនុសេនីយ៍ត្រី	អ៊ុំ	សុភារិទ្ធ	អគ្គលេខ ៧៤៣៩៤	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
៣១៧-លោកអនុសេនីយ៍ត្រី	នេវ	ចន្ទី	អគ្គលេខ ៧២១៣៨	នាយរងផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
៣១៨-លោកអនុសេនីយ៍ត្រី	ឃីម	សែនឧត្តម	អគ្គលេខ ៧៧៣៨៩	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
៣១៩-លោកអនុសេនីយ៍ត្រី	សេង	ជសុដា	អគ្គលេខ ៧៦៦៣៩	នាយរងផ្នែក នៃនាយកដ្ឋានជនភៀសខ្លួន
៣២០-លោកអនុសេនីយ៍ត្រី	ម៉េម	សុនី	អគ្គលេខ ៧៣៤៨៤	នាយរងផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
៣២១-លោកអនុសេនីយ៍ត្រី	កង	ថាត	អគ្គលេខ ៥៥២៦៩	នាយរងផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
៣២២-លោកអនុសេនីយ៍ត្រី	ឈន	សុភេត្តរតនៈ	អគ្គលេខ ៧៧៧១៣	នាយរងផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
៣២៣-លោកអនុសេនីយ៍ត្រី	គុរ	ប្រុស	អគ្គលេខ ៧៧១៤៧	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣២៤-លោកអនុសេនីយ៍ត្រី	នីង	ឡាយ	អគ្គលេខ ៧៦៩០៧	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣២៥-លោកអនុសេនីយ៍ត្រី	ហេង	ពុទ្ធិបរិយា	អគ្គលេខ ៧៦៧៧៦	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣២៦-លោកអនុសេនីយ៍ត្រី	ហួន	គឹមយូ	អគ្គលេខ ៧៥៨២៤	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣២៧-លោកអនុសេនីយ៍ត្រី	ម៉ា	វិចិត្រ	អគ្គលេខ ៧៥១៦៨	មន្ត្រី នៃនាយកដ្ឋានវិទ្យុទាក់ទង
៣២៨-លោកអនុសេនីយ៍ត្រី	ម៉ា	សុភ័ក្រ	អគ្គលេខ ៧៤០០០	មន្ត្រី នៃនាយកដ្ឋានវិទ្យុទាក់ទង

៣២៩-លោកអនុសេនីយ៍ត្រី	អ៊ុក	ចុក្កា	អគ្គលេខ ៧៤៧៧៥	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣៣០-លោកអនុសេនីយ៍ត្រី	ស្រីន	លាងហុន	អគ្គលេខ ៦៦៩៤២	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣៣១-លោកស្រីអនុសេនីយ៍ត្រី	ឡាប	សុខុម	អគ្គលេខ ៣៧៩៤៣	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣៣២-លោកអនុសេនីយ៍ត្រី	ហេង	សំណាង	អគ្គលេខ ៥៧០៧៥	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣៣៣-លោកអនុសេនីយ៍ត្រី	កុសល	បញ្ញារត្ន	អគ្គលេខ ៦២៨៧៥	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣៣៤-លោកអនុសេនីយ៍ត្រី	គឹម	គិរី	អគ្គលេខ ៣៩៣៥៣	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៣៣៥-លោកអនុសេនីយ៍ត្រី	ចិន	ម៉ាលិក	អគ្គលេខ ៧៥៥៤៣	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៣៣៦-លោកអនុសេនីយ៍ត្រី	យីន	រតនៈ	អគ្គលេខ ៧៧៥០៩	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៣៣៧-លោកអនុសេនីយ៍ត្រី	ឡុក	ឆដា	អគ្គលេខ ៧៧៤៨១	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៣៣៨-លោកអនុសេនីយ៍ត្រី	លេវ	រតនា	អគ្គលេខ ៧៧៤៨៤	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៣៣៩-លោកអនុសេនីយ៍ត្រី	អ៊ុប	ស្មី	អគ្គលេខ ៧៧៤៦៥	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៣៤០-លោកអនុសេនីយ៍ត្រី	សុខ	សាវ៉េន	អគ្គលេខ ៥៧៦១៣	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
៣៤១-លោកអនុសេនីយ៍ត្រី	ហុន	ជៀបហេង	អគ្គលេខ ៥៧៥៩៦	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
៣៤២-លោកអនុសេនីយ៍ត្រី	ចាន់	ចិន	អគ្គលេខ ៥៧៦០៥	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
៣៤៣-លោកអនុសេនីយ៍ត្រី	អ៊ុប	សោភា	អគ្គលេខ ៥៧៦១១	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
៣៤៤-លោកអនុសេនីយ៍ត្រី	ឈឿត	សុភ័ក្ខ	អគ្គលេខ ៧៧៤១៩	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
៣៤៥-លោកអនុសេនីយ៍ត្រី	សេង	ជីវ៉ា	អគ្គលេខ ៧៧៣៨១	មន្ត្រី នៃអង្គភាពតម្រូវបទបញ្ជា
៣៤៦-លោកអនុសេនីយ៍ត្រី	ពេវ	សារី	អគ្គលេខ ៣៨៩៤៣	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
៣៤៧-លោកអនុសេនីយ៍ត្រី	ឡឹក	ចំរើន	អគ្គលេខ ៧៦៩៤២	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣៤៨-លោកអនុសេនីយ៍ត្រី	ជួប	ម៉ូលីវណ្ណ	អគ្គលេខ ៧៧០៥៥	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣៤៩-លោកអនុសេនីយ៍ត្រី	ស្រៀន	តុនសេង	អគ្គលេខ ៧៧៩៣៨	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣៥០-លោកអនុសេនីយ៍ត្រី	សេង	ពិសិដ្ឋ	អគ្គលេខ ៧៨០៦៧	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣៥១-លោកអនុសេនីយ៍ត្រី	ណេវ៉ុន	បញ្ញាវឌ្ឍន៍	អគ្គលេខ ៧៨០៦២	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣៥២-លោកអនុសេនីយ៍ត្រី	គិត	លាងហេង	អគ្គលេខ ៧៨០៧៧	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣៥៣-លោកអនុសេនីយ៍ត្រី	ថោង	ពេជ្រពន្លឺ	អគ្គលេខ ៧៨០៦៤	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣៥៤-លោកអនុសេនីយ៍ត្រី	ឆៀប	ឈន	អគ្គលេខ ៤៥០៧៥	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
៣៥៥-លោកអនុសេនីយ៍ត្រី	កង	កង	អគ្គលេខ ៤៥០៨១	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍

៣៥៦-លោកអនុសេនីយ៍ត្រី	លូ សារិនឌី	អគ្គលេខ ៦៤៤២៤	មន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍បច្ចេកទេស
៣៥៧-លោកអនុសេនីយ៍ត្រី	លូកុង ឌុឌុរីវ៉ា	អគ្គលេខ ៧៣៦៧២	មន្ត្រី នៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី
៣៥៨-លោកព្រឹទ្ធពាលឯក	ទូ ធនប៊ុណ្ណារ៉ា	អគ្គលេខ ៧៧៧៧០	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
ខ-មេធាវីប្រាក់ ការងារ៖			
១-លោកស្រីឧត្តមសេនីយ៍ត្រី	ណា នាខ	អគ្គលេខ ៦៨២៤៩	អនុប្រធាននាយកដ្ឋានជួញដូរមនុស្ស និងការពារអនីតិជន
២-លោកវរសេនីយ៍ឯក	នេង តែ	អគ្គលេខ ០១៣៧២	ប្រធានអង្គភាព នៃនាយកដ្ឋានអង្កេតរក្សា
៣-លោកស្រីវរសេនីយ៍ទោ	ត្រាំ សន្យា	អគ្គលេខ ០៦៧០៩	នាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៤-លោកវរសេនីយ៍ទោ	កែវ វ៉ែង	អគ្គលេខ ០៦៧១៤	នាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៥-លោកវរសេនីយ៍ទោ	ចាន់ ឌុឌី	អគ្គលេខ ០៦៧១៥	នាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៦-លោកស្រីវរសេនីយ៍ទោ	សំ វណ្ណាថន	អគ្គលេខ ០៦៧៦០	នាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៧-លោកវរសេនីយ៍ទោ	ស្មៅ ធីតា	អគ្គលេខ ០៥២២៣	នាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៨-លោកស្រីវរសេនីយ៍ទោ	អ៊ុំ ចាន់ណារី	អគ្គលេខ ០៧៣៤៩	នាយរងការិយាល័យ នៃអង្គភាពអន្តរាគមន៍
៩-លោកវរសេនីយ៍ទោ	យាង វិណ	អគ្គលេខ ០៧៣៣៦	នាយរងការិយាល័យ នៃអង្គភាពអន្តរាគមន៍
១០-លោកវរសេនីយ៍ទោ	មុយ វណ្ណាថន	អគ្គលេខ ០៧៣៥៩	នាយរងការិយាល័យ នៃអង្គភាពអន្តរាគមន៍
១១-លោកស្រីវរសេនីយ៍ត្រី	ហ៊ុយ មុណារី	អគ្គលេខ ៧៣៥៥៦	នាយរងការិយាល័យ នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
១២-លោកវរសេនីយ៍ត្រី	គូ ប៊ុនរិទ្ធ	អគ្គលេខ ៦៣១២៧	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៣-លោកវរសេនីយ៍ត្រី	ហ៊ុត រដ្ឋា	អគ្គលេខ ៦៦២៦៥	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៤-លោកវរសេនីយ៍ត្រី	សោ ធី	អគ្គលេខ ១៦៩៣៧	នាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៥-លោកវរសេនីយ៍ត្រី	ឡាង ហ៊ុម	អគ្គលេខ ១៦៣៩៦	នាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៦-លោកវរសេនីយ៍ត្រី	ស៊ីម យីម៉ា	អគ្គលេខ ០៦៧៤៧	នាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៧-លោកវរសេនីយ៍ត្រី	ម៉ៅ ប៊ុនថន	អគ្គលេខ ០៦៧៣៩	នាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៨-លោកវរសេនីយ៍ត្រី	គង់ សុគន្ធ	អគ្គលេខ ០៦៧០៣	នាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៩-លោកវរសេនីយ៍ត្រី	ពេញ សុឃ្រៀន	អគ្គលេខ ២៦៥៣២	នាយរងការិយាល័យ នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលព្រំដែន-ខេត្ត
២០-លោកវរសេនីយ៍ត្រី	ឡាង ពុទ្ធិរិទ្ធ	អគ្គលេខ ៧១៩៩៦	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
២១-លោកវរសេនីយ៍ត្រី	ឃឹម សំរុន	អគ្គលេខ ៣៣១៩៤	អនុប្រធានអង្គភាព នៃនាយកដ្ឋានអង្កេតរក្សា
២២-លោកវរសេនីយ៍ត្រី	ម៉ាត់ សារី	អគ្គលេខ ៦៧៧៥១	ជំនួយការ ឯកឧត្តមអគ្គស្នងការរង
២៣-លោកវរសេនីយ៍ត្រី	តិច ពៅ	អគ្គលេខ ៣១៧៩០	ជំនួយការ ឯកឧត្តមអគ្គស្នងការរង

២៤-លោកវរសេនីយ៍ត្រី	ស៊ី	កុសល	អគ្គលេខ ៥៤៩៣១	នាយផ្នែក នាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន
២៥-លោកវរសេនីយ៍ត្រី	សុខ	សុខុម	អគ្គលេខ ០៥៧៥១	នាយផ្នែក នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
២៦-លោកវរសេនីយ៍ត្រី	ផាត់	ផល	អគ្គលេខ ០៥៥០២	នាយផ្នែក នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
២៧-លោកវរសេនីយ៍ត្រី	ម៉ៅ	ផល្លីន	អគ្គលេខ ៧០៩០៦	នាយផ្នែក នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
២៨-លោកវរសេនីយ៍ត្រី	តូង	ផ៊ីនី	អគ្គលេខ ១២៧៦៤	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
២៩-លោកវរសេនីយ៍ត្រី	ឈិន	មៀង	អគ្គលេខ ៣០៧១៣	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៣០-លោកវរសេនីយ៍ត្រី	យ៉ោ	ឧត្តមខាសនា	អគ្គលេខ ៦៣៣៣៥	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៣១-លោកវរសេនីយ៍ត្រី	សាត់	តារុណា	អគ្គលេខ ១២៨៦៤	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៣២-លោកវរសេនីយ៍ត្រី	ម៉ែន	មករា	អគ្គលេខ ៦៦៦១៩	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៣៣-លោកវរសេនីយ៍ត្រី	យ៉ាន់	ចំរើន	អគ្គលេខ ៦៧៥៥៤	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៣៤-លោកវរសេនីយ៍ត្រី	អ៊ុយ	ហុន	អគ្គលេខ ០៦៧៤៨	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៣៥-លោកវរសេនីយ៍ត្រី	សួន	សំដី	អគ្គលេខ ០៦៧៣៧	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៣៦-លោកវរសេនីយ៍ត្រី	សុខ	សុវណ្ណ	អគ្គលេខ ០៦៧៣៥	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៣៧-លោកវរសេនីយ៍ត្រី	ម៉ុំ	វិរៈ	អគ្គលេខ ១២៧៤៦	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៣៨-លោកវរសេនីយ៍ត្រី	អេង	វិសិដ្ឋ	អគ្គលេខ ៣២៣០២	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៣៩-លោកវរសេនីយ៍ត្រី	ហួម	សុខនាម	អគ្គលេខ ៦៧៥៥៣	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៤០-លោកវរសេនីយ៍ត្រី	ជួង	សុគិន	អគ្គលេខ ០៦៧៧៣	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៤១-លោកវរសេនីយ៍ត្រី	កេត	សាតុម	អគ្គលេខ ៣១០៤១	នាយផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
៤២-លោកវរសេនីយ៍ត្រី	ព្រហ្ម	សុគន្ធី	អគ្គលេខ ៣១០៥១	នាយផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
៤៣-លោកវរសេនីយ៍ត្រី	បន	ម៉ីនវ៉ា	អគ្គលេខ ០៥៨៩០	នាយផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
៤៤-លោកស្រីវរសេនីយ៍ត្រី	អ៊ុយ	វ៉ាវី	អគ្គលេខ ០៧៣៥០	នាយផ្នែក នៃអង្គភាពអន្តរាគមន៍
៤៥-លោកវរសេនីយ៍ត្រី	ជា	តុឌី	អគ្គលេខ ៣៧១៩០	នាយផ្នែក នៃអង្គភាពអន្តរាគមន៍
៤៦-លោកវរសេនីយ៍ត្រី	មឿង	ចន្ទី	អគ្គលេខ ០៧២៤៤	នាយផ្នែក នៃអង្គភាពអន្តរាគមន៍
៤៧-លោកវរសេនីយ៍ត្រី	ឃុត	សាខន	អគ្គលេខ ០៥៤៣២	នាយផ្នែក នៃអង្គភាពអន្តរាគមន៍
៤៨-លោកវរសេនីយ៍ត្រី	ផាន់	ផារី	អគ្គលេខ ០៥៣៨២	នាយផ្នែក នៃអង្គភាពអន្តរាគមន៍
៤៩-លោកវរសេនីយ៍ត្រី	សុខ	សែន	អគ្គលេខ ៣៩៤១៤	នាយផ្នែក នៃនាយកដ្ឋានអង្គរក្ស
៥០-លោកវរសេនីយ៍ត្រី	អ៊ុំ	អំសត់	អគ្គលេខ ២០៦៦៣	នាយផ្នែក នៃអង្គភាពតម្រួលបទបញ្ជា

៥១-លោកវរសេនីយ៍ត្រី	ដួង	ចិន្ដា	អគ្គលេខ ៣៣៧៤៧	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៥២-លោកអនុសេនីយ៍ឯក	ស្វាយ	សោភា	អគ្គលេខ ៦៧៧០២	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៥៣-លោកអនុសេនីយ៍ឯក	សាគុណ	សានីត	អគ្គលេខ ៦១៨១២	នាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៥៤-លោកអនុសេនីយ៍ឯក	ស៊ិន	ឌុច	អគ្គលេខ ៣០៧៧៧	មេបញ្ជាការរង នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៥៥-លោកអនុសេនីយ៍ឯក	ម៉ៅ	ពិសិដ្ឋ	អគ្គលេខ ៦៨៦៧០	ជំនួយការ ឯកឧត្តម នៃនាយកដ្ឋានរដ្ឋបាល-សរុប
៥៦-លោកអនុសេនីយ៍ឯក	សំ	លាងហេង	អគ្គលេខ ៧៣៣០៥	ជំនួយការអគ្គស្នងការរង នៃនាយកដ្ឋានរដ្ឋបាល-សរុប
៥៧-លោកអនុសេនីយ៍ឯក	ស៊ុន	អេង	អគ្គលេខ ៦៨១៧០	នាយផ្នែក នៃនាយកដ្ឋានបុគ្គលិក
៥៨-លោកអនុសេនីយ៍ឯក	ប៉ាន	សុភាព	អគ្គលេខ ៦៧៧៧៥	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៥៩-លោកស្រីអនុសេនីយ៍ឯក	អ៊ុន	ចំរើន	អគ្គលេខ ៣៧០៧៤	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៦០-លោកអនុសេនីយ៍ឯក	ស	សំគុ	អគ្គលេខ ៥៧៦០០	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៦១-លោកអនុសេនីយ៍ឯក	ស៊ី	សុចារិទ្ឋ	អគ្គលេខ ៣៥៤៤៤	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៦២-លោកអនុសេនីយ៍ឯក	ស្រ្ទីម	យ៉ន	អគ្គលេខ ៣០៨២៧	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៦៣-លោកអនុសេនីយ៍ឯក	ឡូច	សេង	អគ្គលេខ ១៦៦១២	នាយប៉ុស្ដិ៍ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៦៤-លោកស្រីអនុសេនីយ៍ឯក	គឹម	ស៊ីណេត	អគ្គលេខ ៥៦៩៥៦	នាយផ្នែក នៃអង្គភាពតម្រួលទម្រង់
៦៥-លោកស្រីអនុសេនីយ៍ឯក	ម៉ូ	លីដា	អគ្គលេខ ៦៣៣៨៦	នាយរងផ្នែក នៃសេនាធិការដ្ឋាន
៦៦-លោកស្រីអនុសេនីយ៍ឯក	សន	ម៉ារី	អគ្គលេខ ៣៧៣៧១	នាយរងផ្នែក នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៦៧-លោកអនុសេនីយ៍ឯក	តោ	បណ្ណាល	អគ្គលេខ ៦១៣២៩	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
៦៨-លោកអនុសេនីយ៍ឯក	សុខ	ឌុឌី	អគ្គលេខ ៦៦៦៥៣	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៦៩-លោកអនុសេនីយ៍ឯក	កែវ	សម្បត្តិ	អគ្គលេខ ០៦៧៨១	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៧០-លោកអនុសេនីយ៍ឯក	ឃ្មោក	បណ្ណារីក្ខ	អគ្គលេខ ០៦៧០៧	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៧១-លោកអនុសេនីយ៍ឯក	លៅ	សុដា	អគ្គលេខ ៣០៧១៦	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៧២-លោកអនុសេនីយ៍ឯក	អ៊ុច	សារឿន	អគ្គលេខ ០៦០៨១	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៧៣-លោកស្រីអនុសេនីយ៍ឯក	សុន	ស៊ីថា	អគ្គលេខ ៣០៧២៣	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៧៤-លោកអនុសេនីយ៍ឯក	សុក	សុខុម	អគ្គលេខ ៥៧៩៩៨	នាយរងផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
៧៥-លោកអនុសេនីយ៍ឯក	ម៉េត	សំណាង	អគ្គលេខ ៦៨១៥២	នាយរងផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
៧៦-លោកអនុសេនីយ៍ឯក	ហាន	សម្ពុស្ស	អគ្គលេខ ០៧៣៤៣	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
៧៧-លោកអនុសេនីយ៍ឯក	គង់	សុផល	អគ្គលេខ ០៧៣៦៧	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍

៧៨-លោកអនុសេនីយ៍ឯក	ចៅ	មូរី	អគ្គលេខ ៣៧១៦៤	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
៧៩-លោកអនុសេនីយ៍ឯក	គង់	ជារ៉ែន	អគ្គលេខ ៥៤២០១	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
៨០-លោកអនុសេនីយ៍ឯក	សារិន	មករា	អគ្គលេខ ០៧៣១០	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
៨១-លោកអនុសេនីយ៍ឯក	រស់	លន់	អគ្គលេខ ៣៨៦៦៦	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
៨២-លោកអនុសេនីយ៍ឯក	ស្នង	សុខេង	អគ្គលេខ ៣០៩៦៣	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
៨៣-លោកអនុសេនីយ៍ឯក	ស្សី	សុគន្ធី	អគ្គលេខ ០៧៣១៤	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
៨៤-លោកអនុសេនីយ៍ឯក	ថា	សារិន	អគ្គលេខ ០៧៣១២	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
៨៥-លោកអនុសេនីយ៍ឯក	ម៉ៅ	គឹមហេង	អគ្គលេខ ៣០៩២២	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
៨៦-លោកអនុសេនីយ៍ឯក	លី	ហេង	អគ្គលេខ ៣៣៦១០	នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
៨៧-លោកអនុសេនីយ៍ឯក	ញឹក	ម៉ីនថន	អគ្គលេខ ៣៣៨៩៨	នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
៨៨-លោកអនុសេនីយ៍ឯក	កែវ	សម្បត្តិ	អគ្គលេខ ៣៣៤៨៥	នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
៨៩-លោកអនុសេនីយ៍ឯក	អ៊ុំ	ឡាត់	អគ្គលេខ ៣៤០២០	នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
៩០-លោកស្រីអនុសេនីយ៍ឯក	អ៊ុំច	សុផល	អគ្គលេខ ៣៣២៤៩	នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
៩១-លោកអនុសេនីយ៍ឯក	តុច	សារី	អគ្គលេខ ៦៧០៨៦	នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
៩២-លោកអនុសេនីយ៍ឯក	ព្រំ	វ៉ាន់ថា	អគ្គលេខ ៦៧៥៩៦	មន្ត្រី នាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន
៩៣-លោកអនុសេនីយ៍ឯក	រៀន	វិធីជា	អគ្គលេខ ៦៧១៦៦	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៩៤-លោកអនុសេនីយ៍ឯក	ជួប	សុភារ៉ា	អគ្គលេខ ៦២៦៩៣	មន្ត្រី នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត
៩៥-លោកអនុសេនីយ៍ឯក	អ៊ុំក	សម្បត្តិ	អគ្គលេខ ៦១៨០១	មន្ត្រី នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
៩៦-លោកអនុសេនីយ៍ឯក	ទេព	សារឿន	អគ្គលេខ ៣០៩០៧	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៩៧-លោកអនុសេនីយ៍ឯក	គី	សុភាព	អគ្គលេខ ៣០៨៥៨	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៩៨-លោកអនុសេនីយ៍ឯក	ណុច	មី	អគ្គលេខ ៣០៧២៥	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៩៩-លោកស្រីអនុសេនីយ៍ឯក	មួក	សារឿន	អគ្គលេខ ៣០៧៣៥	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១០០-លោកអនុសេនីយ៍ឯក	យ៉ាង	នាង	អគ្គលេខ ៣៣៤៣០	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
១០១-លោកអនុសេនីយ៍ឯក	ជុន	អិម្ស	អគ្គលេខ ៥៥០១៦	មន្ត្រី នៃអង្គភាពតម្រួតបញ្ជា
១០២-លោកអនុសេនីយ៍ឯក	អ៊ុំក	គឹមហារ៉ា	អគ្គលេខ ៥៤៩៨៧	មន្ត្រី នៃអង្គភាពតម្រួតបញ្ជា
១០៣-លោកអនុសេនីយ៍ឯក	សុំ	ហេង	អគ្គលេខ ៥៤៩៨២	មន្ត្រី នៃអង្គភាពតម្រួតបញ្ជា
១០៤-លោកអនុសេនីយ៍ឯក	ឌឹម	រ៉ា	អគ្គលេខ ៥៤៩៨៥	មន្ត្រី នៃអង្គភាពតម្រួតបញ្ជា

១០៥-លោកអនុសេនីយ៍ឯក	លោក	សុភ័ក្ត្រ	អគ្គលេខ ៥៥០១២	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
១០៦-លោកអនុសេនីយ៍ឯក	រៀង	ច័ន្ទវិច្ឆិកា	អគ្គលេខ ៥៥០០២	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
១០៧-លោកអនុសេនីយ៍ឯក	ឆ្លៀង	កុសែន	អគ្គលេខ ៥៧៥៦៨	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
១០៨-លោកអនុសេនីយ៍ឯក	ឆ្លៀង	ប៊ុនថន	អគ្គលេខ ៥៤៩៩៧	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
១០៩-លោកអនុសេនីយ៍ឯក	ស៊ីវា	សុវណ្ណារិទ្ធ	អគ្គលេខ ៣៨៣៨៤	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១១០-លោកអនុសេនីយ៍ឯក	លេក	ស្រីវង	អគ្គលេខ ៣២៨៨២	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១១១-លោកអនុសេនីយ៍ឯក	សែត	សាម៉េត	អគ្គលេខ ៣២៤១៣	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១១២-លោកអនុសេនីយ៍ទោ	ហោម	សារឿន	អគ្គលេខ ៥២៥៥៦	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១១៣-លោកអនុសេនីយ៍ទោ	ស៊ី	ចំរើន	អគ្គលេខ ៣១០៧៨	នាយរងផ្នែក នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
១១៤-លោកអនុសេនីយ៍ទោ	ធិត្យ	អំណ្ណារិទ្ធ	អគ្គលេខ ៦៨៥២២	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១១៥-លោកអនុសេនីយ៍ទោ	រឹម	ហ៊ាតលី	អគ្គលេខ ៥៦២០០	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១១៦-លោកអនុសេនីយ៍ទោ	ម៉ែន	សុផាន់	អគ្គលេខ ១៦៦៥៥	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១១៧-លោកអនុសេនីយ៍ទោ	សុខ	មុន្និវ័ត្ត	អគ្គលេខ ៦៣៣៤៤	នាយរងប៉ុស្តិ៍ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១១៨-លោកអនុសេនីយ៍ទោ	យិន	ដុក	អគ្គលេខ ២៣៥២៩	នាយរងប៉ុស្តិ៍ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១១៩-លោកអនុសេនីយ៍ទោ	ប៊ុន	កែវ	អគ្គលេខ ១៦៦៨៥	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១២០-លោកអនុសេនីយ៍ទោ	សាំ	រតនា	អគ្គលេខ ៧០២៦៩	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១២១-លោកអនុសេនីយ៍ទោ	ឌួង	តន	អគ្គលេខ ៣១០៥០	នាយរងផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
១២២-លោកអនុសេនីយ៍ទោ	មុយ	គុនី	អគ្គលេខ ៦១៩៧១	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
១២៣-លោកអនុសេនីយ៍ទោ	លោ	សារ៉ាត	អគ្គលេខ ៣៧២៦៦	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
១២៤-លោកអនុសេនីយ៍ទោ	លឹម	ឆន្ទាមិត	អគ្គលេខ ៦៣២៧៣	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
១២៥-លោកអនុសេនីយ៍ទោ	សំ	ប៊ុនធារា	អគ្គលេខ ៧១០០៧	នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
១២៦-លោកអនុសេនីយ៍ទោ	លោ	សុភារ៉ា	អគ្គលេខ ៧១៩៨២	មន្ត្រី នៃសេនាធិការដ្ឋាន
១២៧-លោកអនុសេនីយ៍ទោ	សោម	បញ្ញា	អគ្គលេខ ៧២០១៥	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
១២៨-លោកអនុសេនីយ៍ទោ	ថា	សំណាង	អគ្គលេខ ៣៧៩៤១	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
១២៩-លោកអនុសេនីយ៍ទោ	លោ	ឌុន្ទី	អគ្គលេខ ៤០០២៧	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៣០-លោកអនុសេនីយ៍ទោ	ដាត	គាតុប	អគ្គលេខ ៦៥៧៦២	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៣១-លោកអនុសេនីយ៍ទោ	កុល	ស៊ីនាង	អគ្គលេខ ៦៦៦០៣	មន្ត្រី នាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន

១៣២-លោកអនុសេនីយ៍ទោ	កុល	ស្មៀន	អគ្គលេខ ៣០៨៤២	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១៣៣-លោកអនុសេនីយ៍ទោ	ឃឹម	ស៊ីឡើន	អគ្គលេខ ៣៩០២២	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
១៣៤-លោកអនុសេនីយ៍ទោ	ហង្ស	ដុចប៊ុនភាព	អគ្គលេខ ៣៣៨៥៦	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
១៣៥-លោកអនុសេនីយ៍ទោ	ឃុត	សម្បត្តិ	អគ្គលេខ ៦២០៧០	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
១៣៦-លោកអនុសេនីយ៍ទោ	ឃ័ង	ផេង	អគ្គលេខ ៣៣៨៩២	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
១៣៧-លោកអនុសេនីយ៍ទោ	កង	សារិន	អគ្គលេខ ៣៣៧៦៥	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
១៣៨-លោកអនុសេនីយ៍ទោ	ធី	កក្កិ	អគ្គលេខ ៦២០៥២	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
១៣៩-លោកអនុសេនីយ៍ទោ	កែវ	សុភ័ក្ត្រ	អគ្គលេខ ៦៦៨៩៤	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១៤០-លោកអនុសេនីយ៍ទោ	ក្រូច	ម៉ូល	អគ្គលេខ ៦១៩៦៩	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១៤១-លោកអនុសេនីយ៍ទោ	ចង	ការឃ្យ	អគ្គលេខ ៦៦៨៨៩	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១៤២-លោកអនុសេនីយ៍ទោ	សម្បត្តិ	សុភ័ក្ត្រ	អគ្គលេខ ៦៧៥៣៤	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១៤៣-លោកអនុសេនីយ៍ទោ	ម៉ុត	តារា	អគ្គលេខ ៣៧៣១៧	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១៤៤-លោកអនុសេនីយ៍ទោ	ហាវ	សុផលា	អគ្គលេខ ៧១៩៣៥	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១៤៥-លោកអនុសេនីយ៍ទោ	រី	សាឡើន	អគ្គលេខ ៥៧៦០៥	មន្ត្រី នៃអង្គភាពតម្រួតបញ្ជា
១៤៦-លោកអនុសេនីយ៍ទោ	ម៉ុន	រ៉េងហាវ	អគ្គលេខ ៣២៨៧០	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៤៧-លោកស្រីអនុសេនីយ៍ទោ	ញឹក	ចន្ទី	អគ្គលេខ ៣៨៦៤៣	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៤៨-លោកអនុសេនីយ៍ទោ	រ៉េង	គុណាចនា	អគ្គលេខ ៦៨៤៩១	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៤៩-លោកអនុសេនីយ៍ទោ	នូច	ធីញា	អគ្គលេខ ៣៨៦៨៣	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៥០-លោកអនុសេនីយ៍ត្រី	ត្រី	សុខាសនា	អគ្គលេខ ៧២០២៦	នាយឯកវិសាល នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត
១៥១-លោកអនុសេនីយ៍ត្រី	អ៊ុន	រ៉េង	អគ្គលេខ ៥៧១២៦	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៥២-លោកអនុសេនីយ៍ត្រី	អ៊ុំ	ចញ្ញាពិសិដ្ឋ	អគ្គលេខ ៧៧៤៤៥	នាយផ្នែក នៃអង្គភាពអន្តរាគមន៍
១៥៣-លោកអនុសេនីយ៍ត្រី	ជេត	តុលា	អគ្គលេខ ៥៦១៩០	នាយឯកផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១៥៤-លោកអនុសេនីយ៍ត្រី	អ៊ុំង	ឌី	អគ្គលេខ ៦១៨៥៤	នាយឯកផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១៥៥-លោកអនុសេនីយ៍ត្រី	ឌី	មីលីកា	អគ្គលេខ ៦៦៥៨៦	មន្ត្រី នាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន
១៥៦-លោកអនុសេនីយ៍ត្រី	នាំ	សេដ្ឋាមាស	អគ្គលេខ ៧៣៨៨៨	មន្ត្រី នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត
១៥៧-លោកស្រីអនុសេនីយ៍ត្រី	ត្រៀម	ធីកា	អគ្គលេខ ៣៧៩៧២	មន្ត្រីរៀបរយ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១៥៨-លោកអនុសេនីយ៍ត្រី	កេត	សេរីសិទ្ធិ	អគ្គលេខ ៧៧៣៦៦	មន្ត្រី នៃអង្គភាពអន្តរាគមន៍

១៥៩-លោកអនុសេនីយ៍ត្រី	យឿង	ចា	អគ្គលេខ ៥៧៧៩២	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១៦០-លោកអនុសេនីយ៍ត្រី	ហាស	សុផុនណេន	អគ្គលេខ ៥៧៧៥៥	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១៦១-លោកអនុសេនីយ៍ត្រី	ឌីម	ឌុឌី	អគ្គលេខ ៦៧៥៣៦	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១៦២-លោកអនុសេនីយ៍ត្រី	អ៊ុន	ប៊ុនចិម	អគ្គលេខ ៥៧៦០៣	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
១៦៣-លោកអនុសេនីយ៍ត្រី	គង់	ឌុឌី	អគ្គលេខ ៥៧៦២១	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
១៦៤-លោកអនុសេនីយ៍ត្រី	សេង	ជីវ៉ា	អគ្គលេខ ៧៧៣៨១	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
១៦៥-លោកអនុសេនីយ៍ត្រី	ឈុន	អេន:	អគ្គលេខ ៦៨៥០៨	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៦៦-លោកអនុសេនីយ៍ត្រី	ងម	ទិត្យ	អគ្គលេខ ៦៨៥១០	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៦៧-លោកអនុសេនីយ៍ត្រី	ខាន់	ប័ន្ទចិសាល	អគ្គលេខ ៦៣១៦៥	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៦៨-លោកព្រឹទ្ធបាលឯក	ដូ	ប៊ុនធឿន	អគ្គលេខ ៥៦៩៦២	នាយរងផ្នែក នាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន
១៦៩-លោកព្រឹទ្ធបាលឯក	សេក	សារឹម	អគ្គលេខ ៣៨០៧៩	មន្ត្រីរៀបរយ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១៧០-លោកព្រឹទ្ធបាលឯក	ទេស	សេរីទ្ធី	អគ្គលេខ ៧៧១៦៩	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៧១-លោកព្រឹទ្ធបាលឯក	ម៉េង	ចាន់កក្កី	អគ្គលេខ ៧៧២៣១	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៧២-លោកព្រឹទ្ធបាលឯក	សុខុម	សាមីឌី	អគ្គលេខ ៧៧២១០	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៧៣-លោកស្រីព្រឹទ្ធបាលឯក	ហ្វូ	មលោកកុដា	អគ្គលេខ ៧១៩៦២	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១៧៤-លោកព្រឹទ្ធបាលឯក	ហែម	អេនា	អគ្គលេខ ៥៧៧២៨	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១៧៥-លោកព្រឹទ្ធបាលទោ	គង់	បញ្ញា	អគ្គលេខ ៦៦១៧០	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១៧៦-លោកព្រឹទ្ធបាលទោ	ប៊ុន្ណា	ប័ន្ទតារា	អគ្គលេខ ៧៧០៥១	មន្ត្រី នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺឆ្លងក្លាយ
ក-មេធាវីសំណុំរឿង ការពារ:				
១-លោកវរសេនីយ៍ទោ	ចាន់	ផល្លី	អគ្គលេខ ៣៣១៤៧	នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
២-លោកវរសេនីយ៍ត្រី	មុនី	ឌុឌី	អគ្គលេខ ៦៦០៦០	នាយការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣-លោកវរសេនីយ៍ត្រី	លីម	មូរី	អគ្គលេខ ៥៧៩៧៩	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៤-លោកវរសេនីយ៍ត្រី	ឈឹក	សុខហ៊ាង	អគ្គលេខ ៥៧៧៧៧	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៥-លោកវរសេនីយ៍ត្រី	សុខ	សុខុន្ណារិទ្ធ	អគ្គលេខ ៥៦៦២៩	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៦-លោកវរសេនីយ៍ត្រី	ហឿន	សារិទ្ធ	អគ្គលេខ ០៦៧៧៥	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៧-លោកវរសេនីយ៍ត្រី	ម៉ែ	ចាន់រំដោះ	អគ្គលេខ ៣០៩៥០	នាយផ្នែក នៃអង្គភាពអន្តរាគមន៍
៨-លោកវរសេនីយ៍ត្រី	តិច	ហាត់	អគ្គលេខ ០៦១៩៨	នាយផ្នែក នៃនាយកដ្ឋានអង្គរក្ស

៩-លោកស្រីអនុសេនីយ៍ឯក	សេ	ពិសិ	អគ្គលេខ ០៦៥០៣ នាយផ្នែក នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១០-លោកអនុសេនីយ៍ឯក	នីម	លីម	អគ្គលេខ ៥៦៤៧៥ នាយផ្នែក នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១១-លោកស្រីអនុសេនីយ៍ឯក	ស្វាយ	វុទ្ធី	អគ្គលេខ ៣១០៧៩ នាយរងផ្នែក នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១២-លោកស្រីអនុសេនីយ៍ឯក	ប៉ារ៉ា	វុទ្ធី	អគ្គលេខ ៣១០៨០ នាយរងផ្នែក នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១៣-លោកអនុសេនីយ៍ឯក	សំ	ជារ៉ា	អគ្គលេខ ៦៣៣៩៧ នាយរងផ្នែក នាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន
១៤-លោកអនុសេនីយ៍ឯក	អ៊ុំ	យឿន	អគ្គលេខ ៣៦៦២៥ នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៥-លោកអនុសេនីយ៍ឯក	សេ	ភា	អគ្គលេខ ៦៦៦៥៤ នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៦-លោកអនុសេនីយ៍ឯក	ពេជ្រ	វុទ្ធី	អគ្គលេខ ៣៦៦២២ នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៧-លោកអនុសេនីយ៍ឯក	សន	សាមឌី	អគ្គលេខ ៣២២៧២ នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៨-លោកអនុសេនីយ៍ឯក	លុន	ម៉ីនឆៀង	អគ្គលេខ ៧២៣២៣ នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៩-លោកអនុសេនីយ៍ឯក	យៀក	ម៉ីនណាត	អគ្គលេខ ១៦៦៨៤ នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
២០-លោកអនុសេនីយ៍ឯក	ស៊ីម	ចាន់ឌី	អគ្គលេខ ៣៥៩៥៩ នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
២១-លោកអនុសេនីយ៍ឯក	ព្រហ្ម	ប្រណិត	អគ្គលេខ ០៦៧២៦ នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
២២-លោកអនុសេនីយ៍ឯក	មុន	នារិន្ទ	អគ្គលេខ ០៦០៩០ នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
២៣-លោកអនុសេនីយ៍ឯក	លុក	ឡើង	អគ្គលេខ ៣០២៩៣ នាយរងផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
២៤-លោកអនុសេនីយ៍ឯក	ស៊ីម	ថា	អគ្គលេខ ០៥៨៩៦ នាយរងផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
២៥-លោកអនុសេនីយ៍ឯក	សេ	ណារ៉ាវ៉ា	អគ្គលេខ ៦៣២៧៥ នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
២៦-លោកអនុសេនីយ៍ឯក	ឡើង	ពិសិដ្ឋ	អគ្គលេខ ៥៧៣៧៥ នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
២៧-លោកអនុសេនីយ៍ឯក	ពៅ	សុភា	អគ្គលេខ ៦៦៨៩៣ នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
២៨-លោកអនុសេនីយ៍ឯក	ខៀម	សុវណ្ណនី	អគ្គលេខ ៣៧១៦២ នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
២៩-លោកអនុសេនីយ៍ឯក	សុន	សុខឆៀង	អគ្គលេខ ៥៧៦១៤ នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
៣០-លោកអនុសេនីយ៍ឯក	ចាម	ឡើង	អគ្គលេខ ៣៣៣៤៧ នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
៣១-លោកអនុសេនីយ៍ឯក	ស៊ុំ	គឹមសាន	អគ្គលេខ ៥៥៨៥២ មន្ត្រី នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត
៣២-លោកអនុសេនីយ៍ឯក	អ៊ុំ	សាខន	អគ្គលេខ ២៦៩១៥ មន្ត្រី នៃអគ្គសវនកម្មផ្ទៃក្នុង
៣៣-លោកអនុសេនីយ៍ឯក	ស្រី	សុខា	អគ្គលេខ ៣៣៦៨៩ មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៣៤-លោកអនុសេនីយ៍ឯក	យុន	នាង	អគ្គលេខ ៣៣៣៥៥ មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៣៥-លោកអនុសេនីយ៍ឯក	យិន	សាឡើម	អគ្គលេខ ៣៣៥១៦ មន្ត្រី នៃនាយកដ្ឋានអង្គរក្ស

៣៦-លោកអនុសេនីយ៍ឯក	បេ	ម៉ុនតារុន	អគ្គលេខ ៥៥០០០	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
៣៧-លោកអនុសេនីយ៍ឯក	ម៉ែន	រដ្ឋា	អគ្គលេខ ៥៥០០១	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
៣៨-លោកអនុសេនីយ៍ឯក	សាន់	សុភារិទ្ធ	អគ្គលេខ ៥៥០០៨	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
៣៩-លោកអនុសេនីយ៍ឯក	ដោក	យ៉េត	អគ្គលេខ ៥៤៩៩៤	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
៤០-លោកអនុសេនីយ៍ឯក	ស្រៀន	សាន	អគ្គលេខ ៥៤៩៨៨	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
៤១-លោកអនុសេនីយ៍ឯក	យន	វ៉ាន់	អគ្គលេខ ៣២៩២៨	មន្ត្រី នៃអង្គភាពតម្រូវបញ្ជា
៤២-លោកអនុសេនីយ៍ទោ	ម៉េង	តុទ្ធី	អគ្គលេខ ៦៨១៦១	នាយករង នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត
៤៣-លោកអនុសេនីយ៍ទោ	ភីន	សុបាស	អគ្គលេខ ៧២០០១	នាយករង នៃអង្គភាពអន្តរាគមន៍
៤៤-លោកអនុសេនីយ៍ទោ	កែវ	សិន	អគ្គលេខ ៤១៩១០	នាយប៉ុស្ដិ៍ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៤៥-លោកអនុសេនីយ៍ទោ	យុត	សុទ្ធា	អគ្គលេខ ៦៧៧៦៨	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៤៦-លោកអនុសេនីយ៍ទោ	ម៉ាន់	ឆ្ន័	អគ្គលេខ ៧២៣២២	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៤៧-លោកអនុសេនីយ៍ទោ	តែ	លីហ៊ាង	អគ្គលេខ ៧២៣៦៣	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៤៨-លោកអនុសេនីយ៍ទោ	យ៉ោង	សៀងមុយ	អគ្គលេខ ៦៨៥៨៥	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៤៩-លោកអនុសេនីយ៍ទោ	យន់	វិមុល	អគ្គលេខ ៦៨៥៧៤	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៥០-លោកអនុសេនីយ៍ទោ	ម៉ែន	សុខាវ៉ា	អគ្គលេខ ៥៦៦៥៧	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៥១-លោកអនុសេនីយ៍ទោ	លន់	សេងលី	អគ្គលេខ ៦៦៧២៨	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៥២-លោកអនុសេនីយ៍ទោ	សាំង	តុទ្ធី	អគ្គលេខ ៦៤៨៣៤	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៥៣-លោកអនុសេនីយ៍ទោ	ដាតិ	ខេមរា	អគ្គលេខ ៧២៣០៦	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៥៤-លោកអនុសេនីយ៍ទោ	លន់	សេងលី	អគ្គលេខ ៦៦៧២៨	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៥៥-លោកអនុសេនីយ៍ទោ	យិន	ខន	អគ្គលេខ ៣០៧០១	នាយរងប៉ុស្ដិ៍ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៥៦-លោកអនុសេនីយ៍ទោ	និត	ម៉ឺនាយ	អគ្គលេខ ៤៥៩២០	នាយរងផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
៥៧-លោកអនុសេនីយ៍ទោ	ធីម	វ៉ា	អគ្គលេខ ៦៦៩០៦	នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
៥៨-លោកស្រីអនុសេនីយ៍ទោ	កុសល	ពេជ្រនីតា	អគ្គលេខ ៦៨១០៧	មន្ត្រី នាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន
៥៩-លោកអនុសេនីយ៍ទោ	ឈុរ	ភឹមហេង	អគ្គលេខ ៧០៦១៩	មន្ត្រី នាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន
៦០-លោកអនុសេនីយ៍ទោ	តាំង	ហាវ	អគ្គលេខ ៧៣៦៣៩	មន្ត្រី នៃសេនាធិការដ្ឋាន
៦១-លោកអនុសេនីយ៍ទោ	ហេង	សីហា	អគ្គលេខ ៧១៩៩៧	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៦២-លោកអនុសេនីយ៍ទោ	កុល	សុវណ្ណមុនីរ័ត្ន	អគ្គលេខ ៦៤៣៤២	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប

៦៣-លោកអនុសេនីយ៍ទោ	អ៊ុន	សំអុន	អគ្គលេខ ៣៧៩៩៧ មន្ត្រីរៀបរយ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៦៤-លោកអនុសេនីយ៍ទោ	ថាវ៉ា	សុរ	អគ្គលេខ ៣៧៩៨៩ មន្ត្រីរៀបរយ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៦៥-លោកអនុសេនីយ៍ទោ	សុះ	អរី	អគ្គលេខ ៦៧៥២៥ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៦៦-លោកអនុសេនីយ៍ទោ	សំ	ពិសិដ្ឋ	អគ្គលេខ ៧១៩៥១ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៦៧-លោកអនុសេនីយ៍ទោ	ឆាម	វណ្ណារ៉ា	អគ្គលេខ ៧១៩៤៦ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៦៨-លោកអនុសេនីយ៍ទោ	កែវ	សុផល	អគ្គលេខ ៣៦៧០១ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៦៩-លោកអនុសេនីយ៍ទោ	នេល	ឡុយ	អគ្គលេខ ៣៧៣២៤ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៧០-លោកអនុសេនីយ៍ទោ	គាន់	វាចថៃ	អគ្គលេខ ៦៦៩០៧ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៧១-លោកអនុសេនីយ៍ទោ	រស់	វិចិត្រ	អគ្គលេខ ៣២៩០២ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៧២-លោកអនុសេនីយ៍ទោ	ឃុន	សុយី	អគ្គលេខ ៦៨៤៣៧ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៧៣-លោកអនុសេនីយ៍ទោ	ចៅ	វ៉ាន់ជី	អគ្គលេខ ៧១៩៣៣ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៧៤-លោកអនុសេនីយ៍ទោ	ឡុច	សាគ	អគ្គលេខ ៦៧១០៧ មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៧៥-លោកអនុសេនីយ៍ទោ	លីម	ផេង	អគ្គលេខ ៣៣៤៩៦ មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៧៦-លោកអនុសេនីយ៍ទោ	ជួន	ហ៊ុន	អគ្គលេខ ៣៣៧១៨ មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៧៧-លោកអនុសេនីយ៍ទោ	ជៀស	ជឿន	អគ្គលេខ ៣៣៨១២ មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៧៨-លោកអនុសេនីយ៍ទោ	សុន	សុភ័ក្រ	អគ្គលេខ ៥៧៦០៤ មន្ត្រី នៃអង្គភាពតម្រួតបញ្ជា
៧៩-លោកអនុសេនីយ៍ត្រី	រស់	ចន្ទី	អគ្គលេខ ៦៦៦៥៨ នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៨០-លោកអនុសេនីយ៍ត្រី	ពៅឡ	ចិន្ដា	អគ្គលេខ ៣៨០៦៦ នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៨១-លោកអនុសេនីយ៍ត្រី	ជុន	ចំរើន	អគ្គលេខ ៣៨០៥០ នាយរងប៉ុស្ដិ៍ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៨២-លោកអនុសេនីយ៍ត្រី	មួរ	សុភារិទ្ធ	អគ្គលេខ ៧៧០៦៩ នាយរងផ្នែក នៃអង្គភាពអន្តរាគមន៍
៨៣-លោកអនុសេនីយ៍ត្រី	ឯម	ចាន់ណា	អគ្គលេខ ៧៧៧៩៣ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
៨៤-លោកអនុសេនីយ៍ត្រី	ហែម	រដ្ឋា	អគ្គលេខ ៦១៧២០ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៨៥-លោកអនុសេនីយ៍ត្រី	យ៉ាន់	យ៉ា	អគ្គលេខ ៣៨០២៧ មន្ត្រីរៀបរយ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៨៦-លោកអនុសេនីយ៍ត្រី	យន់	សុគន្ធ	អគ្គលេខ ៧៥៣០០ មន្ត្រី នៃនាយកដ្ឋានវិទ្យុទាក់ទង
៨៧-លោកអនុសេនីយ៍ត្រី	កែវ	សុភា	អគ្គលេខ ៣៧៣៣៤ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៨៨-លោកអនុសេនីយ៍ត្រី	ឡុច	ហុធី	អគ្គលេខ ៣៧៣១៦ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៨៩-លោកអនុសេនីយ៍ត្រី	កែវ	វិរៈ	អគ្គលេខ ៧៧១០៧ មន្ត្រី នៃអង្គភាពអន្តរាគមន៍

៩០-លោកអនុសេនីយ៍ត្រី	សូយ	ថន	អគ្គលេខ ៥៧៦៣៨	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៩១-លោកអនុសេនីយ៍ត្រី	សុខ	បញ្ញា	អគ្គលេខ ៥៧៧៣៤	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៩២-លោកអនុសេនីយ៍ត្រី	គង់	សំរោត	អគ្គលេខ ៥៧៧៤០	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៩៣-លោកអនុសេនីយ៍ត្រី	គង់	ពិសាល	អគ្គលេខ ៧៦៩៩៤	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៩៤-លោកអនុសេនីយ៍ត្រី	អ៊ុំម	ម៉ុនហេង	អគ្គលេខ ៧១៩៥៨	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៩៥-លោកអនុសេនីយ៍ត្រី	វ៉ាន់	រេង	អគ្គលេខ ៦៨៤៦៩	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៩៦-លោកអនុសេនីយ៍ត្រី	ហួន	បនោរឃ្យ	អគ្គលេខ ៧៦៩២៩	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៩៧-លោកអនុសេនីយ៍ត្រី	សំ	វីឡា	អគ្គលេខ ៦៧៣៣៣	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៩៨-លោកអនុសេនីយ៍ត្រី	ស្រង់	ពៅ	អគ្គលេខ ៥៣៤០៩	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៩៩-លោកអនុសេនីយ៍ត្រី	យ៉ុង	ឈាន	អគ្គលេខ ៣៩៣៦៩	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
១០០-លោកអនុសេនីយ៍ត្រី	ស៊ីង	លោក	អគ្គលេខ ៦៨០៨៧	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
១០១-លោកអនុសេនីយ៍ត្រី	ម៉ែន	ឡាន	អគ្គលេខ ៣៩០៤៣	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
១០២-លោកអនុសេនីយ៍ត្រី	ទុយ	សែន	អគ្គលេខ ៥៧៥៩៤	មន្ត្រី នៃអង្គភាពតម្រួតបញ្ជា
១០៣-លោកស្រីព្រឹទ្ធបាលឯក	ត្រី	សុខថុនី	អគ្គលេខ ៧៤៥៨៧	នាយរងផ្នែក នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត
១០៤-លោកព្រឹទ្ធបាលឯក	ឆី	វ៉ាន់ថា	អគ្គលេខ ៥៤៣០១	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាលសរុប នៃសេនាធិការដ្ឋាន
១០៥-លោកព្រឹទ្ធបាលឯក	ឃៀក	សុឃឹម	អគ្គលេខ ៥០៩០៨	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១០៦-លោកព្រឹទ្ធបាលឯក	ឃៀង	ម៉ុនថន	អគ្គលេខ ៦៤៥៩៦	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១០៧-លោកព្រឹទ្ធបាលឯក	ប្រាក់	គូបម៉ាឡាន	អគ្គលេខ ៧៧៧៧៥	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១០៨-លោកព្រឹទ្ធបាលឯក	ចង់	ការឃ្យ	អគ្គលេខ ៧៧៧៦៦	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១០៩-លោកព្រឹទ្ធបាលឯក	ស៊ីន	សុភា	អគ្គលេខ ៥៦៩៣៤	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១១០-លោកព្រឹទ្ធបាលឯក	រោ	ពុទ្ធី	អគ្គលេខ ៥៦៧២៣	នាយរងផ្នែក នៃនាយកដ្ឋានវិទ្យុទាក់ទង
១១១-លោកព្រឹទ្ធបាលឯក	ខួង	ស៊ីន	អគ្គលេខ ៣៨០៤២	មន្ត្រីរៀបចំ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១១២-លោកព្រឹទ្ធបាលឯក	អ៊ុំម	ច័ន	អគ្គលេខ ៣៨០៥៨	មន្ត្រីរៀបចំ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១១៣-លោកព្រឹទ្ធបាលឯក	វ៉ាត	វ៉ាស៊ី	អគ្គលេខ ៧១៩៧៨	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១១៤-លោកព្រឹទ្ធបាលឯក	រោត	ម៉ុនហ៊ាង	អគ្គលេខ ៧១៩៦៣	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១១៥-លោកព្រឹទ្ធបាលឯក	កែវ	សុវណ្ណរិទ្ធ	អគ្គលេខ ៦៨៤៦៨	មន្ត្រី នៃអង្គភាពអន្តរាគមន៍
១១៦-លោកព្រឹទ្ធបាលទោ	សួន	ស៊ីថា	អគ្គលេខ ៧៦៩៦៥	មន្ត្រី នៃអង្គភាពអន្តរាគមន៍

១១៧-លោកព្រឹទ្ធបាលទោ	ឡាយ ចាន់ឌី	អគ្គលេខ ៥៧៧២៣ មន្ត្រី នៃអង្គភាពអន្តរាគមន៍
១១៨-លោកព្រឹទ្ធបាលទោ	ប៊ុនឡា ប័ន្ទការា	អគ្គលេខ ៧៧០៥១ មន្ត្រី នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
១១៩-លោកពលបាលឯក	មុនី ផានិត	អគ្គលេខ ៦៨៥៥១ នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក
១២០-លោកពលបាលឯក	ស៊ីម ឡុក	អគ្គលេខ ៥៧៧១០ មន្ត្រី នៃអង្គភាពអន្តរាគមន៍

មាត្រា ២ ៖

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវអនុវត្តអនុក្រឹត្យនេះ អោយទទួលបានលទ្ធផលល្អ ។

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៧ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤១ អ.ស.ជ

ជាតិ សាសនា ព្រះមហាក្សត្រ



**សេចក្តីសម្រេច
ស្តីពី**

**ការផ្លាស់ប្តូរសមាជិកក្រុមការងាររដ្ឋាករជាតិ
ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី
នយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារចុះបំពេញបេសកកម្ម តាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១.-

ត្រូវបានផ្លាស់ប្តូរ ឯកឧត្តម ឈឹម កាន អគ្គនាយករង ទទួលបន្ទុកជាប្រធាននាយកដ្ឋាន កិច្ចការសមាគម និងគណបក្សនយោបាយ ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃពីសមាជិក ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រៃវែង។

ប្រការ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តព្រៃវែង និងសមាជិកខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០១៧

ឧបនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្តេចក្រឡាហោម ស ខេង

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

25



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ២២៧ អនក្រ.ប

ជាតិ សាសនា ព្រះមហាក្សត្រ



ការកែតម្រូវប្រទេសក្រុមការងាររដ្ឋាភិបាល

ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី

នយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើតក្រុមការងាររដ្ឋាភិបាលជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា
- យោងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារចុះបំពេញបេសកកម្ម តាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១. -

ត្រូវបានតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ **ប៉ុល សារ៉ុន** អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ។

ប្រការ២. -

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាមី រដ្ឋបាលខេត្តតាកែវ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៣ ស.រ.ជ

សេចក្តីសម្រេច
ស្តីពី

ការតែងតាំងសមាសភាពគណៈកម្មការរៀបចំផែនការវិនិច្ឆ័យសហប្រតិបត្តិការទ្វេភាគី
នៅក្នុងក្របខ័ណ្ឌនៃវិនិច្ឆ័យសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងស្រុយស្រី
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន
នាទី ០៣៧

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣១៩ ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញសេចក្តីសម្រេចលេខ ១៣៣ សសរ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៦ ស្តីពីការបង្កើតគណៈកម្មការរៀបចំផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សទី២១ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.

ត្រូវបានតែងតាំងសមាសភាពគណៈកម្មការរៀបចំផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សទី ២១ (ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ - One Belt One Road) រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានសមាសភាពដូចខាងក្រោម៖

- | | | |
|-------------------------------------|---|--------------------|
| ១. ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន | ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ប្រធាន |
| ២. ឯកឧត្តម ចង្រី វិស្សុត | រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | អនុប្រធានប្រចាំការ |
| ៣. ឯកឧត្តម អ៊ុន ស៊ាន | រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ | អនុប្រធាន |
| ៤. ឯកឧត្តម ហ៊ុន ថុវ៉ាត់ស៊ី | រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី | សមាជិក |
| ៥. ឯកឧត្តម ឈួន ជារ៉ា | រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម | សមាជិក |
| ៦. ឯកឧត្តម ឡាន ថាវរៈ | រដ្ឋលេខាធិការក្រសួងផែនការ | សមាជិក |
| ៧. ឯកឧត្តម លឹម ស៊ីជេនីន | រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន | សមាជិក |
| ៨. ឯកឧត្តម សុខ ខាវ៉ាន់ | រដ្ឋលេខាធិការក្រសួងដី និងថាមពល | សមាជិក |
| ៩. ឯកឧត្តម ហេង សុខគង់ | រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម | សមាជិក |
| ១០. ឯកឧត្តម កាន ច័ន្ទមេត្តា | រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ | សមាជិក |
| ១១. ឯកឧត្តម ម៉ែម អ៊ែនត៍ | រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ | សមាជិក |
| ១២. ឯកឧត្តម ឱក ចន្ទា | រដ្ឋលេខាធិការក្រសួងទេសចរណ៍ | សមាជិក |
| ១៣. ឯកឧត្តម ជុំច ភឿន | រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ | សមាជិក |
| ១៤. ឯកឧត្តម ពិត ចំណាន | រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា | សមាជិក |
| ១៥. ឯកឧត្តម ម៉ែម ចន្ទ្គា | រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | សមាជិក |
| ១៦. ឯកឧត្តម សុខ ចិន្ទាសោភា | អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | សមាជិក |
| ១៧. ឯកឧត្តម ស៊ី សន្និសិទ្ធ | ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា | សមាជិក |
| ១៨. ឯកឧត្តម រស់ សីលវ៉ា | សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ | សមាជិក |
| ១៩. លោក ស៊ីន ចាន់សិរីវុត្តា | អគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល | សមាជិក |



ប្រការ ២.

បទបញ្ញតិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ៣.

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងតំណាងគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

(Handwritten mark)



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...១៧៩...សហវ.ហក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាសអន្តរក្រសួង
ស្តីពី

ការបង្កើតរដ្ឋទេសយុទ្ធស្រទានសម្រាប់ឆ្នាំ២០១៧
របស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យ លេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តី ពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យ សាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល



- បានឃើញប្រកាសលេខ ០០៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិការិយាល័យរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមតិការិយាល័យនៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ១៦២ អយក.ប្រក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា

សង្ខេប

ប្រការ ១ -

ត្រូវបានបង្កើតរដ្ឋមេធាវីបុរេប្រទាន ជំពូក៦០-ការទិញ- ជំពូក៦១-សេវាកម្ម នៅនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋមេធាវីបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ ២ -

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋមេធាវីបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋមេធាវីបុរេប្រទាន ។

ប្រការ ៣ -

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៤ -

នាយកឧទ្ធរណ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងប្រធាននាយកដ្ឋានបឋមសិក្សា ប្រធានគ្រប់អង្គភាពក្រោមឱវាទ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗ ខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៧



កន្លែងទទួល៖
 - ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរដ្ឋបាល
 - ឧទ្ធរណ៍យសវេទនាអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសវេទនា ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៤
 - រាជកិច្ច
 - ឯកសារ
 - កាលប្បវត្តិ

បណ្ឌិត អូន ព័ន្ធប៊ុនរ៉ានី

បណ្ឌិត ហង់ ជួន ណារ៉ុន

ក្រសួងអប់រំ យុវជន និងកីឡា
អង្គការវិនិយោគសាធារណៈប្រទេសកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងរបស់សម្ព័ន្ធនាយករដ្ឋមន្ត្រី
វិនិយោគវិនិយោគឆ្នាំ២០១៧ របស់អង្គការវិនិយោគសាធារណៈប្រទេសកម្ពុជា

ឯកតា គ.ក.រ.រ.

ល.រ	កូដ	អនុកម្ម	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៧	ដែលជ្រើសរើស	រដ្ឋប្បវេណី	ទូទាត់ធម្មតា	រដ្ឋប្បវេណី	
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦ = ៣/២
សរុប				3,823,500,000	3,561,500,000	2,451,216,000	1,110,284,000	612,804,000	68.8%
60			ការវិនិយោគ	824,500,000	720,500,000	105,256,000	615,244,000	26,314,000	14.6%
	6001		សម្ភារៈវិនិយោគថែទាំ	21,500,000	21,500,000	21,500,000	0	5,375,000	100.0%
		60011	សម្ភារៈវិនិយោគថែទាំសម្ភារៈនិងអគារ	1,500,000	1,500,000	1,500,000	0	375,000	100.0%
		60014	សម្ភារៈវិនិយោគថែទាំសម្ភារៈឧបករណ៍	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
		60015	ប្រេងឥន្ធនៈនិងប្រេងរ៉ែ	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
	6002		សម្ភារៈវិនិយោគវិនិយោគ	695,000,000	695,000,000	79,756,000	615,244,000	19,939,000	11.5%
		60021	សម្ភារៈការិយាល័យនិងការបោះពុម្ព	695,000,000	695,000,000	79,756,000	615,244,000	19,939,000	11.5%
	6003		ស្បៀងអាហារនិងផលិតផលកសិកម្ម	2,000,000	2,000,000	2,000,000	0	500,000	100.0%
		60031	ស្បៀង	2,000,000	2,000,000	2,000,000	0	500,000	100.0%
	6005		សម្ភារៈតូចតាច សម្ភារៈ និងសម្ភារៈបរិក្ខារ	106,000,000	2,000,000	2,000,000	0	500,000	100.0%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេស	104,000,000	0	0	0	0	#DIV/0!
		60053	សម្ភារៈប្រើប្រាស់	2,000,000	2,000,000	2,000,000	0	500,000	100.0%
61			សេវាធានា	2,999,000,000	2,841,000,000	2,345,960,000	495,040,000	586,490,000	82.6%
	6104		សេវាហិរញ្ញវត្ថុបណ្តោះអាសន្នក្នុងនិងក្រៅប្រទេស	344,100,000	344,100,000	344,100,000	0	86,025,000	100.0%
	6105		ការវិនិយោគវិនិយោគ	190,000,000	40,000,000	40,000,000	0	10,000,000	100.0%
		61052	ការវិនិយោគ ជួសជុលអគារផ្សេងៗ និងប្រាសាទ	150,000,000	0	0	0	0	#DIV/0!
		61054	ការវិនិយោគបណ្តាញផ្សេងៗ	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
		61056	ការវិនិយោគជួសជុលមធ្យោបាយដឹកជញ្ជូន	20,000,000	20,000,000	20,000,000	0	5,000,000	100.0%
		61057	ការវិនិយោគជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
	6110		វិនិយោគវិនិយោគសាធារណៈនិងផ្សព្វផ្សាយ	51,700,000	51,700,000	51,700,000	0	12,925,000	100.0%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	46,700,000	46,700,000	46,700,000	0	11,675,000	100.0%
		61107	ការរៀបចំវិនិយោគវិនិយោគសាធារណៈ	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
	6112		វិនិយោគវិនិយោគសេវាហិរញ្ញវត្ថុក្នុងប្រទេស	2,325,200,000	2,325,200,000	1,860,160,000	465,040,000	465,040,000	80.0%
		61121	សេវាហិរញ្ញវត្ថុដឹកជញ្ជូន	252,800,000	252,800,000	202,240,000	50,560,000	50,560,000	80.0%
		61122	សេវាហិរញ្ញវត្ថុបេសកកម្ម	320,300,000	320,300,000	256,240,000	64,060,000	64,060,000	80.0%
		61123	សេវាហិរញ្ញវត្ថុស្នាក់នៅ	1,752,100,000	1,752,100,000	1,401,680,000	350,420,000	350,420,000	80.0%



ល.រ	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៧	ដែលជ្រើសរើស	រដ្ឋទេយ្យបុរេប្រទាន	ទូទាត់ធម្មតា	រដ្ឋទេយ្យបុរេប្រទាន	
				១	២	៣	៤ = ២-៣	៥ = ៣/៤	
6113			ថវិកាបច្ចេកទេសសេវាហិរញ្ញប្រទេស	80,000,000	80,000,000	50,000,000	30,000,000	12,500,000	62.5%
	61131		សេវាហិរញ្ញប្រទេស	20,000,000	20,000,000	10,000,000	10,000,000	2,500,000	50.0%
	61132		សេវាហិរញ្ញប្រទេស	40,000,000	40,000,000	30,000,000	10,000,000	7,500,000	75.0%
	61133		សេវាហិរញ្ញប្រទេស	20,000,000	20,000,000	10,000,000	10,000,000	2,500,000	50.0%
6114			សេវាហិរញ្ញប្រទេសស្របច្បាប់	8,000,000	0	0	0	0	#DIV/0!
	61142		សេវាហិរញ្ញប្រទេសស្របច្បាប់	8,000,000	0	0	0	0	#DIV/0!

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ៣០ ខែ ២០១៧

ឧ. អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ

អគ្គនាយក
[Signature]
ទីពេញ ប្រធានស្នងការដ្ឋានស្រុក

បានឃើញ និងបញ្ជាក់
ថ្ងៃទី ២៧ ខែ ២០១៧
នាយកដ្ឋានស្រុកស្រែចម្ការ និងហិរញ្ញវត្ថុ

បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២០ ខែ ២០១៧

ឧ. អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ
ប្រធានក្រុមប្រឹក្សាពិនិត្យហិរញ្ញវត្ថុ
អមក្រសួងអប់រំ យុវជន និងកីឡា

[Signature]
គិន កោសល្យ



បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៧

ប្រធាននាយកដ្ឋានបឋមសិក្សា
អមក្រសួងអប់រំ យុវជន និងកីឡា

បានឃើញ និងបញ្ជាក់
ថ្ងៃទី ២៧ ខែ ២០១៧
នាយកដ្ឋានស្រុកស្រែចម្ការ និងហិរញ្ញវត្ថុ

បណ្ឌិត ហង់ ជួន ណារ៉ុន

ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៧
ទេសរដ្ឋមន្ត្រីទទេរ
[Signature]
ហ៊ុន ធីនា



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...២០០.....សហវិ...២៧៧

ប្រកាសនៃក្រសួង
ស្តីពី

ការបង្កើតរដ្ឋទេសយុបុរេប្រទានសម្រាប់ឆ្នាំ២០១៧
របស់នាយកដ្ឋាននីតិកម្ម

ទេសរដ្ឋប្បវេណី រដ្ឋប្បវេណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋប្បវេណីក្រសួងអប់រំ យុវជន និង កីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យ លេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវិ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ១៦២ អយក.ប្រក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តអង្គការថវិកា
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

ប្រការ ១ -

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទាន ជំពូក៦០“ការទិញ” ជំពូក៦១“សេវាកម្ម” និងជំពូក៦៤“បន្ទុកបុគ្គលិក” នៅនាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ ២ -

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ ៣ -

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៤ -

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងប្រធាននាយកដ្ឋាននីតិកម្ម ប្រធានគ្រប់អង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧



- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ: បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៤
- រាជកិច្ច
- ឯកសារ
- កាលប្បវត្តិ

បណ្ឌិត រាជ ជូន ណារ៉ុន

~

ក្រសួងអប់រំ យុវជន និងកីឡា
អង្គការវិនិយោគសាធារណៈកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការវិនិយោគសាធារណៈ
វិនិយោគឆ្នាំ២០១៧ របស់អង្គការវិនិយោគសាធារណៈកម្ពុជា


ឯកតាគិតជា រៀល

លំដាប់	កូដ	អត្តសញ្ញាណ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៧	ដែលជ្រើសរើស	រដ្ឋទ្រព្យប្រែប្រួល	ទូទាត់ពេញលេញ	រដ្ឋទ្រព្យប្រែប្រួល	
សរុប				១	២	៣	៤ = ២-៣	៥ = ៧/៨	៦ = ៧/៨
				1,281,100,000	1,237,300,000	770,920,000	466,380,000	192,730,000	62.3%
60			ការទិញ	282,900,000	262,900,000	52,200,000	210,700,000	13,050,000	19.9%
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	6,600,000	6,600,000	6,600,000	0	1,650,000	100.0%
		60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈនិងអនាម័យ	1,000,000	1,000,000	1,000,000	0	250,000	100.0%
		60014	សម្ភារៈផ្គត់ផ្គង់សម្ភារៈថែទាំសម្ភារៈឧបករណ៍	4,300,000	4,300,000	4,300,000	0	1,075,000	100.0%
		60015	ប្រេងឥន្ធនៈ និងប្រេងអីល	1,300,000	1,300,000	1,300,000	0	325,000	100.0%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	111,600,000	111,600,000	21,600,000	90,000,000	5,400,000	19.4%
		60021	សម្ភារៈការិយាល័យនិងការបោះពុម្ព	108,500,000	108,500,000	18,500,000	90,000,000	4,625,000	17.1%
		60022	សៀវភៅមើលនិងឯកសារ	1,400,000	1,400,000	1,400,000	0	350,000	100.0%
		60028	សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាលផ្សេងៗ	1,700,000	1,700,000	1,700,000	0	425,000	100.0%
	6003		ស្បៀងអាហារនិងឯកសារសិក្សា	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
		60031	ស្បៀង	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
	6005		សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	154,700,000	134,700,000	14,000,000	120,700,000	3,500,000	10.4%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេស	108,600,000	108,600,000	8,600,000	100,000,000	2,150,000	7.9%
		60052	សង្ហារឹម	25,700,000	25,700,000	5,000,000	20,700,000	1,250,000	19.5%
		60053	សម្ភារៈប្រើប្រាស់	400,000	400,000	400,000	0	100,000	100.0%
		60054	សម្ភារៈនិងឧបករណ៍ដឹកជញ្ជូន	20,000,000	0	0	0	0	#DIV/0!
61			សេវាកម្ម	991,200,000	969,400,000	713,720,000	255,680,000	178,430,000	73.6%
	6105		ការថែទាំនិងជួសជុល	35,500,000	35,500,000	35,500,000	0	8,875,000	100.0%
		61054	ការថែទាំបណ្តាញផ្សេងៗ	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
		61056	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	15,500,000	15,500,000	15,500,000	0	3,875,000	100.0%
	6110		ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ	168,900,000	168,900,000	139,120,000	29,780,000	34,780,000	82.4%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	168,900,000	168,900,000	139,120,000	29,780,000	34,780,000	82.4%
	6111		ចំណាយលើការងារសារព័ត៌មាននិងឯកសារ	15,800,000	0	0	0	0	#DIV/0!
		61113	ចំណាយលើការងារសៀវភៅរាជកិច្ច	15,800,000	0	0	0	0	#DIV/0!
	6112		ចំណាយទូទាត់សេវាហិរញ្ញប្រទេស	753,000,000	753,000,000	527,100,000	225,900,000	131,775,000	70.0%
		61121	សេវាហិរញ្ញប្រទេសដឹកជញ្ជូន	63,000,000	63,000,000	44,100,000	18,900,000	11,025,000	70.0%
		61122	សេវាហិរញ្ញប្រទេសសកម្ម	110,000,000	110,000,000	77,000,000	33,000,000	19,250,000	70.0%
		61123	សេវាហិរញ្ញប្រទេសផ្សេងៗ	580,000,000	580,000,000	406,000,000	174,000,000	101,500,000	70.0%

១






លំដាប់	ឈ្មោះ	អនុធានី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៧	ដែលជ្រើសរើស	រដ្ឋប្រោសប្រព្រឹត្ត	ទូទាត់ធម្មតា	រដ្ឋប្រោសប្រព្រឹត្ត	
				១	២	៣	៤ = ២.៣	៥ = ៣/៤	
6113			ចំណាយទូទាត់សេវាហិរញ្ញប្រទេស	12,000,000	12,000,000	12,000,000	0	3,000,000	100.0%
	61132		សេវាហិរញ្ញប្រទេស	12,000,000	12,000,000	12,000,000	0	3,000,000	100.0%
6114			សេវាហិរញ្ញប្រទេសលើប្រាក់បញ្ញើ	6,000,000	0	0	0	0	#DIV/0!
	61142		សេវាហិរញ្ញប្រទេសលើប្រាក់បញ្ញើ	6,000,000	0	0	0	0	#DIV/0!
64			បន្ទុកបុគ្គលិក	7,000,000	5,000,000	5,000,000	0	1,250,000	100.0%
	6403		ប្រាក់បំណាច់ផ្សេងៗ	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
	64038		ប្រាក់បំណាច់ផ្សេងៗ	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
6405			ប្រាក់កំណើនសង្គមសម្រាប់មន្ត្រីរាជការ	2,000,000	0	0	0	0	#DIV/0!
	64051		មន្ត្រីមានជំនាញ	2,000,000	0	0	0	0	#DIV/0!

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២០ ខែ ១១ ឆ្នាំ ២០១៧
ឯ អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ
អគ្គនាយក

ហ៊ីង សំរិន

បានឃើញ និងបញ្ជាក់
ថ្ងៃទី ២០ ខែ ១១ ឆ្នាំ ២០១៧
អគ្គនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ

បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២០ ខែ ១១ ឆ្នាំ ២០១៧
ឯ អគ្គនាយក
អគ្គនាយកដ្ឋានទំនាក់ទំនង
ប្រទេសក្រៅប្រទេស និងហិរញ្ញវត្ថុ
អន្តរក្រសួង និងស្ថាប័ន

ស៊ីន ស៊ីថា

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧
ប្រធាននាយកដ្ឋាននីតិកម្ម

ស៊ីន ស៊ីថា
បានឃើញ និងបញ្ជាក់
ថ្ងៃទី ០១ ខែ ២ ឆ្នាំ ២០១៧
អគ្គនាយកដ្ឋានទំនាក់ទំនង
ប្រទេសក្រៅប្រទេស និងហិរញ្ញវត្ថុ

បណ្ឌិត ហង់ ជួន ណារ៉ុន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...សហវ...សហវ...

ប្រកាសអន្តរក្រសួង
ស្តីពី

ការបង្កើតរដ្ឋទេសយុទ្ធប្រធានសម្រាប់ឆ្នាំ២០១៧
របស់តុលាការកំពូល

ទេសរដ្ឋមន្ត្រី

ប្រធានតុលាការកំពូល

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
- បានឃើញអនុក្រឹត្យលេខ ២៣ អនក្រ.បក ចុះថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យ សាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ ប្រការ១៧ នៃប្រកាសលេខៈ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតុលាការកំពូល

សម្រេច

ប្រការ១-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក៦០ (ការទិញ) , ជំពូក៦១ (សេវាកម្ម), ជំពូក៦២ (អត្ថប្រយោជន៍សង្គម) នៅតុលាការកំពូល សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួល ប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ ប្រការ១៧ នៃប្រកាសលេខៈ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធី ចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

ប្រការ២-

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទានត្រូវបានកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

ប្រការ៤-

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅនិងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង តុលាការកំពូល ត្រូវទទួលបន្ទុកអនុវត្តប្រកាស អន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧


ស្រីសុផា ម៉ុន
នាយករដ្ឋមន្ត្រី
នាយកស្នងការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ


ស៊ុន ម៉ុនី
នាយករដ្ឋមន្ត្រី

- កន្លែងទទួល៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - សាលារាជធានី ខេត្ត
 - ដូចប្រការ៤
 - រាជកិច្ច
 - ឯកសារ
 - កាលប្បវត្តិ

គុណភាពគំរូល និង បរិយាយអន្តរកាល

អន្តរកាលគំរូល

តារាងបង្ហាញលទ្ធផលនៃការត្រួតពិនិត្យ
អន្តរកាលគំរូល និង បរិយាយអន្តរកាល

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



ឯកតា: រៀល

ល.រ	ឆ្នាំ	ឆ្នាំ	ព័ណ៌កម្រិតព័ណ៌យ	សរុបរួម					
				ច្បាប់បញ្ជីកម្រិត ឆ្នាំ២០១៧	ឥណទានដែល ជ្រើសរើស	ឥណទានផ្សេងៗ ប្រកបប្រទាន	ឥណទានទូទាត់ ផ្សេងៗ	តុលាការទាញយក ប្រកបប្រទាន	ភាគរយ
៦០				1	2	3	4 = 2 - 3	5 = 3 / 4 ដុំ	6 = 3 / 2
			ការទិញ	3.594.000,000	2.635.000,000	1.455.700,000	2.165.300,000	288.925,000	43,86%
៦០០១			សំភារៈផ្គត់ផ្គង់ថែទាំ	2,006,000,000	1,449,000,000	499,700,000	1,233,300,000	124,925,000	34,49%
			សំភារៈផ្គត់ផ្គង់ថែទាំ	149,000,000	149,000,000	57,000,000	92,000,000	14,250,000	38,26%
			សំភារៈផ្គត់ផ្គង់សំភារៈ និងអនាម័យ	16,000,000	16,000,000	16,000,000	-	4,000,000	100,00%
			សំភារៈផ្គត់ផ្គង់សម្រាប់ថែទាំការ ប្រាសាទនិងសំណង់ផ្សេងៗ	10,000,000	10,000,000	10,000,000	-	2,500,000	100,00%
			សំភារៈផ្គត់ផ្គង់ថែទាំសំភារៈ ឧបករណ៍	16,000,000	16,000,000	16,000,000	-	4,000,000	100,00%
			ប្រែប្រួលឥណទាន និងប្រែប្រួល	102,000,000	102,000,000	10,000,000	92,000,000	2,500,000	9,80%
			សំភារៈផ្គត់ផ្គង់ថែទាំផ្សេងៗ	5,000,000	5,000,000	5,000,000	-	1,250,000	100,00%
៦០០២			សំភារៈផ្គត់ផ្គង់ថែទាំសំភារៈ ឧបករណ៍	450,000,000	450,000,000	152,000,000	298,000,000	38,000,000	33,78%
			សំភារៈការិយាល័យ និងការបោះពុម្ព	425,000,000	425,000,000	127,000,000	298,000,000	31,750,000	29,88%
			សៀវភៅផែនការ និងឯកសារ	10,000,000	10,000,000	10,000,000	-	2,500,000	100,00%
			សំភារៈផ្គត់ផ្គង់ថែទាំសំភារៈផ្សេងៗ	15,000,000	15,000,000	15,000,000	-	3,750,000	100,00%
៦០០៣			សៀវភៅអាហារ និងផលិតផលសិក្សា	31,000,000	31,000,000	31,000,000	-	7,750,000	100,00%
			សៀវភៅ	16,000,000	16,000,000	16,000,000	-	4,000,000	100,00%
			សៀវភៅអាហារ និងផលិតផលសិក្សាផ្សេងៗ	15,000,000	15,000,000	15,000,000	-	3,750,000	100,00%
៦០០៤			សំរៀងប្រាក់និងការប្រើប្រាស់	58,000,000	-	-	-	-	0,00%
			ឯកសណ្ឋាន	58,000,000	-	-	-	-	0,00%
៦០០៥			សំភារៈតូចតាច សង្ហារឹម និងសំភារៈបរិក្ខារ	1,103,000,000	819,000,000	259,700,000	843,300,000	64,925,000	31,71%
			សំភារៈនិងបរិក្ខារបច្ចេកទេស	579,000,000	579,000,000	173,700,000	405,300,000	43,425,000	30,00%
			សង្ហារឹម	220,000,000	220,000,000	66,000,000	154,000,000	16,500,000	30,00%
			សំភារៈប្រើប្រាស់	10,000,000	10,000,000	10,000,000	-	2,500,000	100,00%
៦០០៥៤			សំភារៈនិងឧបករណ៍ដឹកជញ្ជូន	284,000,000	-	-	-	-	0,00%

ឆ្នាំ ២០២៥

២០២៥ ០១ ០១

២០២៥ ០១ ០១

ល.រ	ឈ្មោះ	ព័ណ៌កម្រិត	លទ្ធផល					
			១	២	៣	៤ = ២ + ៣	៥ = ៣ / ៤	៦ = ៣ / ២
		សំភារៈតូចកាច សង្ហារឹម និងសំភារៈបរិក្ខារផ្សេងៗ	10,000,000	10,000,000	10,000,000	-	2,500,000	100.00%
២០០៦		ថាមពល និង ទឹក	215,000,000	-	-	-	-	0.00%
		អគ្គិសនី	200,000,000	-	-	-	-	0.00%
		ទឹក	15,000,000	-	-	-	-	0.00%
២១		សេវាកម្ម	1,578,000,000	1,176,000,000	646,000,000	932,000,000	161,500,000	54.93%
២១០១		កិច្ចសន្យានៃការផ្តល់សេវាថាមពលបរិក្ខារ	15,000,000	15,000,000	15,000,000	-	3,750,000	100.00%
២១០២		ការផ្តល់សេវាប្រតិបត្តិការ	70,000,000	-	-	-	-	0.00%
២១០៥		ការថែទាំ និងជួសជុល	447,000,000	447,000,000	207,000,000	240,000,000	51,750,000	46.31%
		ការថែទាំឥដ្ឋសូនច្បារ ព្រៃឈើកំបន់ឆ្នេរ និង ផែនទីសេវា	12,000,000	12,000,000	12,000,000	-	3,000,000	100.00%
		ការថែទាំ រ៉ែស្រទាប់ក្រៅ និងផ្សេងៗ	300,000,000	300,000,000	60,000,000	240,000,000	15,000,000	20.00%
		ការថែទាំបណ្តាញផ្សេងៗ	30,000,000	30,000,000	30,000,000	-	7,500,000	100.00%
		ការថែទាំ និងជួសជុលការប្រើប្រាស់ប្រព័ន្ធស្រូម	25,000,000	25,000,000	25,000,000	-	6,250,000	100.00%
		ការថែទាំ និងជួសជុលការប្រើប្រាស់ប្រព័ន្ធស្រូម	50,000,000	50,000,000	50,000,000	-	12,500,000	100.00%
		ការថែទាំ និងជួសជុលផ្សេងៗ	30,000,000	30,000,000	30,000,000	-	7,500,000	100.00%
២១០៧		សេវាកម្មសិក្សាពីសេវាផ្តល់សេវាប្រើប្រាស់សេវា និងសេវាកម្មផ្សេងៗ	140,000,000	-	-	-	-	0.00%
		សេវាកម្មនៃការប្រើប្រាស់សេវា	140,000,000	-	-	-	-	0.00%
២១១០		ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	411,000,000	411,000,000	121,000,000	290,000,000	30,250,000	29.44%
		សេវាកម្មនៃការផ្សព្វផ្សាយ	10,000,000	10,000,000	10,000,000	-	2,500,000	100.00%
		សេវាកម្មនៃការផ្សព្វផ្សាយ	200,000,000	200,000,000	10,000,000	190,000,000	2,500,000	5.00%
		ប្រជុំ សិក្ខាសាលា និងសន្និសីទ	150,000,000	150,000,000	50,000,000	100,000,000	12,500,000	33.33%
		សេវាកម្មពិធីបុណ្យ	16,000,000	16,000,000	16,000,000	-	4,000,000	100.00%
		សេវាកម្មសំបុត្រអនុស្សាវរីយ៍ក្នុងនិងក្រៅប្រទេស	35,000,000	35,000,000	35,000,000	-	8,750,000	100.00%
២១១១		សេវាកម្មសំបុត្រអនុស្សាវរីយ៍ក្នុងនិងក្រៅប្រទេស	20,000,000	20,000,000	20,000,000	-	5,000,000	100.00%
		សេវាកម្មសំបុត្រអនុស្សាវរីយ៍ក្នុងនិងក្រៅប្រទេស	20,000,000	20,000,000	20,000,000	-	5,000,000	100.00%
២១១២		ថវិកាប្រតិបត្តិការសេវាកម្ម	130,000,000	130,000,000	130,000,000	-	32,500,000	100.00%
		ថវិកាប្រតិបត្តិការសេវាកម្ម	130,000,000	130,000,000	130,000,000	-	32,500,000	100.00%
២១១២២		សេវាកម្មបេសកកម្ម	30,000,000	30,000,000	30,000,000	-	7,500,000	100.00%
		សេវាកម្មបេសកកម្ម	30,000,000	30,000,000	30,000,000	-	7,500,000	100.00%

ជំពូក	ឧបករណ៍	ឧបករណ៍	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ហិរញ្ញវត្ថុ					
				ឆ្នាំបឋម	ឆ្នាំបន្ត	ឆ្នាំបន្ត	ឆ្នាំបន្ត	ឆ្នាំបន្ត	ភាគរយ
	៦១១២៣	សោហ៊ុយស្តាកនៅ		1	2	3	4=2-3	5=3/4	6=3/2
	៦១១៣	ថ្នាក់បណ្ឌិតសោហ៊ុយស្តាកនៅ		70,000,000	70,000,000	70,000,000	-	17,500,000	100.00%
				270,000,000	150,000,000	150,000,000	-	37,500,000	0.00%
	៦១១៣១	សោហ៊ុយស្តាកនៅ		120,000,000	-	-	-	-	0.00%
	៦១១៣២	សោហ៊ុយស្តាកនៅ		60,000,000	60,000,000	60,000,000	-	15,000,000	100.00%
	៦១១៣៣	សោហ៊ុយស្តាកនៅ		90,000,000	90,000,000	90,000,000	-	22,500,000	100.00%
	៦១១៤	សោហ៊ុយស្តាកនៅ និងទ្រព្យសម្ភារៈ		75,000,000	3,000,000	3,000,000	-	750,000	100.00%
	៦១១៤១	សោហ៊ុយស្តាកនៅ		3,000,000	3,000,000	3,000,000	-	750,000	100.00%
	៦១១៤២	សោហ៊ុយស្តាកនៅ		72,000,000	-	-	-	-	0.00%
	៦២	អនុប្រយោជន៍សង្គម		10,000,000	10,000,000	10,000,000	-	2,500,000	100.00%
	៦២០២	ជំនួយសង្គមស្រុក		10,000,000	10,000,000	10,000,000	-	2,500,000	100.00%
	៦២០២៨	ជំនួយសង្គមរដ្ឋ		10,000,000	10,000,000	10,000,000	-	2,500,000	100.00%

បានឃើញ និង ពិនិត្យព្រឹត្តិបត្រ
 ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៧
 អ. អនុប្រយោជន៍

អនុប្រយោជន៍

បានឃើញ និង ពិនិត្យព្រឹត្តិបត្រ
 ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៧

អ. អនុប្រយោជន៍

បានឃើញ និង ពិនិត្យព្រឹត្តិបត្រ
 ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៧
 អ. អនុប្រយោជន៍

អនុប្រយោជន៍

បានឃើញ និង ពិនិត្យព្រឹត្តិបត្រ
 ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៧

អ. អនុប្រយោជន៍

បានឃើញ និង ពិនិត្យព្រឹត្តិបត្រ
 ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧
 អ. អនុប្រយោជន៍

អនុប្រយោជន៍

បានឃើញ និង ពិនិត្យព្រឹត្តិបត្រ
 ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧

អ. អនុប្រយោជន៍

បានឃើញ និង ពិនិត្យព្រឹត្តិបត្រ
 ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៧
 អ. អនុប្រយោជន៍

អនុប្រយោជន៍

បានឃើញ និង ពិនិត្យព្រឹត្តិបត្រ
 ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧

អ. អនុប្រយោជន៍



អ. អនុប្រយោជន៍



អ. អនុប្រយោជន៍



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ០៧៤ អនក្រ.បក.០៣

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែ ០៣ ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រ កែច្នៃក្រដាស ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ របស់ លោក ឡៅ មីសែល ។

ស ម ្រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យ លោក ឡៅ មីសែល បង្កើតរោងចក្រ កែច្នៃក្រដាស ដែលមានទីតាំងស្ថិតនៅ ដីឡូតិ៍លេខ២២ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល លេខកូដបំណាត់ថ្នាក់ឧស្សាហកម្ម ISIC, Rev.4 Code
ក្រដាស ១៧០១



[Signature]

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ន្លឹកឈ្មោះរោងចក្រ ៖ “ រោងចក្រកែច្នៃក្រដាសកាតុង ម៉ុងឌីយ៉ាល់ ”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមដំណាក់កាលនៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



(Handwritten mark)

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៦៣៧ ឧប.កខ.ប្រក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១១ របស់អតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រ កែច្នៃក្រដាស និង លិខិតលេខ ០០៧៦ ឧស.លស.០១ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ របស់ លោក ឡៅ មីសែល ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *[Signature]*

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
[Signature]
ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- “ដើម្បីជូនជ្រាប”
- ដួងប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ឆ្លាកឈ្មោះរោងចក្រ ៖ "រោងចក្រផលិតដំណាប់ផ្លែឈើ គិរីម្យ ហ្វូដ ប្រដាក់សិន (ខេ.អេហ្វ.ភី)"

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



Handwritten mark or signature at the bottom right corner.

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១១: ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១២: លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១១៣: ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១១៤: ប្រកាសលេខ ១១៨ ឧស.កខ.ប្រក.០៣ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ វិញ្ញាបនបត្រអនុញ្ញាតដំណើរ ការរោងចក្រលេខ ៤៥៤ ឧស.កខ.វប.០៥ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ និងលិខិតលេខ ០៣៥២ ឧស.កខ.លស.០១ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការ បង្កើតរោងចក្រ ផលិតដំណាប់ផ្លែឈើ របស់ក្រុមហ៊ុន គិរីរម្យ ហ្វូង ប្រដាក់សិន (ខេ.អេហ្វ.ភី) ត្រូវចាត់ទុក ជានិរាករណ៍។

ប្រការ១១៥: អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១១៦: ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ស៊េន សុខគង់

- មន្ត្រីទទួលបន្ទុក៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារដ្ឋាកំពង់ស្ពឺ
- “ដើម្បីជូនជ្រាប”
- ដូចប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ០៥៧ ខ.ស. ប្រក. ០៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ ២០១៧ ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រ ផលិតស្បែកជើង ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រុមហ៊ុន ថាណាវេ លេឌើរ ហ្គឺនស៍ មេនូហ្វេកទីរី។

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ថាណាវេ លេឌើរ ហ្គឺនស៍ មេនូហ្វេកទីរី (TANAWAY LEATHER GOODS MANUFACTURER Co., Ltd.) តំណាងដោយ លោក YEUNG KAM YUEN បង្កើតរោងចក្រ ផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅ ភូមិស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល
ស្បែកជើង

លេខកូដបំណាច់រដ្ឋាភិបាលឧស្សាហកម្ម ISIC Rev.4 Code
១៥២០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ឆ្លាតឈ្មោះរោងចក្រ ៖ " រោងចក្រផលិតស្បែកជើង ថាណាវេ លេឌីវ ហ្វូដស៍ មេនូហ្វឹកឌីវ "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



Handwritten mark or signature at the bottom right corner.

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៨១៧ ឧ.ច.កខ.ប្រក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១១ ពីអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រ ផលិតស្បែកជើង របស់ក្រុមហ៊ុន ថាណារ៉េ លេឌីរ ហ្វូដស៍ មេនូហ្វេកទីរី ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ 

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម



- មន្ត្រីទទួលខុសត្រូវ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ០៧៧ ឧស បក បក ០១៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ ៥ ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់ ក្រុមហ៊ុន ជេដ សាន់ ហ្គាមិន (ខេមបូឌា) ឯ.ក

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ជេដ សាន់ ហ្គាមិន (ខេមបូឌា) ឯ.ក (JADE SUN GARMENT (CAMBODIA) CO., LTD.) តំណាងដោយ លោក TAI CHIN CHUN បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង ស្ថិតនៅ ដីឡូត៍លេខ១ ផ្លូវ១០៤CC ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះដំបូង សម្លៀកបំពាក់ **លេខកូដបំណាច់ឌីអ៊ែកឧស្សាហកម្ម ISIC Rev.4 Code** ១៤១០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាស់ប្តូរឈ្មោះរោងចក្រ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ជេដ សាន់ ហ្គាមិន (ខេមបូឌា) ឯ.ក

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមដំណាក់កាលនៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



Handwritten mark or signature at the bottom right corner.

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- បន្តទទួល៖
- ទិស្តីការគណនេយ្យ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- "ដើម្បីជូនដោយ"
- ដុចប្រការ១៤ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧

រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ហ្គ្រេន ធួន អ៊ិនធើណេសិនណាល (ខេមបូឌា) ភីអិលស៊ី។

ស ៤ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ហ្គ្រេន ធួន អ៊ិនធើណេសិនណាល (ខេមបូឌា) ភីអិលស៊ី (GRAND TWINS INTERNATIONAL (CAMBODIA) PLC.) តំណាងដោយ លោក យ៉ាង សាវ៉ាន់ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

សម្លៀកបំពាក់

១៤១០



pa

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ឆ្លាកឈ្មោះរោងចក្រ ៖ “រោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វាន ជួន អ៊ិនធើណេសិនណាល (ខេមបូឌា) ភីអិលស៊ី”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



Handwritten mark or signature.

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។


ប្រការ១៤៖ ប្រកាសលេខ ៩២៧ ឧប.កខ.ប្រក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់អគ្គីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ហ្គេន ធីន អ៊ិនធើណេសិនណាល (ខេមបូឌា) ភីអិលស៊ី ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ 

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ




ហេង សុខក្រី

- ចន្លោះឈ្មោះ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- "ដើម្បីជូនជ្រាប"
- ដូចប្រការ១៥ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី